



ធនាគារ ប៊ូយ៉ុង ខ្មែរ
BOOYOUNG KHMER BANK

របាយការណ៍ប្រចាំឆ្នាំ



អគារ ៨៦-៨៨, មហាវិថីព្រះនរោត្តម(៤១), សង្កាត់ ជ័យជំនះ, ខណ្ឌ ដូនពេញ, រាជធានីភ្នំពេញ
 ទូរស័ព្ទ: +៨៥៥ (០)២៣ ៩៥១ ៨៨៨ , +៨៥៥ (០)២៣ ៩៥៤ ៨៨៨ អ៊ីម៉ែល: hks@bkb.com.kh

មាតិកា		ទំព័រ
១	បេសកកម្ម និងទស្សនៈវិស័យរបស់ធនាគារ	២
២	តម្លៃស្នូល និង ជំនឿ	៣
៣	ក្រុមសីលធម៌	៣
៤	ប្រវត្តិសង្ខេបរបស់ធនាគារ	៤
៥	ព័ត៌មានរួមរបស់ធនាគារ	៥
៦	សាររបស់អគ្គនាយកប្រតិបត្តិ	៧
៧	ផលិតផលនិងសេវាកម្ម	៩
៨	ទិន្នន័យហិរញ្ញវត្ថុសង្ខេប	១០
៩	តារាងតុល្យការបំព្រួញរបស់ធនាគារ	១១
១០	របាយការណ៍សង្ខេបស្តីពីបម្រែបម្រួលក្នុងរយៈពេល ២ឆ្នាំ	១២
១១	រចនាសម្ព័ន្ធធនាគារ	១៣
១២	របាយការណ៍របស់ក្រុមប្រឹក្សាភិបាល	២០
១៣	របាយការណ៍របស់សវនករឯករាជ្យ	២៣
១៤	របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ	២៧
១៥	របាយការណ៍ចំណេញខាត និងចំណូលផ្សេងៗ	២៨
១៦	របាយការណ៍បម្រែបម្រួលមូលធន	២៩
១៧	របាយការណ៍លំហូរសាច់ប្រាក់	៣០
១៨	កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ	៣២

១. បេសកកម្ម និងទស្សនៈវិស័យ របស់ធនាគារ



កសាងក្តីស្រមៃរបស់អ្នកជាមួយធនាគារ ប៊ូយ៉ុង ខ្មែរ !

❖ បេសកកម្ម


ធនាគារ ប៊ូយ៉ុង ខ្មែរ បាននឹងខិតខំប្រឹងប្រែងអោយក្លាយទៅជាដៃគូហិរញ្ញវត្ថុនាំមុខគេដែល ផ្តល់អោយ នូវផលិតផល និងសេវាកម្មល្អបំផុតជូនចំពោះអតិថិជន ម្ចាស់ភាគហ៊ុន និងបំពេញនូវគោលដៅ និងក្តី សុបិន្តរបស់សហគមន៍។ ដោយឈរលើមូលដ្ឋានគ្រឹះដ៏រឹងមាំនៃ ប៊ូយ៉ុងគ្រុប ធនាគារ ប៊ូយ៉ុងខ្មែរ សន្យាថា នឹងក្លាយទៅជាស្ថាប័ន ដែលផ្តល់សេវាកម្មផ្នែកហិរញ្ញវត្ថុដ៏ល្អបំផុតនៅប្រទេសកម្ពុជា។

❖ ទស្សនៈវិស័យ

ដើម្បីក្លាយទៅជាស្ថាប័នផ្តល់សេវាកម្មហិរញ្ញវត្ថុ ដែលមានកេរ្តិ៍ឈ្មោះ និងឈានមុខគេ ផ្ដោតលើវិស័យ ធនាគារពាណិជ្ជ ការវិនិយោគ និងការផ្តល់សេវាកម្មហិរញ្ញវត្ថុផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា និងក្នុង តំបន់ តាមរយៈការផ្តល់ជូននូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត និងមានគុណ ភាព និងដើម្បីក្លាយខ្លួនជាស្ថាប័នហិរញ្ញវត្ថុដែលទទួលប្រាក់ចំណេញ និងការគ្រប់គ្រងបានយ៉ាងល្អ។

២. តម្លៃស្នូល និង ជំនឿ

ធនាគារ ប៊ូយ៉ុងខ្មែរ បានបង្កើតតម្លៃស្នូល និងជំនឿ ដែលយើងជឿជាក់ថានឹងដឹកនាំធនាគារឲ្យក្លាយទៅជាដៃគូផ្តល់សេវាកម្មហិរញ្ញវត្ថុ នាំមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ យើងផ្តល់តម្លៃទៅដល់អតិថិជនជាមួយនឹង សុច្ឆរិតភាព ការគោរព ទំនាក់ទំនង ការព្យាយាម និងការប្តេជ្ញាចិត្តលើសេវាកម្ម។



៣. ក្រមសីលធម៌

ធនាគារ ប៊ូយ៉ុង ខ្មែរ បានដាក់ចេញនូវបទបញ្ញត្តិដើម្បីណែនាំមន្ត្រីប្រតិបត្តិ និង និយោជិកឱ្យអនុវត្តដោយផ្អែកលើគោលការណ៍សំខាន់ៗ រួមមាន៖

- I) សុច្ឆរិតភាព៖ ធនាគារប៊ូយ៉ុង ខ្មែរ រំពឹងថានិយោជិកទាំងអស់ នឹងបង្ហាញភាពស្មោះត្រង់និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការបំពេញការងារទាំងអស់។
- II) ការថែទាំ៖ និយោជិកទាំងអស់ត្រូវតែឆ្លុះបញ្ចាំងរួមទាំងការមានការប្តេជ្ញាចិត្តខ្ពស់ចំពោះការងាររបស់ខ្លួននិងការថែរក្សាទ្រព្យសម្បត្តិរបស់ធនាគារផងដែរ។
- III) ភាពស្មើគ្នា៖ នាយកប្រតិបត្តិ និងនិយោជិកទាំងអស់របស់ធនាគារត្រូវរក្សានូវការគោរពគ្នាទៅវិញទៅមក ,សេចក្តីថ្លៃថ្នូរ, សុភវិនិច្ឆ័យ, ការយល់អធ្យាស្រ័យ និងប្រកាន់ខ្ជាប់នូវកាតព្វកិច្ចរៀងៗខ្លួន
- IV) ទំនួលខុសត្រូវ៖ ធនាគារប៊ូយ៉ុង ខ្មែរ តម្រូវអោយមានការប្តេជ្ញាចិត្តខ្ពស់ក្នុងផ្នែកប្រតិបត្តិការ, ដើម្បីបង្កើនជំនឿ និង ទំនុកចិត្តខ្ពស់ពីអតិថិជន។ ទាំងនេះគឺជាការប្រព្រឹត្តទៅយ៉ាងហ្មត់ចត់ ស្របតាមគុណតម្លៃរបស់ធនាគារ។
- V) ជៀសវាងទំនាស់ផលប្រយោជន៍៖ ធនាគារប៊ូយ៉ុង ខ្មែរ ចាំបាច់ត្រូវបញ្ជៀសរាល់បញ្ហាដែលកើតឡើងពីទំនាស់នៃផលប្រយោជន៍។

៤. ប្រវត្តិសង្ខេបរបស់ធនាគារ



ធនាគារ ប៊ូយ៉ុង ខ្មែរ បានចាប់ផ្តើមធ្វើប្រតិបត្តិការធនាគារចាប់តាំងពី ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០០៨ បន្ទាប់ពីទទួលបានអាជ្ញាប័ណ្ណស្របច្បាប់ពីធនាគារជាតិនៃកម្ពុជា ក្នុងនាមជាធនាគារពាណិជ្ជ។ ភាគហ៊ុនរបស់ ធនាគារ ប៊ូយ៉ុង ខ្មែរ ត្រូវបានកាន់កាប់ទាំងស្រុងដោយក្រុមហ៊ុន Booyoung Housing Co;Ltd ដែលជាក្រុមហ៊ុនធំ លំដាប់ទី២២ ក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០២៣។ គិតត្រឹមដំណាច់ឆ្នាំ២០២២ ធនាគារ ប៊ូយ៉ុងខ្មែរ មានសាខាចំនួន៣ គឺសាខាខណ្ឌមានជ័យ បង្កើតក្នុងឆ្នាំ២០១៧ សាខាខេត្ត សៀមរាប បង្កើតក្នុង ឆ្នាំ២០១៨ សាខាក្រុងព្រះសីហនុ បង្កើតនៅឆ្នាំ២០២៣ និងផែនការ ពង្រីកអាជីវកម្មដោយ បង្កើតសាខាផ្សេងៗនៅឆ្នាំបន្តបន្ទាប់ខាងមុខ។ ធនាគារ ប៊ូយ៉ុង ខ្មែរ បានបង្កើន ដើមទុនចុះបញ្ជីជាបន្តបន្ទាប់ដោយ នៅក្នុងឆ្នាំ២០២០ ធនាគារ ប៊ូយ៉ុងខ្មែរ បានបង្កើនដើមទុន ចំនួន៣០,០០០,០០០ ដុល្លារអាមេរិក បន្ថែមទៀត ធ្វើអោយដើមទុនចុះបញ្ជីរបស់ធនាគារ ប៊ូយ៉ុង ខ្មែរ មានរហូតដល់ ១០៥,០០០,០០០ដុល្លារអាមេរិក ដោយមានការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជាកាលពី ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០។

៥. ព័ត៌មានរួមរបស់ធនាគារ

ម្ចាស់ភាគហ៊ុន	Booyoung Housing Co., Ltd
ក្រុមប្រឹក្សាភិបាល	<p>លោកបណ្ឌិត Lee Joong Keun (ប្រធានក្រុមប្រឹក្សាភិបាល)</p> <p>លោក Lee Se Whi (អភិបាល)</p> <p>លោកស្រី Lee Seong Jeong (អភិបាល)</p> <p>លោក Lee Sung Keun (អភិបាល)</p> <p>លោក An Kio Byung (អភិបាលឯករាជ្យ)</p> <p>លោក Lee Hana (អភិបាលឯករាជ្យ)</p>
ទីតាំងអាជីវកម្ម (ការិយាល័យកណ្តាល)	<p>អគារលេខ ៨៦-៨៨, មហាវិថី ព្រះនរោត្តម(៤១), សង្កាត់ជ័យជំនះ, ខណ្ឌដូនពេញ, រាជធានីភ្នំពេញ</p>
សាខាមានជ័យ	<p>អគារលេខ ២៤០(ជាន់ទី០៤), ផ្លូវលេខ២៧១, សង្កាត់បឹងទំពន់, ខណ្ឌមានជ័យ រាជធានីភ្នំពេញ.</p>
សាខាខេត្តសៀមរាប	<p>ក្បាលដីលេខ៣៧៦៦, ផ្លូវជាតិលេខ៦អា, ភូមិខ្នារ, សង្កាត់ជ្រាវ, ក្រុងសៀមរាប, ខេត្តសៀមរាប.</p>
សាខាក្រុងព្រះសីហនុ	<p>ក្បាលដីលេខ ៨២០,៨២១, ២២៨ និង២២៩ វិថីឯករាជ្យ ភូមិ១ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ</p>
សវនករឯករាជ្យ	<p>ខេម អឺរោនធីង & ថាក់ ស៊ីវីស ឯ.ក</p>



លោកបណ្ឌិត Lee Joong Keun
ប្រធានក្រុមប្រឹក្សាភិបាល

៦. សាររបស់នាយកប្រតិបត្តិ

អតិថិជនទាំងអស់ជាទីគោរព!

ខ្ញុំមានកិត្តិយសសូមបង្ហាញជូនអ្នកទាំងអស់គ្នាសូមរបាយការណ៍ប្រចាំឆ្នាំរបស់យើងសម្រាប់ឆ្នាំ២០២៣ របស់ធនាគារ ប៊ូយ៉ុង ខ្មែរ ក្នុងការប្រឈមមុខនឹងបញ្ហាដែលមិនធ្លាប់មានពីមុនមកដូចដែល យើងឆ្លុះបញ្ចាំងពីឆ្នាំមុន ដែលត្រូវបានសម្គាល់ដោយភាព មិនប្រាកដប្រជាជាសកល និងបញ្ហាក្នុងស្រុក ខ្ញុំមានមោទនភាពយ៉ាងខ្លាំងចំពោះអ្វីដែលយើងសម្រេចបានរួមគ្នាក្នុងនាមជាធនាគារ និង ជាផ្នែកសំខាន់មួយនៃទិដ្ឋភាពហិរញ្ញវត្ថុរបស់កម្ពុជា។



ឆ្នាំ២០២៣ បានបង្កបញ្ហាប្រឈមច្រើនមុខ ចាប់ពីផលប៉ះពាល់ដ៏រ៉ាំរ៉ៃនៃជំងឺរាតត្បាតសកលរហូតដល់ទិដ្ឋភាពសេដ្ឋកិច្ចដែលកំពុងវិវត្ត។ ទោះបីជាយ៉ាងណាក៏ដោយចំពេលប្រឈមមុខនឹងបញ្ហាទាំងនេះ ធនាគាររបស់យើងមានស្ថិរភាព ដែលត្រូវបានដឹកនាំដោយការប្តេជ្ញាចិត្តដ៏ខ្ជាប់ខ្ជួនរបស់យើងចំពោះគុណតម្លៃស្នូលនៃសុចរិតភាព ការច្នៃប្រឌិត និងការផ្តោតទៅលើអតិថិជនជាចម្បង។

ខ្ញុំមានសេចក្តីសោមនស្សរីករាយ ក្នុងការរាយការណ៍ថាធនាគាររបស់យើងបានបន្តបង្ហាញពីដំណើរការហិរញ្ញវត្ថុដ៏រឹងមាំក្នុងឆ្នាំ២០២៣។ យើងសម្រេចបាននូវព្រឹត្តិការណ៍សំខាន់ៗ ក្នុងការពង្រីកវត្តមានទីផ្សាររបស់យើង បង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងការផ្តល់នូវតម្លៃប្រកបដោយនិរន្តរភាពដល់ម្ចាស់ភាគហ៊ុនរបស់យើង។ ការអនុវត្តការគ្រប់គ្រងហានិភ័យប្រកបដោយការប្រុងប្រយ័ត្ន របស់យើងរួមជាមួយនឹងការវិនិយោគយុទ្ធសាស្ត្រនៅក្នុងបច្ចេកវិទ្យា និងភាពប៊ុនប្រសប់ បានពង្រឹងជំហររបស់យើងជាដៃគូហិរញ្ញវត្ថុដែលអាចទុកចិត្តបានសម្រាប់បុគ្គល អាជីវកម្ម និងស្ថាប័ននានាទូទាំងប្រទេសកម្ពុជា។

ធនាគារ ប៊ូយ៉ុង ខ្មែរ ត្រូវបានបន្តពង្រឹងអាជីវកម្មរបស់ខ្លួន ប្រាក់ចំណេញ ប្រចាំឆ្នាំ២០២៣ របស់ធនាគារប៊ូយ៉ុង ខ្មែរ បានកើនឡើង១០.៥៦% បើធៀបនឹងឆ្នាំមុន ពីចំនួន៥,៩៨៤,០៩៦ ដុល្លារអាមេរិក ក្នុងឆ្នាំ២០២២ ដល់ចំនួន៦,៦១៦,០៨៤ដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣ ទោះបីជា ទ្រព្យសកម្មបានថយចុះ៥.១០% ពីចំនួន១៦៧,២០០,១២៧ដុល្លារអាមេរិក ក្នុងឆ្នាំ២០២២ មកចំនួន១៥៨,៦៨១,០៨៩ដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣នេះ។ គិតត្រឹមដំណាច់ឆ្នាំ២០២៣ ធនាគារ ប៊ូយ៉ុង ខ្មែរ មានបុគ្គលិកសរុបចំនួន៤៥នាក់ មានការិយាល័យកណ្តាលចំនួន១ និង សាខាចំនួន៣ ដែលមាន

ទីតាំងនៅខណ្ឌមានជ័យ ខេត្តសៀមរាប និង ក្រុងព្រះសីហនុ ជាមួយនឹងទំហំប្រាក់កម្ចី និង បុរេប្រទានសរុបមានការកើនឡើង៥.៤១% ពីចំនួន៩៨,០៣៩,៣០២ដុល្លារអាមេរិកនាឆ្នាំ២០២២កើនដល់ចំនួន ១០៣,៣៤៧,៤៩៥ដុល្លារអាមេរិក នៅក្នុងឆ្នាំ២០២៣ ចំណែកការដាក់ប្រាក់ បញ្ជើរពីអតិថិជនបាន ថយចុះ៤៧.០១% ពីសមតុល្យប្រាក់បញ្ញើចំនួន៣២,៨២១,៦៦១ដុល្លារអាមេរិក ក្នុងឆ្នាំ២០២២ មក ដល់ចំនួន១៧,៣៩២,០៩០ដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣។

ដោយសម្លឹងទៅមុខ យើងនៅតែមានសុទិដ្ឋិនិយមដោយប្រុងប្រយ័ត្ន ចំពោះឱកាសដែលនៅ ខាងមុខ ទោះបីជាយើងស្វែងរកភាពមិនប្រាកដប្រជា នៃស្ថានភាពពិភពលោក ដែលធ្លាស់ប្តូរយ៉ាង ឆាប់រហ័សក៏ដោយ នៅពេលដែលប្រទេសកម្ពុជាបន្តផ្លូវនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច និងការធ្លាស់ប្តូរឌីជីថល របស់ខ្លួន ធនាគាររបស់យើងបានត្រៀមខ្លួន ដើម្បីដើរតួនាទីយ៉ាងសំខាន់ក្នុងការជម្រុញកំណើនប្រកប ដោយនិរន្តរភាព និងវិបុលភាពសម្រាប់អ្នកពាក់ព័ន្ធទាំងអស់។ យើងនឹងបន្តការច្នៃប្រឌិត សម្របខ្លួន និងសហការគ្នា ដើម្បីបំពេញតម្រូវការដែលកំពុងវិវត្តរបស់អតិថិជន និងសហគមន៍របស់យើង ខណៈ ពេលដែលរក្សាបាននូវស្តង់ដារខ្ពស់បំផុតនៃអភិបាលកិច្ចសាជីវកម្ម និងការទទួលខុសត្រូវសង្គម។

ជាចុងបញ្ចប់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះម្ចាស់ភាគហ៊ុន អតិថិជន ដៃគូ ពាក់ព័ន្ធ និងនិយោជិតរបស់យើងទាំងអស់ ចំពោះការគាំទ្រ និងការលះបង់ឥតឈប់ឈររបស់ពួកគេ។ តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា និងភាពធន់ ដែលបានលេចចេញកាន់តែរឹងមាំ និងមានភាពធន់ ជាងមុន ក្នុងការប្រឈមមុខនឹងភាពមិនអនុគ្រោះផ្សេងៗ។ នៅពេលយើងចាប់ផ្តើមដំណើរឆ្ពោះទៅមុខ សូមឲ្យយើងរក្សាភាពខ្ជាប់ខ្ជួនក្នុងការប្តេជ្ញាចិត្តរបស់យើងចំពោះឧត្តមភាព សុចរិតភាព និងការចូលរួម ដោយដឹងថា រួមគ្នា យើងអាចជម្នះរាល់បញ្ហាប្រឈម និងសម្រេចបាននូវភាពជោគជ័យកាន់តែខ្ពស់។

ធនាគារ ប៊ូយ៉ុង ខ្មែរ មានមោទកភាពយ៉ាងខ្លាំងក្នុងការផ្តល់ជូនលោកអ្នកនូវសេវាកម្មហិរញ្ញវត្ថុ។



លោក Kim Hyuk Jun
ប្រធានអគ្គនាយកប្រតិបត្តិ

រាជធានីភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី 18 ខែ មីនា ឆ្នាំ 2024

៧. ផលិតផល និង សេវាកម្ម

ធនាគារ ប៊ូយ៉ុង ខ្មែរ ផ្តល់ផលិតផល និងសេវាកម្មហិរញ្ញវត្ថុយ៉ាងទូលំទូលាយអោយដល់អតិថិជនជា ឯកត្តជន និងក្រុមហ៊ុន ដើម្បីស្របតាមសេចក្តីត្រូវការរបស់ពួកគេ។ ផលិតផល និងសេវាកម្ម របស់ ធនាគាររួមមាន៖



សេវាកម្មដាក់ប្រាក់បញ្ញើ
គណនីចរន្ត
ប្រាក់បញ្ញើសន្សំ
ប្រាក់បញ្ញើមានកាលកំណត់


សេវាឥណទាន
ឥណទានបុគ្គល
ឥណទានពាណិជ្ជកម្ម
សេវាកម្មផ្ទេរប្រាក់
សេវាផ្ទេរប្រាក់ក្នុងស្រុក (ចូល / ចេញ)
សេវាផ្ទេរប្រាក់ទៅបរទេស (ចូល / ចេញ)
សេវាផ្សេងៗ
សេវាទូទាត់មូលប្បទានប័ត្រ
សេវាទូទាត់ប្រាក់រហ័ស

៨. ទិន្នន័យហិរញ្ញវត្ថុសង្ខេប


កាលបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ		
	២០២២	២០២៣
លទ្ធផលប្រតិបត្តិការ (ដុល្លារអាមេរិក)		
ប្រាក់ចំណេញមុនបង់ពន្ធ	7,535,686	7,826,380
ចំណេញក្រោយពីការបង់ពន្ធ	5,984,096	6,616,084
ទិន្នន័យតារាងតុល្យការ (ដុល្លារអាមេរិក)		
សរុបទ្រព្យសកម្ម	167,200,227	158,681,089
ឥណទាន និងបុរេប្រទាន	98,039,302	103,347,495
សរុបទ្រព្យអកម្ម	34,856,183	19,720,961
ប្រាក់បញ្ញើរបស់អតិថិជន	32,821,661	17,392,090
ដើមទុន	105,000,000	105,000,000
មូលនិធិម្ចាស់ហ៊ុន	132,344,044	138,960,128
អនុបាតហិរញ្ញវត្ថុ		
ប្រាក់ចំណេញធៀបនឹងទ្រព្យសកម្ម	3.58%	4.17%
ប្រាក់ចំណេញធៀបនឹងមូលធន	4.52%	4.76%
មូលធន ធៀបនឹងទ្រព្យសកម្មសរុប	79.15%	87.57%
មូលនិធិផ្ទាល់សុទ្ធផ្សេង នឹងទ្រព្យសកម្មសរុប	73.69%	81.18%
ចំណូលពីការប្រាក់សុទ្ធផ្សេង នឹងទ្រព្យសកម្មសុទ្ធ	4.64%	5.78%
ប្រាក់ចំណេញធៀបនឹងមូលធន	11.71%	5.69%
មូលធន ធៀបនឹងទ្រព្យសកម្មសរុប	33.24%	25.70%
មូលនិធិផ្ទាល់សុទ្ធផ្សេង នឹងទ្រព្យសកម្មសរុប	74.90%	82.21%
ចំណូលពីការប្រាក់សុទ្ធផ្សេង នឹងទ្រព្យសកម្មសុទ្ធ	33.96%	16.83%
អនុបាតរហ័ស	483.56%	846.79%

៩. តារាងតុល្យការប្រែប្រួលរបស់ធនាគារ

ទ្រព្យសកម្ម





ឯកត្តាជាពាន់ដុល្លារអាមេរិក









- សាច់ប្រាក់និងសមតុល្យធនាគារ
- ប្រាក់កម្ចីនិងបុរេប្រទាន
- ប្រាក់បញ្ញើតាមច្បាប់នៅធនាគារជាតិ
- ទ្រព្យនិងគ្រឿងបរិក្ខារ
- ប្រាក់តម្កល់នៅធនាគារជាតិនៃកម្ពុជា
- ទ្រព្យសកម្មផ្សេងៗ
- សិទ្ធក្នុងការប្រើប្រាស់ទ្រព្យ (ROU)
- ទ្រព្យអរូបី

បំណុល



- ប្រាក់បញ្ញើរបស់អតិថិជន
- បំណុលភតិសន្យា
- ពន្ធពន្យារជាបំណុល
- បំណុលផ្សេងៗ
- បំណុលពន្ធលើប្រាក់ចំណេញ

១០. របាយការណ៍សង្ខេបស្តីពីបម្រែបម្រួលក្នុងរយៈពេល ២ឆ្នាំ



កម្មវិធីទំនួលខុសត្រូវសង្គម

កម្ពុជា, ក្រុមហ៊ុន កូរ៉េ ចុះអនុស្សរណៈនៃការយោគយល់គ្នា លើការបរិច្ចាគរថយន្តក្រុង ១,០០០ គ្រឿង
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣

ក្រុមហ៊ុន Booyoung Khmer II Co., Ltd. ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Booyoung Group នៃសាធារណរដ្ឋកូរ៉េ បានបរិច្ចាគរថយន្តក្រុងថ្មីចំនួន១,០០០គ្រឿង ដល់រាជរដ្ឋាភិបាលកម្ពុជា។

អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបរិច្ចាគរថយន្តក្រុង ត្រូវបានចុះហត្ថលេខានៅទីនេះ នៅថ្ងៃទី២៩ ខែមិថុនា រវាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលតំណាងឱ្យរាជរដ្ឋាភិបាល និង លោក Lee Joong Keun ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Booyoung Khmer II Co., Ltd.

យោងតាមសេចក្តីប្រកាសរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឡានក្រុងនឹងត្រូវដឹកជញ្ជូន មកកម្ពុជា ជាបីដំណាក់កាល គឺរថយន្តក្រុងចំនួន៤០០គ្រឿង នៅឆ្នាំ២០២៣ ចំនួន៣០០គ្រឿង នៅឆ្នាំ ២០២៤ និង ចំនួន៣០០គ្រឿង នៅឆ្នាំ២០២៥។ ប្រភពបានបន្ថែមថា រថយន្តក្រុងនឹងត្រូវចែកចាយ ដល់រដ្ឋបាលក្រុង និងខេត្តទាំងអស់ ដើម្បីបម្រើ យន្តការដឹកជញ្ជូនសាធារណៈរបស់ខ្លួន ដើម្បីជួយ សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន។

ក្រុមហ៊ុន BOUYOUNG KHMER II Co., Ltd. បានវិនិយោគលើវិស័យផ្សេងៗតាំងពីឆ្នាំ ២០០៧ មកម៉្លោះ រួមមាន អចលនទ្រព្យ ខុនដូ សណ្ឋាគារ ទីលានវាយកូនហ្គោល សេវាទូរគមនាគមន៍ សាលារៀន សាកលវិទ្យាល័យ ធនាគារ ជាដើម។ ក្រុមហ៊ុនក៏បានជួយសាងសង់អគារសិក្សាចំនួន ៣០០ខ្នង បរិច្ចាគរថយន្តក្រុងចំនួន២០០គ្រឿង ដល់រដ្ឋបាលរាជធានីភ្នំពេញ និងបានចូលរួមសកម្មភាព មនុស្សធម៌តាមរយៈកាកបាទក្រហមកម្ពុជា និងសមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោផងដែរ។

ប្រភព: <https://www.information.gov.kh/articles/108274>



Booyoung បរិច្ចាគរថយន្តក្រុងចំនួន២០០ គ្រឿងដល់រាជធានីភ្នំពេញ

ក្រុមហ៊ុនសំណង់យករូបរបស់កូរ៉េខាងត្បូង Booyoung Group បាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានបរិច្ចាគរថយន្តក្រុងសរុបចំនួន២០០គ្រឿង ដល់សាលារាជធានីភ្នំពេញ នៃប្រទេសកម្ពុជា ដែលជាផ្នែកមួយនៃសកម្មភាពរួមចំណែកសង្គម ដែលកំពុងបន្តនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍។

ស្ថាបនិក និងជាប្រធានក្រុមហ៊ុន ប៊ូយ៉ុង គ្រុប លោក Lee Joong Keun និងអភិបាល ក្រុងភ្នំពេញ លោក យួង ស្រេង បានចូលរួមក្នុងពិធីប្រគល់ទំនិញដែលបានធ្វើឡើងកាលពីថ្ងៃអង្គារ (ម៉ោងក្នុងតំបន់) ដោយមានមន្ត្រីក្រុង និងក្រុមហ៊ុនជាច្រើននាក់ និងប្រជាជនកូរ៉េនៅទីនោះមានវត្តមាននៅទីនោះ។

អំណោយចុងក្រោយដែលមានតម្លៃ៨.៨៣លានដុល្លារអាមេរិក មានគោលបំណងជួយកែលម្អហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសាធារណៈរបស់រាជធានីភ្នំពេញ ដែល ប៊ូយ៉ុងគ្រុប សង្ឃឹមថានឹងក្លាយ ជាឱកាសថ្មីក្នុងការពង្រឹងទំនាក់ទំនងរវាងកូរ៉េ និងកម្ពុជា។

ស្ថាបនិក ប៊ូយ៉ុងគ្រុប បាននិយាយក្នុងកម្មវិធីនោះថា "នៅពេលខ្ញុំមើលម្តាយ និងកូនៗខ្មែរ របស់ពួកគេ ជិះម៉ូតូពេលមានភ្លៀង ឬរលកកំដៅ ខ្ញុំបានគិតអំពីការផ្តល់ថយន្តក្រុងឱ្យពួកគេ ដើម្បីសុវត្ថិភាពកាន់តែប្រសើរ" ។

«វាជាការល្អប្រសិនបើប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញ ជាពិសេសសិស្សនិស្សិត ធ្វើដំណើរកាន់តែមានសុខភាពក្នុងរថយន្តក្រុងម៉ាស៊ីនត្រជាក់ ហើយប្រើពេលធ្វើដំណើរកាន់តែមានប្រសិទ្ធភាព»។

លោកបានបន្ថែមថា ឡានក្រុងអាចជួយបង្កើតថ្មីនូវមធ្យោបាយធ្វើដំណើរសាធារណៈរបស់ទីក្រុង ដែល រហូតមកដល់ពេលនេះបានផ្ដោតលើម៉ូតូ និងរ៉ឺម៉ក តាក់ស៊ី។

ជាការឆ្លើយតប អភិបាលក្រុងបានសម្ដែងការដឹងគុណចំពោះការបរិច្ចាគនេះ ដោយសង្កត់ធ្ងន់ថា ប៊ូយ៉ុងគ្រុប បានរួមចំណែកយ៉ាងធំធេងចំពោះទំនាក់ទំនងទ្វេភាគីរវាងរដ្ឋាភិបាលទាំងពីរ។

រថយន្តក្រុងដែលទើបបរិច្ចាគថ្មីនេះក៏ត្រូវបានគេរំពឹងថានឹងដំណើរការលើផ្លូវដែលតភ្ជាប់អគារលំនៅដ្ឋាន ដែលបានគ្រោងទុករបស់ ប៊ូយ៉ុងគ្រុប ដែលមានឈ្មោះថា "ប៊ូយ៉ុងថោន" ជាមួយកណ្តាលទីក្រុង។ គម្រោងលំនៅឋានដ៏ធំនេះត្រូវបានគ្រោងសម្រាប់១៥,០០០ គ្រួសារ។

ប៊ូយ៉ុងគ្រុប ក៏បានចាប់ផ្ដើមការសាងសង់សាលា Woojeong Cambodia ក្នុងបរិវេណនោះផងដែរ។ សាលាដែលមានទីតាំងនៅលើផ្ទៃដី១៥,៤៧៥ ម៉ែត្រការ៉េ មានអគារ៥ ជាន់ចំនួន៣ និង៧១ បន្ទប់ សម្រាប់សិស្សប្រហែល១,៨០០ ចាប់ពីថ្នាក់មត្តេយ្យដល់វិទ្យាល័យ។ "Woojeong" មានន័យថា "មិត្តភាព" ជាភាសាកូរ៉េ។

សាលាក៏រួមបញ្ចូលសាលាគិលានុបដ្ឋាយិកា និងសម្ភារៈបរិក្ខារសម្រាប់មនុស្សចាស់ ដើម្បីផ្តល់សេវា សុខុមាលភាពកាន់តែទូលំទូលាយសម្រាប់ក្រុមប្រជាសាស្ត្រចម្រុះ។

ប៊ូយ៉ុងគ្រុបបានអនុវត្តសកម្មភាពរួមចំណែកសង្គមយ៉ាងទូលំទូលាយនៅក្នុងប្រទេសកម្ពុជា។ រហូតមកដល់ពេលនេះប៊ូយ៉ុងគ្រុប បានសាងសង់សាលាបឋមសិក្សាសរុបចំនួន៣០០ ដែលមាន តម្លៃ ប្រហែល៨.៩លានដុល្លារ ព្រមទាំងបានបរិច្ចាគព្យាណូឌីជីថលចំនួន៣,០០០ និងក្តារខៀនអេឡិចត្រូនិកចំនួន៤០,០០០ផងដែរ។ ថវិកាបន្ថែមចំនួន៥៥០,០០០ ដុល្លារអាមេរិក ត្រូវបានបរិច្ចាគ ភាគច្រើន ដើម្បីជួយកែលម្អបរិយាកាសអប់រំសម្រាប់សិស្សវ័យក្មេង។

លោក ឡុង ឌីម៉ង់ អតីតឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសកូរ៉េ បានជ្រើសរើស ប៊ូយ៉ុងគ្រុប ជាក្រុមហ៊ុន កូរ៉េ ជាទីពេញចិត្តបំផុត នៅអាស៊ីអាគ្នេយ៍ ក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ កាលពីឆ្នាំមុន។ (ប្រភព៖ ដោយ Lee Yoon-seo, បោះពុម្ព៖ ថ្ងៃទី១ ខែមីនា ឆ្នាំ ២០២៣ គេហទំព័រ៖ The Korean Herald)



ធនាគារ ប៊ូយ៉ុង ខ្មែរ បរិច្ចាគថវិការដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA)

ធនាគារ ប៊ូយ៉ុង ខ្មែរ ទទួលបានវិញ្ញាបនបត្រសរសើរ ក្នុងការទទួលស្គាល់អំណោយដ៏សប្បុរសសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចំនួន១០០,០០០ដុល្លារអាមេរិក ធនាគារ ប៊ូយ៉ុង ខ្មែរ តែងតែយកចិត្តទុកដាក់ចំពោះប្រជាជនកម្ពុជា។



ការកសាងសមត្ថភាពជល់និយោជិត

ធនាគារ ប៊ូយ៉ុង ខ្មែរ បានជំរុញវប្បធម៌នៃការសិក្សាជាបន្តបន្ទាប់ និងការអភិវឌ្ឍន៍វិជ្ជាជីវៈ ដោយផ្តល់ឱកាសសិក្សាផ្សេងៗដល់បុគ្គលិករបស់ខ្លួន។ ទាំងនេះរួមបញ្ចូលដែលមានវគ្គបណ្តុះបណ្តាលផ្ទៃក្នុង ការចូលរួមសិក្ខាសាលាដោយផ្ទាល់ សិក្ខាសាលាតាមអ៊ីនធឺណិត ការសិក្សាតាមអេឡិចត្រូនិក និងការទទួលបាននូវវិញ្ញាបនបត្រតាមការអនុលោមរបស់បញ្ញត្តិករ។ តាមរយៈការលើកទឹកចិត្តនិយោជិត ឱ្យកាន់កាប់ភាពជាម្ចាស់នៃការសិក្សា និងការអភិវឌ្ឍន៍របស់ពួកគេ ធនាគារមានគោលបំណងផ្តល់ជូនបុគ្គលិកនៅជំនាញខ្ពស់ និងមានការលើកទឹកចិត្ត។

ការវិនិយោគរបស់ធនាគារ ក្នុងការកសាងសមត្ថភាពបុគ្គលិកបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបន្តដំណើរទៅមុខនៃខ្សែកោង ជំរុញការច្នៃប្រឌិត រក្សាការអនុលោមតាមបទប្បញ្ញត្តិ និងការផ្តល់តម្លៃដល់អតិថិជន។ តាមរយៈការផ្តល់អាទិភាពដល់ការអភិវឌ្ឍន៍កម្លាំងពលកម្មរបស់ខ្លួន ធនាគារបានកំណត់ទីតាំងខ្លួនឯងសម្រាប់ភាពជោគជ័យ និងការរីកចម្រើនរយៈពេលវែង នៅក្នុងបរិយាកាសធុរកិច្ចដែលកាន់តែមានភាពស្មារហប់ និងប្រកួតប្រជែង។

វគ្គបណ្តុះបណ្តាលខាងក្រោមដែលថ្នាក់ដឹកនាំ និងបុគ្គលិករបស់ធនាគារ បានរៀបចំនិងចូលរួមមានដូចខាងក្រោម៖

- វគ្គបណ្តុះបណ្តាលផ្ទៃក្នុង៖

ល.រ	វគ្គបណ្តុះបណ្តាល	អ្នកចូលរួម	ចំនួន
១	ការយល់ដឹងពី ការសម្អាតប្រាក់ និងការប្រឆាំងហិរញ្ញប្បទានភេរវកម្ម	សាខា មានជ័យ	៥ នាក់
២	ការយល់ដឹងពី ការសម្អាតប្រាក់ និងការប្រឆាំងហិរញ្ញប្បទានភេរវកម្ម	សាខាខេត្ត សៀមរាប	៧ នាក់
៣	ប្រតិបត្តិការអាជីវកម្មរបស់ធនាគារ	សាខាក្រុងព្រះសីហនុ	៥ នាក់
៤	ការយល់ដឹងពី ការសម្អាតប្រាក់ និងការប្រឆាំងហិរញ្ញប្បទានភេរវកម្ម, របាយការណ៍សាច់ប្រាក់ និងរបាយការណ៍សង្ស័យ	ការិយាល័យកណ្តាល	១៥ នាក់

- វគ្គបណ្តុះបណ្តាលខាងក្រៅ: ធនាគារបានចូលរួមវគ្គសិក្សានៅ វិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ

ល.រ	វគ្គបណ្តុះបណ្តាល	អ្នកចូលរួម	ចំនួន
១	តួនាទីនៃអភិបាលកិច្ច ក្នុងការធានាការប្តេជ្ញាចិត្ត និង ការអនុវត្តប្រកបដោយ ប្រសិទ្ធភាព នៃការការពារ អតិថិជនក្នុងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ	ការិយាល័យកណ្តាល	១ នាក់
២	មូលដ្ឋានគ្រឹះនៃសវនកម្មផ្ទៃក្នុង	ការិយាល័យកណ្តាល	១ នាក់
៣	វិញ្ញាបនប័ត្រអនុលោមតាមបទប្បញ្ញត្តិ	ការិយាល័យកណ្តាល	១ នាក់
៤	វិញ្ញាបនប័ត្រ ការផ្តល់កម្ចីដោយទទួលខុសត្រូវ	ការិយាល័យកណ្តាល សាខាមានជ័យ សាខាខេត្តសៀមរាប សាខាក្រុងព្រះសីហនុ	១១ នាក់

១២. របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលរបស់ធនាគារ ប៊ូយ៉ុង ខ្មែរ (ពីនេះតទៅហៅថា “ធនាគារ”) សូមបង្ហាញរបាយការណ៍ និង របាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរួចរបស់ខ្លួន នាការិយបរិច្ឆេទ និង ចុង ការិយបរិច្ឆេទបញ្ចប់ ត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។

១. ក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាលរបស់ធនាគារកំឡុងការិយបរិច្ឆេទ និងកាលបរិច្ឆេទនៃរបាយការណ៍មានដូច ខាងក្រោម៖

លោក Lee Joong Keun	ប្រធានក្រុមប្រឹក្សាភិបាល
លោក Lee Se Whi	អភិបាល
លោកស្រី Lee Seon Jeong	អភិបាល
លោក Lee Sung Keun	អភិបាល
លោក An Kio Byung	អភិបាលឯករាជ្យ
លោក Lee Hana	អភិបាលឯករាជ្យ

២. ចំនួនខុសត្រូវរបស់អភិបាលចំពោះរបាយការណ៍ហិរញ្ញវត្ថុ

អភិបាលជាអ្នកទទួលខុសត្រូវដើម្បីធានាថារបាយការណ៍ហិរញ្ញវត្ថុផ្តល់នូវទិដ្ឋភាពពិត និង ត្រឹមត្រូវ អំពីស្ថានភាព ហិរញ្ញវត្ថុរបស់ធនាគារនាចុងការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ព្រមទាំង លទ្ធផលនៃប្រតិបត្តិការអាជីវកម្ម និងលំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទបញ្ចប់នេះ។ ក្នុងការរៀប ចំរបាយ ការណ៍ហិរញ្ញវត្ថុនេះ អភិបាលធនាគារត្រូវបាន៖

- (ក) អនុម័តគោលនយោបាយគណនេយ្យដែល សមស្របទៅតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុនៃ អន្តរជាតិកម្ពុជា (“CIFRS”) ដែលតម្រូវ អោយមានការវិនិច្ឆ័យ និង ការប៉ាន់ស្មានដោយសម ហេតុផល ហើយបន្ទាប់មកត្រូវអនុវត្តគោលនយោបាយ ទាំងនោះជាអចិន្ត្រៃយ៍
- (ខ) អនុវត្តតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ឬប្រសិនបើមានគម្លាតពីស្តង់ដារ ទាំងនេះដែលជាប្រយោជន៍ដល់ការបង្ហាញនូវភាពពិត និងត្រឹមត្រូវរបស់ របាយការណ៍ហិរញ្ញវត្ថុ គម្លាតទាំងនោះត្រូវបានបង្ហាញ និងពន្យល់អោយបានច្បាស់លាស់ និងកំណត់ ចំនួនជាទឹកប្រាក់ ក្នុងរបាយការណ៍ហិរញ្ញវត្ថុ
- (គ) រក្សាទុកនូវបញ្ជីគណនេយ្យអោយបានត្រឹមត្រូវ និងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងអោយមានប្រសិទ្ធភាព

- (ឃ) រៀបចំរបាយការណ៍ហិរញ្ញវត្ថុផ្អែកលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម លើកលែងតែក្នុងករណីដែលមានការសន្មត់ថាធនាគារនឹងមិនបន្តប្រតិបត្តិការនៅអនាគតដ៏ខ្លីនិង
 - (ង) បង្កើតប្រព័ន្ធគ្រប់គ្រងទៅសម្រាប់ធនាគារ និងអនុម័តរាល់ការសម្រេចចិត្ត លើសកម្មទាំងឡាយរបស់ធនាគារដែលប៉ះពាល់ជាសារវន្តលើប្រតិបត្តិការអាជីវកម្មនិងលទ្ធផលនៃប្រតិបត្តិការរបស់ធនាគារហើយត្រូវធានាថាការសម្រេចចិត្ត និងគោលការណ៍ទាំងអស់នោះត្រូវបានឆ្លុះបញ្ចាំងយ៉ាងពិតប្រាកដនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។
- ក្រុមប្រឹក្សាភិបាលធនាគារអាងថា ក្រុមហ៊ុនបានអនុវត្តតាមលក្ខខណ្ឌ ខាងលើ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ។

៣.ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ អភិបាលបានយកចិត្តទុកដាក់ទៅលើបញ្ហាដូចខាងក្រោម៖

- ក) រាល់សារវន្តទាំងអស់ផ្ទេរទៅ ឬពីទុនបម្រុង ឬសំវិធានធនក្នុងឆ្នាំហិរញ្ញវត្ថុត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។
- ខ) បង្កកំហាត់បង់ឱនភាពនៃតម្លៃលើគណនីដែលត្រូវទារ និង ទ្រព្យសកម្មបច្ចុប្បន្ននិងទ្រព្យអកម្មឱ្យបានគ្រប់គ្រាន់ បើចាំបាច់ត្រូវបានធ្វើឡើង។
- គ) បំណុលអសារបង់ ត្រូវបានលុបចោល ប្រសិនបើមាន
- ឃ) វិធីសាស្ត្រនៃការវាយតម្លៃទ្រព្យសកម្មបំណុលដែលមានស្រាប់គឺមិនបំភាន់ឬមិនសមរម្យ។
- ង) មិនមានកាលៈទេសៈណាមួយដែលអាចដឹងពីចំនួនទឹកប្រាក់ណាក៏ដោយដែលបានបញ្ជាក់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុដែលនាំឱ្យមានការបំភាន់។
- ច) ក្នុងចន្លោះពេលរវាងរបាយការណ៍ហិរញ្ញវត្ថុចុងឆ្នាំ និង កាលបរិច្ឆេទនៃរបាយការណ៍មិនមានប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈមិនប្រក្រតីដែលតាមទស្សនៈរបស់អភិបាលដែលធ្វើអោយប៉ះពាល់ដល់លទ្ធផលនៃប្រតិបត្តិការរបស់ធនាគារ សម្រាប់របាយការណ៍ហិរញ្ញវត្ថុនេះត្រូវបានធ្វើឡើង
- ឆ) លទ្ធផលនៃប្រតិបត្តិការរបស់ធនាគារ ក្នុងកំឡុងពេលនៃឆ្នាំហិរញ្ញវត្ថុមិនត្រូវបានទទួលរងផលប៉ះពាល់ដោយវត្តមានណាមួយ, ប្រតិបត្តិការឬព្រឹត្តិការណ៍ដែលមានបញ្ហានិងមិនប្រក្រតី។
- ជ) គ្មានយថាហេតុ ឬ បំណុលផ្សេងទៀតរបស់ធនាគារអាចកើតមានកាតព្វកិច្ចឬអាចនឹងត្រូវបានអនុវត្តក្នុងរយៈពេល១២ខែ បន្ទាប់ពីឆ្នាំហិរញ្ញវត្ថុដែលបានបញ្ចប់របស់ធនាគារនៅពេលដែលដល់កាលវេលាកំណត់។

៤. ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ ដែលបានភ្ជាប់ជាមួយរបាយការណ៍នេះថាពិតជាបង្ហាញពីទិដ្ឋភាពត្រឹមត្រូវពីស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារនាចុងការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ហើយនឹងលទ្ធផលនៃប្រតិបត្តិការនិងលំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទបញ្ចប់ទៅតាមស្តង់ដារហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ។



លោក Kim Hyuk Jun

ប្រធានអគ្គនាយកប្រតិបត្តិ

រាជធានីភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី 18 ខែ មីនា ឆ្នាំ 2024

១៣. របាយការណ៍ របស់សវនករឯករាជ្យ

ជូនចំពោះភាគទុនិករបស់ធនាគារប៊ូយ៉ុងខ្មែរ

មតិយោបល់

យើងខ្ញុំ បានធ្វើសវនកម្មទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ ធនាគារ ប៊ូយ៉ុង ខ្មែរ ហៅកាត់ថា (“ធនាគារ”) ដែលរួម មានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងចំណូលពេញលេញផ្សេងៗ របាយការណ៍បម្រែបម្រួលធន និងរបាយការណ៍លំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទបញ្ចប់ ហើយនឹង គោលការណ៍គណនេយ្យសំខាន់ៗព្រមទាំងកំណត់សម្គាល់ផ្សេងៗដែលមានចាប់ពីទំព័រទី២៧ ដល់ទំព័រទី ១០២។

តាមមតិរបស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុនេះបង្ហាញនូវទិដ្ឋភាពពិតប្រាកដ និង ត្រឹមត្រូវលើស្ថានភាព ហិរញ្ញវត្ថុរបស់ធនាគារនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និង លទ្ធផលនៃប្រតិបត្តិការហិរញ្ញវត្ថុហើយនិង លំហូរសាច់ប្រាក់សម្រាប់ ការិយបរិច្ឆេទបញ្ចប់ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុ អន្តរជាតិនៃកម្ពុជា (“CIFRSs”) ។

មូលដ្ឋាននៃការបញ្ចេញមតិយោបល់

យើងខ្ញុំ បានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា។ ការទទួលខុសត្រូវ របស់ពួកយើងគឺស្ថិតនៅក្រោមស្តង់ដារដែលបានចែង និងរៀបរាប់នៅក្នុងផ្នែកទំនួលខុសត្រូវរបស់សវនករ ទៅលើរបាយការណ៍ហិរញ្ញវត្ថុនៃរបាយការណ៍សវនកម្មរបស់ពួកយើង។ យើងជឿជាក់ថាភស្តុតាងសវនកម្ម ដែល យើងទទួលបានគឺគ្រប់គ្រាន់ និងសមហេតុផលក្នុងមូលដ្ឋាននៃការបញ្ចេញមតិលើរបាយការណ៍ ហិរញ្ញវត្ថុនេះ។

ឯករាជ្យភាព និងទំនួលខុសត្រូវសីលធម៌ផ្សេងៗ

យើងមានភាពឯករាជ្យពីធនាគារ ដោយអនុលោមតាមតម្រូវការសីលធម៌ដែលពាក់ព័ន្ធនឹង សវនកម្ម នៃរបាយការណ៍ហិរញ្ញវត្ថុរបស់យើងនៅក្នុងប្រទេសកម្ពុជា ហើយយើងបានបំពេញនូវទំនួលខុសត្រូវប្រកប ដោយក្រមសីលធម៌ផ្សេងៗទៀតរបស់យើងស្របតាមតម្រូវការទាំងនេះ។

ព័ត៌មានបន្ថែមទៅលើរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍របស់សវនករមាន ដូចតទៅនេះ

អភិបាលរបស់ធនាគារ គឺជាអ្នកទទួលខុសត្រូវរាល់ព័ត៌មានដែលជាប់ពាក់ព័ន្ធជាមួយនឹងធនាគារ។

ព័ត៌មាននោះរួមបញ្ចូលទាំងរបាយការណ៍ក្រុមអភិបាល ប៉ុន្តែមិនបានរួមបញ្ចូលជាមួយនូវរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ និងរបាយការណ៍របស់សវនករឡើយ។

ការបញ្ចេញទស្សនៈរបស់ពួកយើង ទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារគឺមិនបានរាប់បញ្ចូលជាមួយរបាយការណ៍ក្រុមអភិបាលឡើយ ហើយពួកយើងក៏មិនបញ្ចេញមតិរបស់របាយការណ៍នេះដែរ។

ពាក់ព័ន្ធនឹងការធ្វើសវនកម្មទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ទំនួលខុសត្រូវរបស់សវនករ គឺគ្រាន់តែអានពីរបាយការណ៍របស់ក្រុមអភិបាល និងពិចារណាថាតើ របាយការណ៍របស់ក្រុមអភិបាលមានភាពមិនស៊ីសង្វាក់គ្នាខ្លាំងជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ឬក៏ការយល់ដឹងរបស់យើងដែលទទួលបានក្នុងកំឡុងពេលធ្វើសវនកម្ម ឬ របាយការណ៍របស់ក្រុមអភិបាល ទំនងជាបង្ហាញពីកំហុសជាសារវ័ន្ត។

ប្រសិនបើយោងទៅតាមការងារដែលពួកយើងបានបំពេញ ពួកយើងបានសន្និដ្ឋានថា វានឹងមានភាពមិនត្រឹមត្រូវទាក់ទង ជាមួយរបាយការណ៍របស់អភិបាល យើងតម្រូវអោយរាយការណ៍ពីការពិតនេះ។ យើងគ្មានអ្វីដែលត្រូវរាយការណ៍ពីបញ្ហានេះទៀតឡើយ។

ទំនួលខុសត្រូវរបស់អភិបាលទៅលើរបាយការណ៍ហិរញ្ញវត្ថុ

អភិបាលរបស់ធនាគារជាអ្នកទទួលខុសត្រូវចំពោះការរៀបចំ និង ការបង្ហាញទិដ្ឋភាពពិតប្រាកដនៃរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួន ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុ អន្តរជាតិនៃកម្ពុជា CIFRSs ហើយនឹងទទួលខុសត្រូវ ដូចគ្នាផងដែរចំពោះប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងដែលអភិបាលធនាគារយល់ថាមានសារៈប្រយោជន៍ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុដែលពុំមានកំហុសឆ្គងជាសារវ័ន្តដែលបណ្តាលមកពីការក្លែងបន្លំ ឬ ការភាន់ច្រឡំ។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ អភិបាលទាំងអស់ ត្រូវមានការទទួលខុសត្រូវរាល់សកម្មភាព របស់ធនាគារដែលធានាអះអាងថាអាចមាននិរន្តរភាពទៅមុខ និងរាល់បញ្ហាដែលមានជាប់ពាក់ព័ន្ធជាមួយនិងនិរន្តរភាព របស់ធនាគារ និងគោលបំណងដែលអាចធ្វើអោយមានសកម្មភាពនេះកើតឡើង ដែលតម្រូវអោយធ្វើការបង្ហាញទៅជាសាធារណៈដោយសារតែវាមានភាពចាំបាច់ លើកលែងតែអភិបាល មានបំណងចង់ បិទធនាគារ ឬ បញ្ឈប់ប្រតិបត្តិការ។

ទំនួលខុសត្រូវរបស់សវនករឯករាជ្យទៅលើការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ

គោលបំណងរបស់យើងគឺ ដើម្បីទទួលបាននូវការធានាសមហេតុផល អំពីរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារទាំងមូលមិនមានកំហុសឆ្គងជាសារវ័ន្ត មិនថាដោយសារការក្លែងបន្លំ ឬការភាន់ច្រឡំ និងការចេញ

របាយការណ៍សវនករដែលរាប់បញ្ចូលទាំងទស្សនៈរបស់យើង។ ការធានាសមហេតុផលគឺជាកម្រិតខ្ពស់នៃការធានា ប៉ុន្តែមិនធានាថាសវនកម្មដែលធ្វើឡើងស្របតាមស្តង់ដារអន្តរជាតិស្តីពីសវនកម្មនៃកម្ពុជា នឹងរកឃើញកំហុសជាសារវន្តនៅពេលកើតឡើងនោះទេ។ ការបំភាន់អាចកើតឡើងពីការក្លែងបន្លំ ឬកំហុសហើយត្រូវបានគេចាត់ទុកថាជាសារវន្តប្រសិនបើជាលក្ខណៈបុគ្គល ឬជាក្រុមពួកវាអាចជះឥទ្ធិពលដល់ការសម្រេចចិត្តខាងសេដ្ឋកិច្ច របស់អ្នកប្រើប្រាស់ដែលផ្អែកលើមូលដ្ឋាននៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

ជាផ្នែកមួយនៃសវនកម្មស្របតាមស្តង់ដារអន្តរជាតិ ស្តីពីសវនកម្មនៃកម្ពុជា យើងអនុវត្តការវិនិច្ឆ័យប្រកបដោយវិជ្ជាជីវៈនិងរក្សាការសង្ស័យដែលមានជំនាញវិជ្ជាជីវៈ ក្នុងការធ្វើសវនកម្មទាំងមូល។ យើងក៏:

- ក). កំណត់និងវាយតម្លៃហានិភ័យនៃភាពមិនត្រឹមត្រូវជាសារវន្ត នៃរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារមិនថាដោយសារការក្លែងបន្លំ ឬកំហុសរៀបចំនិងអនុវត្តនីតិវិធីសវនកម្ម ឆ្លើយតបទៅនឹងហានិភ័យទាំងនោះនឹងទទួលបានភស្តុតាងសវនកម្មដែលមានលក្ខណៈគ្រប់គ្រាន់ និងសមស្រប ដើម្បីផ្តល់ជាមូលដ្ឋានសម្រាប់ទស្សនៈរបស់យើង។ ហានិភ័យដែលមិនរកឃើញកំហុសជាសារវន្តដែលបណ្តាលមកពីការក្លែងបន្លំគឺខ្ពស់ជាងកំហុស ដែលបណ្តាលមកពីការក្លែងបន្លំអាចពាក់ព័ន្ធនឹងការយុបយិតការភ្លេចភ្លាំង ការលុបចោល ដោយចេតនាការ និយាយមិនពិត ឬការត្រួតត្រាផ្ទៃក្នុង។
- ខ). ទទួលបានការយល់ដឹងអំពីការគ្រប់គ្រងផ្ទៃក្នុង ដែលពាក់ព័ន្ធនឹងសវនកម្មដើម្បីរៀបចំ នីតិវិធីសវនកម្ម ដែលសមស្របក្នុងកាលៈទេសៈ ប៉ុន្តែមិនមែនសម្រាប់ គោលបំណងនៃការបញ្ចេញមតិលើប្រសិទ្ធភាពនៃ ការគ្រប់គ្រងផ្ទៃក្នុងរបស់ធនាគារឡើយ។
- គ). វាយតម្លៃភាពសមស្របនៃគោលនយោបាយគណនេយ្យ ដែលបានប្រើ និងភាពសមហេតុផលនៃការប៉ាន់ ស្មានគណនេយ្យ និងការបង្ហាញដែលពាក់ព័ន្ធដែលធ្វើឡើងដោយអ្នកគ្រប់គ្រង។
- ឃ). សន្និដ្ឋានលើភាពសមស្របរបស់អភិបាលក្នុងការប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យ និងផ្អែកលើភស្តុតាងសវនកម្មដែលទទួលបានថាភាពមិនច្បាស់លាស់ជាសារវន្ត មានទំនាក់ទំនងនឹងព្រឹត្តិការណ៍ ឬ លក្ខខណ្ឌដែលអាចធ្វើឱ្យមានការសង្ស័យយ៉ាងខ្លាំង ចំពោះសមត្ថភាពរបស់ធនាគារក្នុងការបន្តនិរន្តរភាពអាជីវកម្មប្រសិនបើយើងសន្និដ្ឋានថាមានភាពមិនច្បាស់លាស់ជាសារវន្ត យើងខ្ញុំចាំបាច់ត្រូវបញ្ចូលទៅក្នុងរបាយការណ៍របស់សវនកររបស់យើង ដើម្បីទាញចំណាប់អារម្មណ៍ លើការលាតត្រដាង ព័ត៌មានហិរញ្ញវត្ថុឬបើការលាតត្រដាងព័ត៌មានមានលក្ខណៈមិនគ្រប់គ្រាន់ យើងខ្ញុំចាំបាច់ត្រូវផ្តល់មតិសវនកម្មដែលមានបញ្ហា។ ការសន្និដ្ឋានរបស់យើង ផ្អែកលើភស្តុតាងសវនកម្មដែលទទួលបានរហូតដល់កាលបរិច្ឆេទនៃ របាយការណ៍សវនកររបស់យើង។ ទោះយ៉ាងណា ព្រឹត្តិការណ៍ ឬលក្ខខណ្ឌនាពេលអនាគតអាចបណ្តាលឱ្យធនាគារបញ្ឈប់និរន្តរភាពអាជីវកម្ម

ង). វាយតម្លៃការបង្ហាញនៃទម្រង់ និងខ្លឹមសារនៃរបាយការណ៍ហិរញ្ញវត្ថុ របស់ធនាគាររួមមានការលាតត្រដាង និងរបាយការណ៍ហិរញ្ញវត្ថុ របស់ធនាគារដែល តំណាងឱ្យប្រតិបត្តិការនិងព្រឹត្តិការណ៍មូលដ្ឋានក្នុងលក្ខណៈដែលទទួលបានការបង្ហាញដោយត្រឹមត្រូវ។

យើងបានផ្តល់ព័ត៌មានជូនអ្នកទទួលខុសត្រូវលើអភិបាលកិច្ចស្តីពីបញ្ហាផ្សេងៗ វិសាលភាព និងពេលវេលាដែលបានគ្រោងទុកសម្រាប់ធ្វើសវនកម្ម និងការរកឃើញបញ្ហាជាសារវន្តផ្សេងទៀតដែលមានរួមបញ្ចូលទាំងចំណុចខ្វះខាតក្នុងការគ្រប់គ្រងផ្ទៃក្នុង ដែលបានរកឃើញក្នុងអំឡុងពេលសវនកម្មរបស់យើង។



គាត ហេង CPA, ACCA

នាយកសវនកម្ម

រាជធានីភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី 18 ខែ មីនា ឆ្នាំ 2024

របាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១៤. របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

	សម្គាល់	2023		2022	
		ដុល្លារអាមេរិក	ខ្មែរពាន់រៀល	ដុល្លារអាមេរិក	ខ្មែរពាន់រៀល
ទ្រព្យសកម្ម					
សាច់ប្រាក់ និង សមតុល្យធនាគារ	6	40,590,778	165,813,328	55,346,533	227,861,676
ប្រាក់តម្កល់ នៅធនាគារជាតិ	7	192,209	785,174	229,562	945,107
ប្រាក់កម្ចី និងបុរេប្រទាន	8	103,347,495	422,174,517	98,039,302	403,627,806
ទ្រព្យសកម្មផ្សេងៗ	9	1,337,379	5,463,193	1,520,448	6,259,685
ប្រាក់បញ្ញើតាមច្បាប់ នៅធនាគារជាតិ	10	11,406,193	46,594,298	10,838,845	44,623,525
សិទ្ធក្នុងការប្រើប្រាស់ទ្រព្យ	11	516,539	2,110,062	306,557	1,262,095
ទ្រព្យ និងគ្រឿងបរិក្ខារ	12	717,956	2,932,850	476,827	1,963,097
ទ្រព្យអរូបី	13	572,540	2,338,826	442,153	1,820,344
ទ្រព្យសកម្មសរុប		<u>158,681,089</u>	<u>648,212,148</u>	<u>167,200,227</u>	<u>688,363,335</u>
បំណុល					
ប្រាក់បញ្ញើរបស់អតិថិជន	14	17,392,090	71,046,688	32,821,661	135,126,778
បំណុលផ្សេងៗ	15	128,706	525,764	202,272	832,754
បំណុលភតិសន្យា	288	533,326	2,178,637	316,382	1,302,545
បំណុលពន្ធលើប្រាក់ចំណេញ	268	471,650	1,926,690	983,237	4,047,987
ពន្ធពន្យារជាបំណុល	26ក	1,195,189	4,882,347	532,631	2,192,842
បំណុលសរុប		<u>19,720,961</u>	<u>80,560,126</u>	<u>34,856,183</u>	<u>143,502,906</u>
មូលធន					
ដើមទុន	16	105,000,000	420,000,000	105,000,000	420,000,000
ទុនបម្រុងបទបញ្ញតិ	17	10,483,883	42,982,501	3,445,732	14,055,700
ប្រាក់ចំណេញរក្សាទុក	18	23,476,245	95,188,255	23,898,312	96,922,952
លំអៀងពីអត្រាប្តូរប្រាក់		-	9,481,366	-	13,881,777
មូលធនសរុប		<u>138,960,128</u>	<u>567,652,122</u>	<u>132,344,044</u>	<u>544,860,429</u>
បំណុល និង មូលធនសរុប		<u>158,681,089</u>	<u>648,212,248</u>	<u>167,200,227</u>	<u>688,363,335</u>

របាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១៥. របាយការណ៍ចំណេញខាត និងចំណូលផ្សេងៗ

	សម្គាល់	2023		2022	
		ដុល្លារអាមេរិក	ខ្មែរពាន់រៀល	ដុល្លារអាមេរិក	ខ្មែរពាន់រៀល
ចំនូលពីការប្រាក់	19	9,749,627	40,070,967	8,196,687	33,499,860
ចំណាយលើការប្រាក់	20	(581,074)	(2,388,214)	(434,530)	(1,775,924)
ចំនូលលើការប្រាក់សុទ្ធ		9,168,553	37,682,753	7,762,157	31,723,936
ចំនូលមិនមែនការប្រាក់	21	554,611	2,279,451	959,562	3,921,730
ចំនូលសុទ្ធ		9,723,164	39,962,204	8,721,719	35,645,666
ចំណាយបុគ្គលិក	22	(610,535)	(2,509,299)	(542,976)	(2,219,143)
រំលស់ និងរំលស់ទ្រព្យសកម្មអរូបិយ	23	(546,950)	(2,247,965)	(208,458)	(851,968)
ចំណាយរដ្ឋបាល និង ចំណាយផ្សេងៗ	24	(566,832)	(2,329,680)	(687,102)	(2,808,186)
ប្រាក់ចំណេញប្រតិបត្តិការមុនពេលការខាតបង់		7,998,847	32,875,260	7,283,183	29,766,369
សំវិធានធនលើឥណទានខាតបង់ដែលរំពឹងទុក(ECL)	25	(172,467)	(708,839)	252,503	1,031,980
ចំណេញមុនបង់ពន្ធ		7,826,380	32,166,421	7,535,686	30,798,349
ពន្ធលើប្រាក់ចំណេញ	26	(1,210,296)	(4,974,317)	(1,551,590)	(6,341,348)
ប្រាក់ចំណេញក្នុងឆ្នាំ		6,616,084	27,192,104	5,984,096	24,457,001
ប្រាក់ចំណេញពេញលេញផ្សេងៗ		-	-	-	-
លម្អៀងពីការប្រែសម្រួលរូបិយប័ណ្ណ		-	(4,400,411)	-	5,613,000
ចំណេញសុទ្ធក្នុងឆ្នាំ		<u>6,616,084</u>	<u>22,791,693</u>	<u>5,984,096</u>	<u>30,070,001</u>

របាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១៦. របាយការណ៍បម្រុងប្រុងប្រយ័ត្ន

	មូលធន	ទុនបំរុង បទបញ្ញត្តិ	ប្រាក់ចំណេញ រក្សាទុក	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
សមតុល្យថ្ងៃទី 1.1.2022	105,000,000	1,179,816	20,180,132	126,359,948
ប្រាក់ចំណេញក្នុងឆ្នាំ	-	-	5,984,096	5,984,096
ការផ្ទេរ	-	2,265,916	(2,265,916)	-
សមតុល្យថ្ងៃទី 31.12.2022	105,000,000	3,445,732	23,898,312	132,344,044
ប្រាក់ចំណេញក្នុងឆ្នាំ	-	-	6,616,084	6,616,084
ការផ្ទេរ	-	7,038,151	(7,038,151)	-
សមតុល្យថ្ងៃទី 31.12.2023	<u>105,000,000</u>	<u>10,483,883</u>	<u>23,476,245</u>	<u>138,960,128</u>

	មូលធន	ទុនបម្រុង បទបញ្ញត្តិ	ប្រាក់ចំណេញ រក្សាទុក	លំអៀងអត្រា ប្តូរប្រាក់	សរុប
	ខ្មែរពាន់រៀល	ខ្មែរពាន់រៀល	ខ្មែរពាន់រៀល	ខ្មែរពាន់រៀល	ខ្មែរពាន់រៀល
សមតុល្យថ្ងៃទី 1.1.2022	420,000,000	4,794,901	81,726,750	8,268,777	514,790,428
ប្រាក់ចំណេញក្នុងឆ្នាំ	-	-	24,457,001	-	24,457,001
ការផ្ទេរ	-	9,260,799	(9,260,799)	-	-
លំអៀងពីអត្រាប្តូរប្រាក់	-	-	-	5,613,000	5,613,000
សមតុល្យថ្ងៃទី 31.12.2022	420,000,000	14,055,700	96,922,952	13,881,777	544,860,429
ប្រាក់ចំណេញក្នុងឆ្នាំ	-	-	27,192,104	-	27,192,104
ការផ្ទេរ	-	28,926,801	(28,926,801)	-	-
លំអៀងពីអត្រា ប្តូរប្រាក់	-	-	-	(4,400,411)	(4,400,411)
សមតុល្យថ្ងៃទី 31.12.2023	<u>420,000,000</u>	<u>42,982,501</u>	<u>95,188,255</u>	<u>9,481,366</u>	<u>567,652,122</u>

របាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១៧. របាយការណ៍លំហូរសាច់ប្រាក់

សម្គាល់	2023		2022		
	ដុល្លារអាមេរិក	ខ្មែរពាន់រៀល	ដុល្លារអាមេរិក	ខ្មែរពាន់រៀល	
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ					
ចំណេញមុនបង់ពន្ធ	7,826,380	32,166,421	7,535,686	30,798,349	
និយ័តកម្មសម្រាប់៖					
រំលស់និងរំលស់ទ្រព្យសកម្មអរូបិយ	23 546,949	2,247,965	208,458	851,968	
សំវិធានធនលើឥណទានខាតបង់ដែលរំពឹងទុក(ECL)	25 172,467	708,839	(252,503)	(1,031,980)	
ចំណាយការប្រាក់លើបំណុលភតិសន្យា	28 (ខ) 26,166	107,542	16,098	65,793	
ប្រតិបត្តិការចំណេញមុនបម្រែបម្រួលទុនបង្វិល		8,571,962	35,230,767	7,507,739	30,684,130
បម្រែបម្រួល៖					
ប្រាក់កម្ចីនិងបុរេប្រទាន	8 (6,898,579)	(28,353,160)	(32,309,445)	(132,048,702)	
ទ្រព្យសកម្មផ្សេងៗ	9 1,586,669	6,521,210	(759,878)	(3,105,621)	
ប្រាក់បញ្ញើតាមច្បាប់នៅធនាគារជាតិ	10 (567,348)	(2,331,800)	286,065	1,169,148	
ប្រាក់បញ្ញើរបស់អតិថិជន	14 (15,429,571)	(63,415,537)	15,045,363	61,490,399	
បំណុលផ្សេងៗ	15 (73,566)	(302,356)	152,974	625,205	
លំហូរសាច់ប្រាក់ប្រើប្រាស់ក្នុងសកម្មភាពប្រតិបត្តិការ		(12,810,433)	(52,650,876)	(10,077,182)	(41,185,441)
ពន្ធលើប្រាក់ចំណេញដែលបានបង់	26ខ (1,059,325)	(4,353,826)	(1,184,491)	(4,841,015)	
លំហូរសាច់ប្រាក់ដែលប្រើក្នុងសកម្មភាពប្រតិបត្តិការ		(13,869,758)	(57,004,702)	(11,261,673)	(46,026,456)

របាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១៧. របាយការណ៍លំហូរសាច់ប្រាក់ (ត)

	សម្គាល់	2023		2022	
		ដុល្លារអាមេរិក	ខ្មែរពាន់រៀល	ដុល្លារអាមេរិក	ខ្មែរពាន់រៀល
ការទិញគ្រឿងបរិក្ខារ	12	(395,217)	(1,624,342)	(386,655)	(1,580,259)
ការទិញទ្រព្យសកម្មអរូបិយ	13	(310,332)	(1,275,465)	(448,200)	(1,831,793)
(ការដាក់)/ដកប្រាក់បញ្ញើមានកាលកំណត់ដែលមានរយៈពេលលើសពី៣ខែ	28(ឃ)	<u>20,000,000</u>	<u>8,220,000</u>	-	-
លំហូរសាច់ប្រាក់សុទ្ធដែលប្រើក្នុងសកម្មភាពវិនិយោគ		<u>1,294,451</u>	<u>5,320,193</u>	<u>(834,855)</u>	<u>(3,412,052)</u>
ការប្រាក់បានបង់លើបំណុលភតិសន្យា	28(គ)	(26,166)	(107,542)	(16,098)	(65,793)
ការសងបំណុលភតិសន្យា	28(គ)	<u>(205,954)</u>	<u>(846,471)</u>	<u>(150,396)</u>	<u>(614,668)</u>
សាច់ប្រាក់សុទ្ធពីសកម្មភាពហិរញ្ញប្បទាន		<u>(232,120)</u>	<u>(954,013)</u>	<u>(166,494)</u>	<u>(680,461)</u>
ការផ្លាស់ប្តូរសុទ្ធនៃសាច់ប្រាក់និងសាច់ប្រាក់សមមូល		<u>(12,807,427)</u>	<u>(52,638,522)</u>	<u>(12,263,022)</u>	<u>(50,118,969)</u>
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាថ្ងៃទី០១.មករា		26,529,771	109,223,067	38,792,793	158,041,839
លម្អៀងពីបង្កការប្រែសម្រួលរូបិយប័ណ្ណ		-	(528,769)	-	1,300,197
សាច់ប្រាក់និងសាច់ប្រាក់សមមូលនាថ្ងៃទី៣១.១២	28(ឃ)	<u>13,722,344</u>	<u>56,055,776</u>	<u>26,529,771</u>	<u>109,223,067</u>

របាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១៨. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

១. ព័ត៌មានទូទៅ

ធនាគារ ប៊ូយ៉ុង ខ្មែរ (ពីនេះតទៅហៅថា “ធនាគារ”) ត្រូវបានបង្កើតឡើងនៅព្រះរាជាណាចក្រកម្ពុជាដោយអនុលោមតាមអាជ្ញាប័ណ្ណវិនិយោគលេខ Co.4995E/2008 ចេញដោយក្រសួងពាណិជ្ជកម្មនៃ ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០០៨។ ធនាគារបានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃ កម្ពុជា (“NBC”) ដើម្បីធ្វើប្រតិបត្តិការអាជីវកម្មធនាគារពាណិជ្ជនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០០៨ ដោយមានសុពលភាពជាអចិន្ត្រៃយ៍។ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦ ធនាគារបានទទួលលេខចុះបញ្ជីពាណិជ្ជកម្មថ្មីលេខ០០០២០២០៦ ចេញដោយក្រសួងពាណិជ្ជកម្មនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧ ធនាគារបានទទួលអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការណ៍សាខាដែលមានទីតាំងស្ថិតនៅផ្ទះលេខ ២៤០ (ជាន់ទី ៤) ផ្លូវ២៧១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ធនាគារបានទទួលអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការណ៍សាខាដែលមានទីតាំងស្ថិតនៅប្លង់ដីលេខ៣៧៦៦ ផ្លូវជាតិលេខ ៦អា ភូមិខ្នា សង្កាត់ជ្រាវ ខេត្តសៀមរាប ក្រុងសៀមរាប ។

ការិយាល័យចុះបញ្ជីផ្ទះលេខ៨៦-៨៨ មហាវិថីព្រះនរោត្តម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

២. សកម្មភាពចម្បងរបស់ធនាគារ

សកម្មភាពចម្បងរបស់ធនាគារគឺសេវាទូទៅ ដែលទាក់ទងនឹងវិស័យធនាគារ និង ការផ្តល់សេវាកម្មផ្នែកហិរញ្ញវត្ថុទាំងកម្ចីនិងបញ្ជីរ។

មិនមានការប្រែប្រួលទៅលើសកម្មភាពចម្បងរបស់ធនាគារនោះទេ នៅក្នុងកំឡុងការិយបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

៣. ក្រុមហ៊ុនមេសម្ព័ន្ធ

ក្រុមហ៊ុនមេសម្ព័ន្ធ គឺ ប៊ូយ៉ុង ហោស៊ីង ខូ អិល ធី ឌី ដែលមានទីតាំងនៅសាធារណរដ្ឋកូរ៉េខាងត្បូង។

របាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១៨. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

៤. មូលដ្ឋានគ្រឹះនៃការរៀបចំ

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានរៀបចំឡើងតាមសន្មតិកម្មថ្លៃដើមហើយត្រូវបានកែសម្រួលដោយបញ្ចូលមូលដ្ឋានគ្រឹះផ្សេងៗ នៃការវាយតម្លៃដូចដែលបានបង្ហាញនៅក្នុងផ្នែកដទៃទៀតរបស់ គោលនយោបាយសំខាន់ៗគណនេយ្យដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃមុតា ("CIFRSs") ។

៤.១ មូលដ្ឋាននិងការបកស្រាយដែលមានប្រសិទ្ធភាពសម្រាប់ឆ្នាំហិរញ្ញវត្ថុបច្ចុប្បន្ន

ធនាគារបានអនុម័តស្តង់ដារគណនេយ្យ និងការបកស្រាយទាំងអស់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៣។ ស្តង់ដារគណនេយ្យដែលបានធ្វើវិសោធនកម្មវាយតម្លៃថាអាចអនុវត្តបាន និងមិនមានផលប៉ះពាល់ជាសារវន្តដល់ធនាគារដូចខាងក្រោម៖

ក្នុងឆ្នាំហិរញ្ញវត្ថុបច្ចុប្បន្នស្តង់ដារគណនេយ្យ និងការបកស្រាយថ្មីមានដូចខាងក្រោម៖

- វិសោធនកម្មចំពោះ IAS លេខ 1 ចំណាត់ថ្នាក់នៃបំណុលជារយៈពេលវែង ឬរយៈពេលខ្លី
- IAS 8 និយមន័យនៃការប៉ាន់ប្រមាណគណនេយ្យ
- IAS លេខ 12 ពន្ធពន្យារទាក់ទងនឹងទ្រព្យសកម្ម និងបំណុលដែលកើតចេញពីប្រតិបត្តិការតែមួយ។

៤.២ ស្តង់ដារគណនេយ្យថ្មីសម្រាប់ទម្រង់នាពេលអនាគត

ស្តង់ដារ វិសោធនកម្ម និងការបកស្រាយទាំងនោះមិនទាន់មានប្រសិទ្ធភាព និងមិនត្រូវបានអនុវត្តដោយធនាគារមុនកាលកំណត់៖

- ចំណាត់ថ្នាក់នៃបំណុលជារយៈពេលវែង ឬរយៈពេលខ្លី និងបំណុលរយៈពេលខ្លីជាមួយកតិកាសញ្ញា (វិសោធនកម្មលើ IAS លេខ 1)
- ការរៀបចំហិរញ្ញវត្ថុសម្រាប់អ្នកផ្គត់ផ្គង់ (វិសោធនកម្មលើ IAS លេខ 7 និង IFRS លេខ 7)
- បំណុលភតិសន្យាក្នុងការលក់ និងជួលវិញ-វិសោធនកម្មលើ IFRS លេខ 16

របាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១៨. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

៥. គោលនយោបាយគណនេយ្យសំខាន់ៗ

៥.១ សុករិនិច្ឆ័យសំខាន់ៗ និង ការប៉ាន់ស្មាន

ប្រភពសំខាន់ៗនៃការប៉ាន់ស្មានលើភាពមិនច្បាស់លាស់

អ្នកគ្រប់គ្រងជឿជាក់ថាគ្មានការសន្មតសំខាន់ៗណាមួយទាក់ទងនឹងកង្វល់ទៅអនាគត និងប្រភពគន្លឹះផ្សេងទៀត នៃភាពមិនច្បាស់លាស់ នៃការប៉ាន់ស្មានក្នុងកាលបរិច្ឆេទ នៃការរាយការណ៍ ដែលមានហានិភ័យគួរឱ្យកត់សម្គាល់ ក្នុងការបង្កឱ្យមានការកែសម្រួលទៅនឹងតម្លៃយោងនៃទ្រព្យសកម្ម និងទ្រព្យអកម្មក្នុងកំឡុងឆ្នាំហិរញ្ញវត្ថុបន្ទាប់ក្រៅពីការបង្ហាញខាងក្រោម៖

(ក) ឱនភាពនៃប្រាក់កម្ចី

សំវិធានធនបាត់បង់សម្រាប់ប្រាក់កម្ចីដល់អតិថិជនត្រូវបានផ្អែកលើ ការសន្មតអំពីហានិភ័យនៃការខកខានបង់និងការព្យាករណ៍អត្រាបាត់បង់ ។ ធនាគារបានធ្វើវិសោធនកម្មដោយផ្អែកលើទិន្នន័យនៃការទូទាត់កន្លងមកនិងលក្ខខណ្ឌនៃការទូទាត់ដើម្បីធ្វើកាតព្វកិច្ច នៅចុងបញ្ចប់នៃរយៈពេលរបាយការណ៍នីមួយៗ។

(ខ) ពន្ធលើប្រាក់ចំណូល

មានប្រតិបត្តិការនិងការគណនាខ្លះ ដែលធ្វើអោយការកំណត់ពន្ធចុងក្រោយអាចខុសគ្នាពីការប៉ាន់ស្មានដំបូង។ ធនាគារទទួលស្គាល់បំណុលពន្ធផ្អែកលើចំណេះដឹងរបស់ខ្លួនអំពីច្បាប់ពន្ធនិងធ្វើការប៉ាន់ស្មានទឹកប្រាក់ពន្ធនៅស្ថានភាពធម្មតារបស់អាជីវកម្មរបស់ខ្លួន។ ប្រសិនបើលទ្ធផលចុងក្រោយការប៉ាន់ស្មានខុសគ្នាជាមួយចំនួនពន្ធ ដែលទទួលស្គាល់ ពីដំបូង នោះវានឹងមានឥទ្ធិពលលើចំណាយពន្ធ និង ពន្ធពន្យនៅក្នុងកាលបរិច្ឆេទ ដែលប៉ាន់ស្មាននោះ។ គោលការណ៍គណនេយ្យសំខាន់ដែលត្រូវបានអនុម័តក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុត្រូវបានកំណត់ដូចខាងក្រោម។

(គ) អាយុកាលប្រើប្រាស់នៃទ្រព្យសកម្មដែលអាចធ្វើការរំលស់

អ្នកគ្រប់គ្រងពិនិត្យឡើងវិញ អំពីអាយុកាលប្រើប្រាស់នៃទ្រព្យសកម្មដែលអាចរំលស់បាននៅរៀងរាល់កាលបរិច្ឆេទរបាយការណ៍នីមួយៗ ដោយផ្អែកលើការរំពឹងទុកនៃការប្រើប្រាស់ទ្រព្យសកម្មទាំងនោះ។ ភាពមិនប្រាកដប្រជាប្រមាណទាំងនេះទាក់ទងនឹងភាពយឺតយ៉ាវនៃបច្ចេកវិទ្យាដែលអាចផ្លាស់ប្តូរការប្រើប្រាស់ទ្រព្យ និងគ្រឿងបិទ្វារ និងកម្មវិធីកុំព្យូទ័រមួយចំនួន។

របាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១៨. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

៥. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

៥.១ សុភវិនិច្ឆ័យសំខាន់ៗ និង ការប៉ាន់ស្មាន(ត)

(គ) អាយុកាលប្រើប្រាស់នៃទ្រព្យសកម្មដែលអាចធ្វើការរំលស់(ត)

ការវិនិច្ឆ័យសំខាន់ៗដែលធ្វើឡើងក្នុងការអនុវត្តគោលនយោបាយគណនេយ្យ

អ្នកគ្រប់គ្រងជឿជាក់ថា មិនមានករណីនៃការអនុវត្ត ការវិនិច្ឆ័យសំខាន់ៗក្នុងការអនុវត្តគោលនយោបាយគណនេយ្យរបស់ធនាគារដែលនឹងជះឥទ្ធិពលយ៉ាងសំខាន់ ទៅលើចំនួនដែលបានទទួលស្គាល់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

គោលនយោបាយគណនេយ្យចម្បងដែលត្រូវបានអនុម័តក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុត្រូវបានកំណត់ដូចខាងក្រោម។ គោលនយោបាយគណនេយ្យទាំងនេះត្រូវបានអនុវត្តជាប់លាប់ដោយធនាគារក្នុងកំឡុងឆ្នាំ។

៥.២ រូបិយប័ណ្ណមុខងារ និងរូបិយប័ណ្ណបរទេស

(ក) រូបិយប័ណ្ណមុខងារ និង ការបង្ហាញរូបិយប័ណ្ណ

របាយការណ៍ហិរញ្ញវត្ថុរបស់ ធនាគារត្រូវបានបង្ហាញនៅក្នុងរូបិយប័ណ្ណ នៃបរិយាកាសសេដ្ឋកិច្ច បឋមដែលធនាគារមានប្រតិបត្តិការនោះគឺជារូបិយប័ណ្ណមុខងារ។ របាយការណ៍ហិរញ្ញវត្ថុត្រូវបានបង្ហាញជាដុល្លារអាមេរិក ("ដុល្លារអាមេរិក") ដែលជារូបិយប័ណ្ណមុខងារ និងបង្ហាញរបស់ធនាគារ។

(ខ) ការបំលែងប្រាក់ដុល្លារអាមេរិក ទៅជាប្រាក់រៀលខ្មែរ

របាយការណ៍ហិរញ្ញវត្ថុត្រូវបានបង្ហាញជាដុល្លារអាមេរិក។ អត្រាប្តូរប្រាក់ពីដុល្លារអាមេរិកទៅជាខ្មែររៀល ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ក្នុងគោលបំណងដើម្បីអនុលោមតាមច្បាប់ស្តីពីគណនេយ្យ និងសវនកម្មនៃកម្ពុជា។ ទ្រព្យសកម្ម និងបំណុល ត្រូវបានយោងតាមអត្រាប្តូរប្រាក់ប្រចាំឆ្នាំក្នុងកាលបរិច្ឆេទរបាយការណ៍។ របាយការណ៍ចំណេញ ខាតនិងប្រាក់ចំណេញពេញលេញផ្សេងទៀត និងលំហូរសាច់ប្រាក់ត្រូវបានបំលែងជាប្រាក់រៀលដោយយោងតាមអត្រា ប្តូរប្រាក់មធ្យមប្រចាំឆ្នាំសម្រាប់កាលបរិច្ឆេទរបាយការណ៍ ។ ភាពខុសគ្នានៃការបំលែងដែលកើតចេញពីការប្តូរប្រាក់ត្រូវបានទទួលស្គាល់ថាជា "លម្អៀងពីការប្រែសម្រួលរូបិយប័ណ្ណ" នៅក្នុងប្រាក់ចំណេញពេញលេញផ្សេងទៀត។

របាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១៨. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

៥. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

៥.២ រូបិយប័ណ្ណមុខងារ និងរូបិយប័ណ្ណបរទេស (ត)

(ខ) ការបំប្លែងប្រាក់ដុល្លារអាមេរិក ទៅជាប្រាក់រៀលខ្មែរ (ត)

អត្រាប្តូរប្រាក់ខាងលើនេះ មិនត្រូវបានគេប្រើជាតំណាងឱ្យអត្រាប្តូរជាប្រាក់ដុល្លារអាមេរិក នាពេលនេះ ឬ ពេលអនាគតក្នុងការដែលគេប្រើប្រាស់ការប្តូរជាប្រាក់រៀល នៅក្នុងអត្រានេះ ឬក៏អត្រា ផ្សេងទៀតដែរ។

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានគេបង្ហាញជាខ្មែររៀល ដោយផ្អែកលើអត្រាប្តូរប្រាក់ក្នុង

1 ដុល្លារអាមេរិក ដូចក្នុងតារាងខាងក្រោម៖

		អត្រាប្រចាំឆ្នាំ	អត្រាជាមធ្យម
31 ធ្នូ 2023	1 ដុល្លារអាមេរិក	4,085 រៀល	4,110 រៀល
31 ធ្នូ 2022	1 ដុល្លារអាមេរិក	4,117 រៀល	4,087 រៀល

ចំនួនទឹកប្រាក់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុត្រូវបានកាត់ខ្ទង់រាយសម្រាប់ប្រាក់ដុល្លារ និងខ្ទង់ពាន់សម្រាប់ប្រាក់រៀល។

(គ) ប្រតិបត្តិការណ៍រូបិយប័ណ្ណបរទេស និង សមតុល្យ

ប្រតិបត្តិការណ៍រូបិយប័ណ្ណផ្សេងក្រៅពីដុល្លារអាមេរិក ត្រូវបានបំប្លែងទៅជារូបិយប័ណ្ណមុខងារដោយប្រើប្រាស់អត្រាប្តូរប្រាក់ដែលមាននៅកាលបរិច្ឆេទនៃប្រតិបត្តិការ។ ប្រាក់ចំណេញខាតក្នុងអត្រាប្តូរប្រាក់បរទេសដែលកើតចេញពីការទូទាត់នៃប្រតិបត្តិការបែបនេះ និងពីការបំប្លែងអត្រាប្តូរប្រាក់បំណាច់ឆ្នាំនៃទ្រព្យសកម្ម និង បំណុលដែលជារូបិយប័ណ្ណ ផ្សេងក្រៅពីដុល្លារអាមេរិក ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ខាត និង ប្រាក់ចំណូលពេញលេញផ្សេងៗ។

៥.៣ ទ្រព្យ និងគ្រឿងបរិក្ខារ

ទ្រព្យ និងគ្រឿងបរិក្ខារទាំងអស់ត្រូវបានវាស់ដំបូងដោយតម្លៃដើម។ ការចំណាយរួមមានចំណាយដែល ត្រូវបានផ្ទេរដោយផ្ទាល់ទៅនឹងការទិញទ្រព្យសកម្ម និងការចំណាយផ្សេងទៀតដោយផ្ទាល់ដែលនាំឱ្យទ្រព្យសកម្មទៅ ជាលក្ខខណ្ឌ ការងារសម្រាប់ការ ប្រើប្រាស់របស់ខ្លួន។ ដីដែលជាកម្មសិទ្ធិត្រូវបានរាយការណ៍ទៅតាមតំលៃដើមដក នឹង ការខាតបង់ ឱនភាព ប្រសិនបើមានហើយមិនត្រូវធ្វើ រំលស់ ទេ។

របាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១៨. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

៥. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

៥.៣ ទ្រព្យ និងគ្រឿងបរិក្ខារ(ត)

បន្ទាប់ពីកាត់ទទួលស្គាល់ដំបូង ទ្រព្យ និង បរិក្ខារទាំងអស់ត្រូវបានវាយការណ៍តាមតម្លៃដើម ដករំលស់បង្គរ និង ការខាតបង់លើឱនភាព។

ថ្លៃដើមបន្តបន្ទាប់ត្រូវបានបញ្ចូលក្នុងតម្លៃយោងរបស់ទ្រព្យ ឬត្រូវបានទទួលស្គាល់ថាជា ទ្រព្យសកម្មដាច់ដោយឡែកបើសិន ជាអាចមានអត្ថប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគត ដែលជាប់ពាក់ព័ន្ធនឹងធាតុដែលនឹងហូរចូលទៅធនាគារហើយតម្លៃរបស់ធាតុអាចត្រូវបានវាស់វែងបាន។ តម្លៃយោងនៃសាច់ប្រាក់ ដែលត្រូវបានជំនួសត្រូវបានគេលែងទទួលស្គាល់។ ការចំណាយលើសេវាប្រចាំថ្ងៃនៃគ្រឿងបរិក្ខារ ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ ឬខាតដែលកើតឡើង។ ការរំលស់ត្រូវបានគិតក្នុងប្រាក់ចំណេញ ឬខាតហើយត្រូវបានគណនាតាមវិធីសាស្ត្របន្ថយដើម្បីលុបចោលចំនួនរំលស់នៃទ្រព្យសកម្មក្នុងរយៈពេលដែលមានអាយុកាលដែលបានប៉ាន់ប្រមាណការរំលស់ទ្រព្យនឹងត្រូវបន្តធ្វើរហូតដល់ទ្រព្យនោះបានរំលស់ពេញលេញ បើទោះបីជាយប់ប្រើប្រាស់ ឬបោះចោលក៏ដោយ ។ រំលស់ប្រចាំឆ្នាំតាមអត្រាភាគរយដូចខាងក្រោម ៖

គ្រឿងសង្ហារឹមនិងបរិក្ខារ	25%
ការជួសជុលនិងកែលម្អ	25%
កំពូទ័រ	25%
យានយន្ត	25%
សម្ភារៈការិយាល័យ	25%

ដំណើរការនៃការសាងសង់ ដែលមិនទាន់រួចរាល់ សម្រាប់ការប្រើប្រាស់ពាណិជ្ជកម្មនៅចុងបញ្ចប់នៃរយៈពេលរបាយការណ៍ ត្រូវរក្សាថ្លៃដើមហើយចាត់ជាទ្រព្យសកម្មរយៈវែង ការធ្វើរំលស់ត្រូវធ្វើ ឡើងនៅពេលសាងសង់រួចរាល់នឹងអាចប្រើប្រាស់ពាណិជ្ជកម្មបាន ។

ថ្លៃដើមសាងសង់រួមបញ្ចូលថ្លៃដើមផ្ទាល់ ចំណាយពាក់ព័ន្ធនឹងការប្រាក់លើប្រាក់កម្ចី ដែលយកមកធ្វើហិរញ្ញប្បទានដល់ការសាងសង់ ឬការទិញទ្រព្យសម្បត្តិរហូតដល់កាលបរិច្ឆេទ ដែលទ្រព្យសម្បត្តិត្រូវបានបញ្ចប់ និងប្រើប្រាស់វាជាចំណូលសុទ្ធ នៃការប្រាក់លើការវិនិយោគបណ្តោះអាសន្ននៃប្រាក់កម្ចីទាំងនោះ។

របាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១៨. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

៥. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

៥.៣ ទ្រព្យ និងបរិក្ខារ(ត)

តម្លៃកាកសំណល់ អាយុកាលនៃការប្រើប្រាស់ និងវិធីសាស្ត្រធ្វើរំលស់ ត្រូវបានពិនិត្យឡើងវិញនៅចុងបញ្ចប់នៃរយៈពេលរបាយការណ៍នីមួយៗ ដើម្បីធានាថាវិធីសាស្ត្រ នៃការធ្វើរំលស់និង រយៈពេលនៃការរំលស់ គឺស្របទៅនឹងការប៉ាន់ស្មានទុកជាមុន និងការរំពឹងទុកនៃការប្រើប្រាស់សំរាប់ផលចំណេញសេដ្ឋកិច្ចនាពេលអនាគត ។

ការចំណាយជាបន្តបន្ទាប់ត្រូវបានរាប់បញ្ចូលក្នុងចំនួនទឹកប្រាក់នៃទ្រព្យសកម្ម ឬត្រូវបានគេទទួលស្គាល់ថាជាទ្រព្យដាច់ដោយឡែក បើសមស្របនៅពេលថ្លៃដើមកើតឡើង ហើយវាអាចនឹងមានអត្ថប្រយោជន៍សេដ្ឋកិច្ចអនាគតដែលទាក់ទងនឹងទ្រព្យនោះនឹងហូរចូលធនាគារ និងថ្លៃដើមនៃទ្រព្យអាចត្រូវបានវាស់វែងនិងជឿទុកចិត្ត។ សោហ៊ុយដឹកត្រូវបានទទួលស្គាល់ថាថ្លៃដើមនៃការប្រើប្រាស់ឧបករណ៍ប្រចាំថ្ងៃពីមួយថ្ងៃទៅមួយថ្ងៃត្រូវបានទទួលស្គាល់ជាប្រាក់ចំណេញ ឬខាតបង់ដែលបានកើតឡើង។ ការចំណាយរួមមានការប៉ាន់ប្រមាណដំបូងនៃការរុះរើ និងរៀបចំជួសជុលទីតាំងរបស់ធនាគារដែលធនាគារមានកាតព្វកិច្ចទទួលស្គាល់ចំណាយនៅពេលដែលទ្រព្យសម្បត្តិនោះត្រូវបានទទួលស្គាល់ ។

ទ្រព្យ និងឧបករណ៍ ដែលត្រូវរំលស់ទទួលស្គាល់នៅពេលដែលមិនមានផលប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគតពីការ ប្រើប្រាស់ ឬការលក់ចោលនោះ ការចំណេញ ឬខាត ណាមួយដែលកើតឡើងដោយសារការមិនទទួលស្គាល់ទ្រព្យសម្បត្តិ ត្រូវបានរាប់បញ្ចូលជាប្រាក់ចំណេញនៅខាត។

៥.៤ ទ្រព្យអរូបី

ទ្រព្យអរូបីយតំណាងឱ្យការចំណាយលើការទិញកម្មវិធីកុំព្យូទ័រសំរាប់ប្រើប្រាស់ក្នុងអត្រា50%។ ការទទួលស្គាល់ជាដំបូងទ្រព្យអរូបីគណនាតាមតំលៃដើមដក រំលស់បង្គរ និងការខាតបង់លើឱនភាពនៃតំលៃបង្គរ ។

ទ្រព្យអរូបីត្រូវបានគេវាយតម្លៃថាមានអាយុកាលប្រើប្រាស់មានកំណត់ និងត្រូវបានរំលស់ក្នុងរយៈពេលអាជ្ញាប័ណ្ណដោយប្រើវិធីសមតុល្យចម្រុះ។ ទ្រព្យអរូបីក៏ត្រូវបានវាយតម្លៃសម្រាប់ការចុះខ្សោយដែរនៅពេលមានការចង្អុលបង្ហាញថាទ្រព្យនោះមានកង្វះខាត ឬមានបញ្ហាក្នុងការប្រើប្រាស់។ រយៈពេលនិងវិធីរំលស់ត្រូវបានពិនិត្យនៅចុងបញ្ចប់នៃរយៈពេលរបាយការណ៍នីមួយៗ

របាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១៨. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

៥. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

៥.៥ ឧបករណ៍ហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ នៅពេលដែលធនាគារបានក្លាយជាភាគីនៃកិច្ចសន្យារបស់ឧបករណ៍ទាំងនេះ។

ឧបករណ៍ហិរញ្ញវត្ថុត្រូវបានចាត់ថ្នាក់ជាទ្រព្យហិរញ្ញវត្ថុ ហិរញ្ញវត្ថុបំណុល ឬឧបករណ៍មូលធន ស្របតាមខ្លឹមសារនៃការរៀបចំកិច្ចសន្យានិងនិយមន័យនៅក្នុង CIAS 32។ ការប្រាក់, ភាគលាភ ប្រាក់ចំណេញ និងការខាតទាក់ទងនឹងឧបករណ៍ហិរញ្ញវត្ថុ ដែលត្រូវបានចាត់ថ្នាក់ជាបំណុល ដែលរាយការណ៍ជាការចំណាយ ឬចំណូល។ ការចែកចាយដល់អ្នកកាន់ ឧបករណ៍ហិរញ្ញវត្ថុ ដែលត្រូវបានចាត់ថ្នាក់ជាមូលធនដែលទូទាត់ដោយផ្ទាល់ទៅមូលធន។

ឧបករណ៍ហិរញ្ញវត្ថុត្រូវបានទូទាត់នៅពេលដែលធនាគារមានសិទ្ធិអនុវត្តតាមច្បាប់ ដើម្បីទូទាត់ នឹងមានបំណងដោះស្រាយលើមូលដ្ឋានសុទ្ធ ឬដើម្បីដឹងពីទ្រព្យនឹងទូទាត់បំណុល ក្នុងពេល ដំណាលគ្នា។

ឧបករណ៍ហិរញ្ញវត្ថុត្រូវបានទទួលស្គាល់ជាដំបូងក្នុងតម្លៃបច្ចុប្បន្ន (ក្រៅពីការទទួលបានពីពាណិជ្ជកម្មដោយមិនមានសមាសធាតុហិរញ្ញប្បទាន សំខាន់ដែលត្រូវបានវាស់តាមតម្លៃប្រតិបត្តិការ ដូចមានចែងក្នុង CIFRS15-ប្រាក់ចំណូលពីកិច្ចសន្យាជាមួយនឹងអតិថិជន នៅពេលចាប់ផ្តើម)។ ថ្លៃដើមប្រតិបត្តិការដែលបណ្តាលមកពីការទិញ ឬចេញឧបករណ៍ហិរញ្ញវត្ថុ (ក្រៅពីឧបករណ៍ហិរញ្ញវត្ថុក្នុងតម្លៃបច្ចុប្បន្នតាមរយៈការចំណេញ ឬខាត) ត្រូវបានបន្ថែម / ដកពីតម្លៃបន្ថែមលើការទទួលស្គាល់ដំបូងបើសមរម្យ។ ថ្លៃដើមប្រតិបត្តិការលើឧបករណ៍ហិរញ្ញវត្ថុក្នុងតម្លៃបច្ចុប្បន្នតាមរយៈប្រាក់ចំណេញ ឬការខាតបង់ត្រូវបាន ទទួលស្គាល់ភ្លាមៗ នៅក្នុងប្រាក់ចំណេញ ឬការខាតបង់។

ឧបករណ៍ហិរញ្ញវត្ថុដែលត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍នៃស្ថានភាពហិរញ្ញវត្ថុ ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍គោលនយោបាយបុគ្គលដែលជាប់ទាក់ទងនឹងចំណុចនីមួយៗ។

(ក) ទ្រព្យហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលត្រូវបានទទួលស្គាល់ទាំងអស់ត្រូវបានវាស់វែងជាបន្តបន្ទាប់ទាំងអស់ក្នុងតម្លៃលក់ ឬតម្លៃសមរម្យតាមរយៈប្រាក់ចំណេញ ឬការខាតបង់ ឬប្រាក់ចំណូលសរុបផ្សេងៗទៀត អាស្រ័យលើការចាត់ថ្នាក់នៃទ្រព្យសកម្មហិរញ្ញវត្ថុ។

របាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១៨. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

៥. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

៥.៥ ឧបករណ៍ហិរញ្ញវត្ថុ(ត)

(ក) ទ្រព្យហិរញ្ញវត្ថុ(ត)

ការចាត់ចំណាត់ថ្នាក់

ការទទួលស្គាល់ដំបូង ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានចាត់ថ្នាក់ចេញជា : ថ្លៃរំលស់, FVTPL ឬតម្លៃសមរម្យតាមរយៈប្រាក់ចំណូលពេញលេញផ្សេងៗ (FVOCI) ដូចខាងក្រោម៖

(I) ថ្លៃដើមរំលស់

ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានធ្វើឡើង សម្រាប់ការប្រមូល លំហូរសាច់ប្រាក់ តាម កិច្ចសន្យា ដែលលំហូរសាច់ប្រាក់ទាំងនោះតំណាងឱ្យការទូទាត់ប្រាក់ដើម និង ការប្រាក់ តែប៉ុណ្ណោះ។ ចំណូលការប្រាក់ត្រូវបានទទួលស្គាល់ដោយការយកអត្រា ការ ប្រាក់ ដែលមានប្រសិទ្ធភាពទៅនឹងតម្លៃយោងសរុបនៃទ្រព្យហិរញ្ញវត្ថុ នៅពេលដែលទ្រព្យ- សកម្មមានឱនភាពជាបន្តបន្ទាប់ ចំណូលការប្រាក់ ត្រូវបានទទួលស្គាល់ដោយអនុវត្ត អត្រាការប្រាក់ប្រកបដោយប្រសិទ្ធភាពទៅនឹងថ្លៃរំលស់នៃទ្រព្យសកម្មហិរញ្ញវត្ថុ។

វិធីសាស្ត្រការប្រាក់ដែលមានប្រសិទ្ធភាព គឺ វិធីសាស្ត្រមួយនៃការគណនាចំណាយ រំលស់ នៃទ្រព្យហិរញ្ញវត្ថុនឹង បែងចែក ចំណូលការប្រាក់ក្នុងរយៈពេលដែលពាក់ព័ន្ធ។ អត្រា ការប្រាក់មានប្រសិទ្ធភាព គឺជាអត្រាដែល discount estimated future cash receipts (រួមទាំងថ្លៃ សេវា និង ពិន្ទុទាំងអស់ដែលបានបង់ ឬ ទទួលបានដែល ជាផ្នែក សំខាន់នៃ អត្រាការប្រាក់ថ្លៃដើម ប្រតិបត្តិការនឹង other Premiums ឬ discounts) ដោយមិន រាប់បញ្ចូលការខាតបង់ ឥណទានដែលរំពឹងទុកតាមរយៈអាយុកាលរំពឹងទុក នៃទ្រព្យ ហិរញ្ញវត្ថុរយៈពេលខ្លី (នៅពេលសមស្រប)។

(II) តម្លៃសមស្របតាមរយៈលទ្ធផលលម្អិតផ្សេងៗ(FVOCI)

ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានធ្វើឡើង សម្រាប់ការប្រមូលលំហូរសាច់ប្រាក់តាម កិច្ច- សន្យានឹងការលក់ទ្រព្យហិរញ្ញវត្ថុ ដែលលំហូរសាច់ប្រាក់របស់ទ្រព្យតំណាងឱ្យ ការទូ- ទាត់ដើម និងការប្រាក់តែប៉ុណ្ណោះ។ នាក្នុងតម្លៃយោងត្រូវបានធ្វើឡើងតាមរយៈ ប្រាក់ ចំណូលផ្សេងៗ នឹងបង្កទុកក្នុងទុនបម្រុងតម្លៃបច្ចុប្បន្នលើកលែងតែការ ទទួល ស្គាល់ ឱនភាពនៃតម្លៃចំណូលការប្រាក់ និង អត្រាប្តូរប្រាក់បរទេសដែលត្រូវបានទទួលស្គាល់

របាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១៨. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

៥. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

៥.៥ ឧបករណ៍ហិរញ្ញវត្ថុ(ត)

(ក) ទ្រព្យហិរញ្ញវត្ថុ(ត)

(II) តម្លៃសមស្របតាមរយៈលទ្ធផលលម្អិតផ្សេងៗ(FVOCI)(ត)

ដោយផ្ទាល់នូវប្រាក់ចំណេញ ឬខាត។ ចំណូលការប្រាក់ត្រូវបានគណនាដោយ ប្រើវិធីសាស្ត្រអត្រាការប្រាក់ប្រកប ដោយប្រសិទ្ធភាព។

(III) តម្លៃសមស្របតាមរយៈចំណេញ ឬខាត(FVTPL)

រាល់ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ ដែលមិនត្រូវ និង លក្ខណៈ វិនិច្ឆ័យសម្រាប់ ចំណាយរំលស់ ឬតម្លៃបច្ចុប្បន្នតាមរយៈប្រាក់ ចំណូលផ្សេងៗ ទៀតត្រូវបានវាស់វែង តាមតម្លៃបច្ចុប្បន្នតាមរយៈប្រាក់ចំណេញ ឬខាត។

ធនាគារកំណត់ចំណាត់ថ្នាក់ឧបករណ៍ បំណុលឡើងវិញ និងពេលណាគំរូអាជីវកម្មរបស់ខ្លួនសម្រាប់ការគ្រប់គ្រងទ្រព្យទាំងនោះផ្លាស់ប្តូរ។

វិនិយោគមូលធន

រាល់ការវិនិយោគមូលធន ត្រូវបានវាស់វែងជាបន្តបន្ទាប់ ដោយតម្លៃបច្ចុប្បន្នជាមួយ និងការ ចំណេញ និងខាតទទួលស្គាល់ជាប្រាក់ចំណេញ ឬខាតលើកលែងកន្លែង ដែលធនាគារបាន ជ្រើសរើសដើម្បីបង្ហាញការផ្លាស់ប្តូរជាបន្តបន្ទាប់ នៃតម្លៃបច្ចុប្បន្ននៅក្នុងប្រាក់ចំណូលផ្សេងទៀត និង ប្រមូលបាននៅក្នុងទុនបម្រុងតម្លៃបច្ចុប្បន្ន នៅពេលមានការទទួលស្គាល់ដំបូង។

ការកំណត់តម្លៃសមស្របតាមរយៈលទ្ធផលលម្អិតផ្សេងៗទៀត មិនត្រូវបានអនុញ្ញាតប្រសិន បើការវិនិយោគមូលធន ត្រូវបានធ្វើឡើងសម្រាប់ការធ្វើពាណិជ្ជកម្ម ឬត្រូវកាត់កង ឬ ឱនភាពការវាស់វែង និងការទទួលស្គាល់ដែលនឹងកើតឡើង។

ប្រាក់ចំណូលភាគលាភពីប្រភេទទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានទទួលស្គាល់ជាប្រាក់ចំណេញ ឬខាតនៅពេលសិទ្ធិទទួលបានការទូទាត់ត្រូវបានបង្កើតឡើង លុះត្រាតែភាគលាភតំណាងឱ្យផ្នែកខ្លះថ្លៃដើមវិនិយោគមូលធនត្រឡប់មកវិញ។

របាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១៨. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

៥. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

៥.៥ ឧបករណ៍ហិរញ្ញវត្ថុ(ត)

(ខ) បំណុលហិរញ្ញវត្ថុ

(I) បំណុលហិរញ្ញវត្ថុនៅតម្លៃបច្ចុប្បន្នតាមរយៈប្រាក់ចំណេញ ឬខាត(TVTPL)

តម្លៃសមស្របតាមរយៈរបាយការណ៍ចំណេញ ឬ ខាត រួមមានបំណុលហិរញ្ញវត្ថុ ដែលត្រូវបានធ្វើឡើងសម្រាប់ការធ្វើពាណិជ្ជកម្ម ឬត្រូវបានកំណត់ដើម្បីលុបបំបាត់ ឬកាត់បន្ថយការទទួលស្គាល់មិនត្រូវគ្នាដែលអាចនឹងកើតឡើង ។ ការផ្លាស់ប្តូរតម្លៃសមស្របនៃបំណុលហិរញ្ញវត្ថុទាំងនេះ ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត។

(II) បំណុលហិរញ្ញវត្ថុផ្សេងៗ

បំណុលហិរញ្ញវត្ថុផ្សេងទៀត ត្រូវបានវាស់វែង ជាបន្តបន្ទាប់ តាមតម្លៃដើមរំលស់ដោយប្រើវិធីសាស្ត្រការប្រាក់មានប្រសិទ្ធភាព។

វិធីសាស្ត្រការប្រាក់ប្រកបដោយប្រសិទ្ធភាព គឺជាវិធីសាស្ត្រមួយនៃ ការគណនាចំណាយរំលស់នៃបំណុលហិរញ្ញវត្ថុ និងការបែងចែកចំណាយការប្រាក់ក្នុងរយៈពេលជាក់លាក់ ណាមួយ ។ អត្រាការប្រាក់មានប្រសិទ្ធភាព គឺជាអត្រាដែលមាន **discount estimated Future cash payments** ជាក់លាក់ (រួមបញ្ចូលថ្លៃសេវា និង ចំណុចទាំងអស់ដែលត្រូវបានទូទាត់ ឬទទួលបានដែលជាផ្នែកសំខាន់នៃអត្រាការប្រាក់ប្រសិទ្ធភាព ប្រតិបត្តិការចំណាយ និង **other preminums** ឬ **discounts**) តាមរយៈ អាយុកាល រំពឹងទុក នៃការទទួលខុសត្រូវហិរញ្ញវត្ថុ ឬរយៈពេលខ្លី (ក្នុងករណីដែលសមរម្យ) ។

(គ) ឧបករណ៍មូលធន

ឧបករណ៍មូលធនដែលត្រូវបានចាត់ថ្នាក់ជាមូលធនត្រូវបានវាស់វែងដំបូងដោយថ្លៃដើមហើយមិនត្រូវបានវាស់វែងឡើងវិញ។ ភាគហ៊ុនធម្មតាត្រូវបានចាត់ថ្នាក់ជាភាគហ៊ុននឹងត្រូវបានកត់ត្រាតាមចំណូលដែលទទួលបានសុទ្ធនៃថ្លៃដើមប្រតិបត្តិការដោយផ្ទាល់ ។ ភាគលាភលើភាគហ៊ុនធម្មតាត្រូវបានទទួលស្គាល់ថាជាបំណុលនៅពេលដែលត្រូវបានអនុម័ត សម្រាប់ភាពសមស្រប។

របាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១៨. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

៥. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

៥.៥ ឧបករណ៍ហិរញ្ញវត្ថុ(ត)

ឧបករណ៍បំណុល(ត)

(ឃ) ការមិនទទួលស្គាល់

ទ្រព្យសកម្មហិរញ្ញវត្ថុ ឬផ្នែកណាមួយរបស់វាមិនត្រូវបានគេទទួលស្គាល់នៅពេលដែលសិទ្ធិចំពោះសាច់ប្រាក់ហូរចេញពីទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានផុតកំណត់ ឬទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានផ្ទេរទៅឱ្យភាគីផ្សេងទៀត ដោយមិនរក្សាការគ្រប់គ្រង ឬហានិភ័យទាំងអស់នៃ ទ្រព្យសកម្ម ។ ការមិនទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ គឺជាភាពខុសគ្នារវាងតម្លៃយោង និងតម្លៃដែលទទួលបាន (សន្មត់ថារាប់បញ្ចូលទាំងបំណុលថ្មី) និងត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត ។ លើសពីនេះទៀតនៅលើការមិនទទួលស្គាល់ឧបករណ៍បំណុល ដែលត្រូវបានចាត់ថ្នាក់ជាតម្លៃបច្ចុប្បន្នតាមរយៈប្រាក់ចំណូលទូលំទូលាយ ផ្សេងទៀតការ ចំណេញ ឬខាត ដែលបានប្រមូលពីមុននៅក្នុងទុនបម្រុងតម្លៃបច្ចុប្បន្ន ត្រូវបានធ្វើចំណាត់ថ្នាក់ឡើងវិញពីភាគហ៊ុនទៅប្រាក់ចំណេញ ឬការបាត់បង់ ។ ផ្ទុយទៅវិញមិនមានការធ្វើចំណាត់ថ្នាក់ឡើងវិញ នៃទុនបម្រុងតម្លៃបច្ចុប្បន្ន ដើម្បីទទួលបានប្រាក់ចំណេញ ឬខាតបង់បន្ទាប់ពីការមិនទទួលស្គាល់ការវិនិយោគមូលធន។

បំណុលហិរញ្ញវត្ថុ ឬផ្នែកណាមួយរបស់វាត្រូវបានគេមិនទទួលស្គាល់នៅពេលដែលកតព្វកិច្ចដែលបានបញ្ជាក់នៅក្នុងកិច្ចសន្យាត្រូវបានរំសាយលុបចោល ឬផុតកំណត់។ ការកែប្រែយ៉ាងច្រើននៃលក្ខខណ្ឌនៃបំណុលហិរញ្ញវត្ថុដែលមានស្រាប់ត្រូវបានរាប់បញ្ចូលជាការបំបាត់បំណុលហិរញ្ញវត្ថុដើម និងការទទួលស្គាល់បំណុលហិរញ្ញវត្ថុថ្មី ។ យោងតាមការមិនទទួលស្គាល់នៃបំណុលហិរញ្ញវត្ថុ ភាពខុសគ្នារវាងតម្លៃយោងនៃបំណុលហិរញ្ញវត្ថុដែលលុបបំបាត់ ឬផ្ទេរទៅឱ្យភាគីផ្សេងទៀត និងចាត់ទុកថាជាការចំណាយ (រួមទាំងទ្រព្យសកម្មមិនមែនជាសាច់ប្រាក់ផ្ទេរ ឬបំណុលដែលបានសន្មត់)ត្រូវបានទទួលស្គាល់នៅក្នុងប្រាក់ចំណេញ ឬខាត។

៥.៦ សាច់ប្រាក់និងសាច់ប្រាក់សមមូល

សាច់ប្រាក់និងសាច់ប្រាក់សមមូលរួមមានសាច់ប្រាក់នៅក្នុងដៃសមតុល្យនៅធនាគារ ប្រាក់បញ្ញើប្រាក់បញ្ញើបានសន្យាជាមួយស្ថាប័នហិរញ្ញវត្ថុឥណទាន រូបិយប័ណ្ណធនាគារ និងការវិនិយោគ រយៈពេលខ្លីដែលមានភាពងាយស្រួលប្តូរទៅជាសាច់ប្រាក់ និងការដែលជាកម្មវត្ថុនៃការដែល មិនមានហានិភ័យក្នុងការផ្លាស់ប្តូរតម្លៃជាមួយរយៈពេលមានកាលកំណត់ដើម្បី៣ខែ ឬតិចជាង។

របាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១៨. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

៥. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

៥.៧ ប្រាក់តំកល់តាមច្បាប់នៅធនាគារជាតិនៃកម្ពុជា

ប្រាក់បញ្ញើតាមច្បាប់ តំណាងអោយប្រាក់បញ្ញើមានកាលកំណត់ចាំបាច់ និងសាច់ប្រាក់ ត្រូវបានរក្សាទុកនៅធនាគារជាតិនៃកម្ពុជាស្របតាមច្បាប់ស្តីពីស្ថាប័នធនាគារ និង ហិរញ្ញវត្ថុ (“LBFI”) សាច់ប្រាក់នេះ មិនអាចប្រើក្នុងហិរញ្ញប្បទានដល់ ប្រតិបត្តិការប្រចាំថ្ងៃ របស់ធនាគារទេ ដូច្នេះហើយមិនត្រូវបានចាត់ទុកថាជាផ្នែកនៃសាច់ប្រាក់ និងសមមូលសាច់ប្រាក់សម្រាប់គោលបំណងនៃលំហូរសាច់ប្រាក់ទេ។

៥.៨ ឱនភាព

(ក) ឱនភាពនៃទ្រព្យសកម្មហិរញ្ញវត្ថុ

ធនាគារទទួលស្គាល់សំវិធានធនលើឥណទានខាតបង់ដែលរំពឹងទុក (ECL) លើការវិនិយោគលើឧបករណ៍ចំណុលដែលត្រូវបានវាស់វែងដោយថ្លៃដើមរំលស់ ឬ តាមតម្លៃសមស្រប តាមរយៈរបាយការណ៍ចំណូលលម្អិតផ្សេងទៀត (FVOCI) ។

សំវិធានធនលើឥណទានខាតបង់ដែលរំពឹងទុក (ECL) ត្រូវបានប៉ាន់ប្រមាណថាជាភាពខុសគ្នារវាងលំហូរសាច់ប្រាក់ កិច្ចសន្យាទាំងអស់ដែលកើតឡើងដោយសារធនាគារយោងតាមកិច្ចសន្យា និងលំហូរសាច់ប្រាក់ទាំងអស់ដែលធនាគាររំពឹងថានឹងទទួលបានតាមវិធីសាស្ត្រអប្បបរមាលើអត្រាការប្រាក់មានប្រសិទ្ធភាពគ្រាដំបូង។

សំវិធានធនលើឥណទានខាតបង់ដែលរំពឹងទុក (ECL) ក្នុងរយៈពេល១២ខែ គឺជាផ្នែកមួយនៃការបាត់បង់ឥណទានដែលបានរំពឹងទុកពេញមួយអាយុកាល ដែលបណ្តាលមកពីព្រឹត្តិការណ៍ មិនប្រក្រតីលើឧបករណ៍ហិរញ្ញវត្ថុដែលអាចធ្វើទៅបានក្នុងរយៈពេល១២ខែ បន្ទាប់ពីកាលបរិច្ឆេទរបាយការណ៍ ។ ឧបករណ៍ហិរញ្ញវត្ថុដែលការខាតបង់ឥណទានដែលរំពឹងទុកក្នុងរយៈពេល១២ខែត្រូវបានទទួលស្គាល់ថាជា “ឱនភាពឧបករណ៍ហិរញ្ញវត្ថុដំណាក់កាលទី១” ។ ឧបករណ៍ហិរញ្ញវត្ថុដែលត្រូវបានបម្រុងទុកសម្រាប់ដំណាក់កាលទី១ មិនបានទទួលរងនូវការកើនឡើងគួរឱ្យកត់សម្គាល់នូវហានិភ័យឥណទានចាប់តាំងពីមានការទទួលស្គាល់ដំបូង និងមិនមានបញ្ហាឥណទាន។

របាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១៨. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

៥. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

៥.៨ ឱនភាព

(ក) ឱនភាពនៃទ្រព្យសកម្មហិរញ្ញវត្ថុ(ត)

សំវិធានធនលើឥណទានខាតបង់ដែលរំពឹងទុក (ECL) ក្នុងរយៈពេលមួយអាយុកាល គឺជាការបាត់បង់ឥណទានដែលរំពឹងទុកដែលបណ្តាល មកពីព្រឹត្តិការណ៍ដែលអាចកើតមានទាំងអស់លើអាយុកាល ដែលរំពឹងទុកនៃឧបករណ៍ហិរញ្ញវត្ថុ ឬរយៈពេលនៃការ ប៉ះពាល់កិច្ចសន្យាអតិបរមា ។ ឧបករណ៍ហិរញ្ញវត្ថុដែលការបាត់បង់ឥណទាន ដែលរំពឹងទុកក្នុងមួយអាយុកាលត្រូវបានទទួលស្គាល់ ប៉ុន្តែមិនមានឱនភាពឥណទានត្រូវបានគេហៅថា “ឱនភាពឧបករណ៍ហិរញ្ញវត្ថុដំណាក់កាលទី២” ។ ឧបករណ៍ហិរញ្ញវត្ថុដែលត្រូវបានបម្រុងទុកសម្រាប់ដំណាក់កាលទី២ គឺជាឧបករណ៍ដែលបានជួបប្រទះនូវការកើនឡើងគួរឱ្យកត់សម្គាល់នៃហានិភ័យឥណទាន ចាប់តាំងពីមានការទទួលស្គាល់ដំបូង ប៉ុន្តែមិនមានការខាតបង់ឥណទាន ។ ឧបករណ៍ហិរញ្ញវត្ថុដែលត្រូវបានបម្រុងទុកសម្រាប់ដំណាក់កាលទី២ គឺជាឧបករណ៍ដែលបានជួបប្រទះនូវការកើនឡើងគួរឱ្យកត់សម្គាល់នៃហានិភ័យឥណទាន ចាប់តាំងពីមានការទទួលស្គាល់ដំបូង ប៉ុន្តែមិនមានការខាតបង់ឥណទាន។

ឧបករណ៍ហិរញ្ញវត្ថុ ដែលការបាត់បង់ឥណទានដែលរំពឹងទុកពេញមួយអាយុកាលត្រូវបានទទួលស្គាល់ហើយដែលឱនភាពឥណទាន ត្រូវបានគេចាត់ទុកថាជា “ឱនភាពឧបករណ៍ហិរញ្ញវត្ថុដំណាក់កាលទី ៣” ។

ចំនួនទឹកប្រាក់នៃការបាត់បង់ឥណទានដែលរំពឹងទុក នឹងត្រូវបានធ្វើបច្ចុប្បន្នភាពនៅកាលបរិច្ឆេទរបាយការណ៍នីមួយៗ ដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរហានិភ័យឥណទាន ចាប់តាំងពីការទទួលស្គាល់ដំបូងនៃឧបករណ៍ហិរញ្ញវត្ថុរៀងៗខ្លួន។

ធនាគារទទួលស្គាល់ការខាតបង់ឥណទានដែលរំពឹងទុកក្នុងអាយុកាល នៅពេលដែលមានហានិភ័យឥណទានកើនឡើងចាប់តាំងពីមានការទទួលស្គាល់ដំបូង។ ទោះយ៉ាងណាក៏ដោយប្រសិនបើហានិភ័យឥណទាន នៅលើឧបករណ៍ហិរញ្ញវត្ថុមិនបានកើនឡើងគួរឱ្យកត់សម្គាល់ចាប់តាំងពីការទទួលស្គាល់ដំបូង ធនាគារវាស់ការខាតបង់សំវិធានធន សម្រាប់ឧបករណ៍ហិរញ្ញវត្ថុនោះក្នុងចំនួនស្មើនឹង 12 ខែនៃឱនភាពឥណទានដែលរំពឹងទុក (ECL)។

របាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១៨. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

៥. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

៥.៨ ឱនភាព(ត)

(ក) ឱនភាពនៃទ្រព្យសកម្មហិរញ្ញវត្ថុ(ត)

ធនាគារទទួលស្គាល់ឱនភាពលើរបាយការណ៍ចំណេញ ឬការខាតបង់ សម្រាប់ឧបករណ៍ហិរញ្ញវត្ថុទាំងអស់ ជាមួយនឹងការកែតម្រូវដែលត្រូវគ្នាទៅនឹង ចំនួនតម្កល់របស់ពួកគេតាមរយៈគណនីសំវិធានធនការបាត់បង់ លើកលែងតែការវិនិយោគលើឧបករណ៍បំណុលដែលត្រូវ បានវាស់វែងតាមតម្លៃសមស្របតាមរយៈប្រាក់ចំណូលផ្សេងទៀត ដែលសំវិធានធនបាត់បង់ ត្រូវបានទទួលស្គាល់នៅក្នុងប្រាក់ចំណូលផ្សេងទៀត និង ត្រូវបានបង្ហាញនៅក្នុងទុនបម្រុង និង មិនកាត់បន្ថយចំនួនទឹកប្រាក់ ដែលបានយោងនៃទ្រព្យសកម្មនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុឡើយ។

បទបញ្ញត្តិសម្រាប់ប្រាក់កម្ចី និងបុរេប្រទាន

នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ ធនាគារជាតិនៃកម្ពុជាបានចេញប្រកាសលេខ ធ៧-០១៧-៣៤៤ ស្តីពីចំណាត់ថ្នាក់ហានិភ័យឥណទាន និង សំវិធានធនដែលបានលុបចោលនូវប្រកាសលេខ ធ៧៧-០៩-០៧៤ ស្តីពីការចាត់ថ្នាក់ទ្រព្យសកម្ម និងសំវិធានធន។ ប្រកាសនេះតម្រូវឱ្យធនាគារ និង ស្ថាប័នហិរញ្ញវត្ថុចាត់ចំណាត់ថ្នាក់ផលប៉ុត្រកម្ចីរបស់ពួកគេជាប្រាំថ្នាក់ ។ ធនាគារជាតិនៃកម្ពុជាបានចេញសារាចរលេខធ៧៧-០១៨-០០១ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ដើម្បីបញ្ជាក់ ពីកម្រិតចាំបាច់នៃសំវិធានធនទូទៅ និងជាក់លាក់ដែលត្រូវផ្តល់ជូន ដោយផ្អែកលើចំណាត់ថ្នាក់ប្រាក់កម្ចី និងបុរេប្រទានដូចខាងក្រោមនេះ៖

របាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១៨. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

៥. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

៥.៨ ឱនភាព(ត)

(ក) ឱនភាពនៃទ្រព្យសកម្មហិរញ្ញវត្ថុ(ត)

ចំណាត់ថ្នាក់	ចំនួនថ្ងៃហួសកំណត់	កំរិតសំវិធានធន
កម្ចីរយៈពេលខ្លី (តិចជាងរ៉ឺស្មើមួយឆ្នាំ)៖		
ធម្មតា	0 ទៅ 14 ថ្ងៃ	1%
ឃ្នាំមើល	15 ថ្ងៃទៅ 30 ថ្ងៃ	3%
ក្រោមស្តង់ដារ	31 ថ្ងៃទៅ 60 ថ្ងៃ	20%
សង្ស័យ	61 ថ្ងៃទៅ 90 ថ្ងៃ	50%
បាត់បង់	ចាប់ពី 91 ថ្ងៃ	100%
ប្រាក់កម្ចីរយៈពេលវែង (ច្រើនជាងមួយ)៖		
ធម្មតា	0 ទៅ 29 ថ្ងៃ	1%
ឃ្នាំមើល	30 ថ្ងៃទៅ 89 ថ្ងៃ	3%
ក្រោមស្តង់ដារ	90 ថ្ងៃទៅ 179 ថ្ងៃ	20%
សង្ស័យ	180 ថ្ងៃទៅ 359 ថ្ងៃ	50%
បាត់បង់	ចាប់ 360 ថ្ងៃ	100%

បទប្បញ្ញត្តិដែលត្រូវអនុវត្តត្រូវបានអនុវត្តទៅលើគ្រប់ទីកន្លែង និងក្រៅតារាងតុល្យការរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុ។ ឥណទាន និងបុរេប្បទានត្រូវបានចាត់ថ្នាក់ចូល សញ្ញាណសង្ស័យ ការសង្ស័យ ឬ ខាតបង់ដោយចាត់ទុកជាឥណទានមិនដំណើរការ ។

ប្រកាសនេះ តម្រូវឱ្យមានការប្រៀបធៀបបទប្បញ្ញត្តិ ស្តីពីការចាយចុះតម្លៃដោយផ្អែកលើ CIFRS ។ ក្នុងករណីបទប្បញ្ញត្តិដែលបានគណនាស្របតាមប្រកាស មានកម្រិតទាបជាងការខាតបង់ឥណទានដែលរំពឹងទុក ដោយផ្អែកលើCIFRSធនាគារនឹងទទួលស្គាល់ការ ខាតបង់ឥណទានដែលបានរំពឹងទុក ស្របតាមCIFRS ។ ក្នុងករណីបទប្បញ្ញត្តិខ្ពស់ជាងការបាត់បង់ ឥណទានដែលបានរំពឹងទុក ធនាគារនឹងទទួលស្គាល់ការបាត់បង់ឥណទាន ដែលបានរំពឹងទុក។

របាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១៨. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

៥. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

៥.៨ ឱនភាព(ត)

(ក) ឱនភាពនៃទ្រព្យសកម្មហិរញ្ញវត្ថុ(ត)

ស្របតាមCIFRS និង ផ្ទេរភាពខុសគ្នាពីប្រាក់ចំណូល ដែលបានរក្សាទុកទៅជាទុនបម្រុងបទប្បញ្ញត្តិ ។ ធនាគារបានបង្ហាញនូវទុនបម្រុងបទប្បញ្ញត្តិ នៅក្នុងរបាយការណ៍បម្រែបម្រួលមូលធន។

ឥណទានដែលមិនអាចទារបាន ឬចំណែកនៃប្រាក់កម្ចីដែលត្រូវបានចាត់ថ្នាក់ថាត្រូវបានលុបចោល បន្ទាប់ពីពិចារណាលើតម្លៃដែលអាចសម្រេចបាននៃវត្ថុបញ្ចាំ ប្រសិនបើមាននៅពេលធ្វើការវិនិច្ឆ័យពីការគ្រប់គ្រងមិនមានលទ្ធភាពនៃការសងឡើងវិញ។ ការទទួលបានមកវិញនូវឥណទានដែលបានលុបចោលកាលពីពេលមុន ត្រូវបានបង្ហាញថាជាប្រាក់ចំណូលផ្សេងទៀតនៅក្នុងរបាយការណ៍នៃប្រាក់ចំណេញ ឬខាត។

(ខ) ឱនភាពនៃទ្រព្យសកម្ម មិនមែនហិរញ្ញវត្ថុ

តម្លៃយោងនៃទ្រព្យ ក្រៅពីទ្រព្យសកម្មនៅក្នុងCIFRS36 - ឱនភាពនៃទ្រព្យ មិនអនុវត្តត្រូវបានពិនិត្យឡើងវិញនៃរបាយការណ៍ហិរញ្ញវត្ថុនីមួយៗ នៅរយៈពេលចុងគ្រាសម្រាប់ឱនភាពនៃតម្លៃប្រចាំឆ្នាំមានកាតព្វកិច្ច ឬមានការបង្ហាញថាទ្រព្យអាចមានឱនភាព។ ឱនភាពត្រូវបានវាស់ដោយប្រៀបធៀបតម្លៃទ្រព្យសកម្ម ជាមួយបរិមាណដែលអាចយកមកវិញបាន។ នៅពេលដែលចំនួនទ្រព្យសកម្ម នៃទ្រព្យសកម្មមានលើសពីចំនួនប៉ាន់ស្មានតម្លៃជាក់ស្តែងនៃទ្រព្យសកម្ម ត្រូវបានកាត់ត្រាទុករហូតដល់ចំនួនទឹកប្រាក់ដែលអាចយកមកវិញបាន ហើយការខាតបង់លើភាពចុះថយ ត្រូវបានទទួលស្គាល់។ ចំនួនទ្រព្យសកម្មដែលអាចស្តារឡើងវិញបានគឺខ្ពស់ជាងតម្លៃទ្រព្យសកម្មរបស់ការចំណាយតិចជាងការលក់ និង តម្លៃដែលកំពុងប្រើប្រាស់របស់ខ្លួន ដែលត្រូវបានវាស់ដោយយោងទៅលើលំហូរសាច់ប្រាក់នាពេលអនាគតដោយបញ្ចុះអត្រាពន្ធបញ្ចុះពន្ធដែលឆ្លុះបញ្ចាំងពីការវាយតម្លៃទីផ្សារបច្ចុប្បន្ននៃទឹកប្រាក់ និង ហានិភ័យជាក់លាក់ចំពោះទ្រព្យសកម្ម។ នៅពេលដែលវាមិនអាចប៉ាន់ស្មានពីចំនួនដែលអាចទាញយកបាននៃទ្រព្យសកម្មនីមួយៗ ធនាគារនឹងកំណត់ចំនួនទឹកប្រាក់ដែលអាចយកមកវិញបាន ពីទ្រព្យសកម្មដែលមាន ។ សុទិដ្ឋិនិយមដែលទទួលបាននៅក្នុងការរួមបញ្ចូលគ្នានៃអាជីវកម្មគឺចាប់ពី កាលបរិច្ឆេទនៃការទទួលបាន ការចរចាទៅកាន់អង្គការបង្កើតសាច់ប្រាក់របស់ធនាគារ ដែលត្រូវបានរំពឹងថានឹងទទួលបានអត្ថប្រយោជន៍ពីការរួមបញ្ចូលគ្នានៃការបញ្ចូលគ្នា

របាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១៨. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

៥. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

៥.៨ ឱនភាព(ត)

(ខ) ឱនភាពនៃទ្រព្យសកម្ម មិនមែនហិរញ្ញវត្ថុ(ត)

ដោយមិនគិតថាតើទ្រព្យសកម្មផ្សេងទៀត ឬបំណុលរបស់អ្នកទទួលបានត្រូវបានត្រូវកំណត់ រួមគ្នាជាទ្រព្យមួយ ។

ការខាតបង់លើឱនភាពត្រូវបានកត់ត្រានៅក្នុងរបាយការណ៍ចំណេញឬខាតភ្លាមៗ។

នៅពេលមានការផ្លាស់ប្តូរការប៉ាន់ស្មានដែលត្រូវបានប្រើ ដើម្បីកំណត់ចំនួនទឹកប្រាក់ ដែលអាចប្រមូលបានមកវិញការកើនឡើង ជាបន្តបន្ទាប់នៃចំនួនទឹកប្រាក់ដែលអាចប្រមូលបានមកវិញនៃទ្រព្យសកម្មត្រូវបានចាត់ទុកថា ជាការបញ្ជ្រាស់នៃការខាតបង់នៃឱនភាពពីមុន និងត្រូវបានគេទទួលស្គាល់ ជាតម្លៃយោងនៃទ្រព្យសកម្មដែលនឹងត្រូវបានគេកំណត់(ដករំលស់ចេញ) ពុំមានការទទួលស្គាល់លើការខាតបង់លើឱនភាពទេ។ ការបញ្ជ្រាស់ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាតភ្លាមៗ។

៥.៩ សំវិធានធន

សំវិធានធននឹងត្រូវបានទទួលស្គាល់នៅពេលដែលធនាគារមានកាតព្វកិច្ចបច្ចុប្បន្ន (ផ្លូវច្បាប់ ឬគោលការណ៍ផ្ទៃក្នុង) ជាលទ្ធផលនៃព្រឹត្តិការណ៍កន្លងមកនៅពេល ដែលអាចមានលំហូរចេញនៃប្រភពធនធានសេដ្ឋកិច្ច ដែលទទួលបានផលប្រយោជន៍សេដ្ឋកិច្ចនឹងត្រូវបានទាមទារដើម្បីដោះស្រាយកាតព្វកិច្ចនោះហើយនៅពេលដែលការប៉ាន់ស្មានដែលអាចទុកចិត្តបាន នៃចំនួនទឹកប្រាក់អាចត្រូវបានធ្វើឡើង ។ សំវិធានធនត្រូវបានពិនិត្យឡើងវិញ នៅចុងបញ្ចប់នៃរយៈពេលរាយការណ៍នីមួយៗ និងត្រូវបានកែតម្រូវដើម្បីឆ្លុះបញ្ចាំងពីការប៉ាន់ស្មានដ៏ល្អបំផុតនាពេលបច្ចុប្បន្ន ។ នៅពេលដែលផលប៉ះពាល់នៃតម្លៃពេលវេលា នៃប្រាក់មានសារវន្ត សំវិធានធនគឺជាតម្លៃបច្ចុប្បន្ន នៃការចំណាយដែលបានប៉ាន់ប្រមាណ ដែលត្រូវការដើម្បីទូទាត់កាតព្វកិច្ច ។ អត្រាបញ្ចុះតម្លៃ គឺជាអត្រាពន្ធមុនដែលបង្ហាញពីការវាយតម្លៃទីផ្សារបច្ចុប្បន្ននៃតម្លៃពេលវេលានៃប្រាក់និងហានិភ័យជាក់លាក់ចំពោះបំណុល ។ ការដកការបញ្ចុះតម្លៃត្រូវបានទទួលស្គាល់ថាជាការចំណាយការប្រាក់ក្នុងប្រាក់ចំណេញ ឬការខាត។

៥.១០ អត្ថប្រយោជន៍បុគ្គលិក

ប្រាក់ឈ្នួល ប្រាក់បៀវត្ស ប្រាក់រង្វាន់ និង វិភាគទានសន្តិសុខសង្គម ត្រូវបានទទួលស្គាល់ថាជាការចំណាយក្នុងឆ្នាំ ត្រូវបានផ្តល់ជូនដល់និយោជិក។

របាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១៨. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

៥. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

៥.១០ អត្ថប្រយោជន៍បុគ្គលិក(ត)

ប្រាក់ឈ្នួល ប្រាក់បៀវត្ស ប្រាក់រង្វាន់ និង វិភាគទានសន្តិសុខសង្គម ត្រូវបានទទួលស្គាល់ថា ជាការចំណាយក្នុងឆ្នាំ ត្រូវបានផ្តល់ជូនដល់និយោជិក ។ ការអវត្តមានសំណងក្នុងរយៈពេលខ្លី ដូចជាការឈប់សម្រាកប្រចាំឆ្នាំ ដែលមានប្រាក់ឈ្នួល ត្រូវបានគេទទួលស្គាល់ នៅពេលដែល សេវាកម្មត្រូវបានផ្តល់ជូនដោយនិយោជិក ដែលបង្កើនសិទ្ធិទទួលបាន អវត្តមានសំណងនា ពេលអនាគត ។ អវត្តមានសំណងដែលមិនមានរយៈពេលខ្លីដូចជាការឈប់សម្រាកឈឺ ត្រូវបាន គេទទួលស្គាល់នៅពេលអវត្តមានកើតឡើង។

៥.១១ ពន្ធលើប្រាក់ចំណេញ

(ក) ពន្ធចរន្ត

ទ្រព្យសកម្ម និងបំណុលពន្ធចរន្ត ត្រូវបានរំពឹងទុក ជាចំនួនពន្ធលើប្រាក់ចំណូល ដែលអាច ប្រមូលមកវិញបាន ឬត្រូវបង់ជូនអាជ្ញាធរពន្ធដារ។ ពន្ធចរន្តត្រូវបានវាស់វែងដោយប្រើអត្រាពន្ធ និងច្បាប់ពន្ធដែលត្រូវបានអនុម័ត ឬ អនុម័តយ៉ាងសំខាន់នៅចុងបញ្ចប់នៃការិយបរិច្ឆេទរបស់ របាយការណ៍ និង ត្រូវបានទទួលស្គាល់ក្នុង របាយការណ៍ចំណេញ ឬខាតលើកលែងតែពន្ធ ដែលទាក់ទងទៅនឹងធាតុដែលបានទទួលស្គាល់ក្រៅពីប្រាក់ចំណេញ ឬខាត (របាយការណ៍ លទ្ធផលពេញលេញ ឬនៅក្នុងមូលធនដោយផ្ទាល់) ។

(ខ) ពន្ធពន្យា

ពន្ធពន្យាត្រូវបានទទួលស្គាល់ដោយប្រើវិធីសាស្ត្របំណុលសម្រាប់ ភាពខុសគ្នាបណ្តោះ អាសន្នទាំងអស់ក្រៅពីការកើតឡើងពីការទទួលស្គាល់ដំបូងនៃទ្រព្យសម្បត្តិ ឬការទទួល ខុស ត្រូវក្នុងប្រតិបត្តិការ ដែលមិនមែនជាការរួមបញ្ចូលគ្នានៃអាជីវកម្មនិងនៅពេលប្រតិបត្តិការនោះ មិនប៉ះពាល់ដល់ប្រាក់ចំណេញគណនេយ្យ ក៏មិនមែនជាប្រាក់ចំណេញជាប់ពន្ធ។

ពន្ធពន្យាលើទ្រព្យសកម្ម និង ទ្រព្យអកម្មត្រូវបានកំណត់ដោយប្រើអត្រា ពន្ធដែលរំពឹងទុក ដើម្បីអនុវត្តទៅលើចំណេញជាប់ពន្ធនៅក្នុងឆ្នាំដែលភាពខុសគ្នាទាំងនោះ ត្រូវបានរំពឹងថា នឹងស្តារមកវិញ ឬ សងវិញផ្អែកលើអត្រាដែលបានអនុម័ត ឬ ត្រូវបានអនុម័តនៅរាល់ចុង ការិយបរិច្ឆេទនៃរបាយការណ៍។

របាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១៨. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

៥. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

៥.១១ ពន្ធលើប្រាក់ចំណេញ(ត)

(ខ) ពន្ធពន្យា(ត)

ពន្ធពន្យាសកម្ម ត្រូវបានទទួលស្គាល់រាល់គ្រប់ភាពខុសគ្នាបណ្តោះអាសន្ន ដែលអាចកាត់កងបាន ការយោងទៅមុខនៃការខាតពន្ធ ដែលមិនបានប្រើប្រាស់ ក្នុងករណីដែលវាទំនងថា ចំណេញ ដែលបង់ពន្ធអាចប្រើប្រាស់សំរាប់ទូទាត់ភាពខុសគ្នាបណ្តោះអាសន្នដែលអាចកាត់កងបាន ការយោងទៅមុខនៃការខាតពន្ធដែលមិនបានប្រើប្រាស់ អាចយកមកប្រើប្រាស់បាន។ តម្លៃយោងរបស់ពន្ធពន្យាសកម្ម ដែលទទួលស្គាល់ ត្រូវបានពិនិត្យឡើងវិញនៅចុងការិយបរិច្ឆេទនីមួយៗ និងបានកាត់បន្ថយទៅនឹងវិសាលភាព ដែលមិនអាចទទួលបានអត្ថប្រយោជន៍ពន្ធដែលពាក់ព័ន្ធពន្ធពន្យាបច្ចុប្បន្ន បានទទួលស្គាល់នៅក្នុងការជាប់ទាក់ទងទៅនឹងមូលដ្ឋានប្រតិបត្តិការប្រាក់ ចំណេញ ឬខាត ប្រាក់ចំណូលផ្សេងៗទៀត ឬដោយផ្ទាល់ក្នុងមូលធន ពន្ធពន្យាកើតឡើងពីការរួមបញ្ចូលអាជីវកម្ម ដែលធ្វើវិសោធនកម្មទៅលើ goodwill ឬ negative goodwill។

ពន្ធលើទ្រព្យសកម្ម និងបំណុលពន្ធចរន្ត ឬពន្ធពន្យាលើទ្រព្យសកម្ម និងបំណុលត្រូវបានទូទាត់សង នៅពេលដែលមានសិទ្ធិអនុវត្តតាមច្បាប់ ដើម្បីកំណត់ទ្រព្យសម្បត្តិពន្ធចរន្តប្រឆាំងនឹងបំណុលពន្ធចរន្ត និងនៅពេលដែលពន្ធពន្យារជាប់ទាក់ទងនឹងអង្គភាពជាប់ពន្ធតែមួយ (ឬលើអង្គភាពពន្ធផ្សេងៗគ្នា ប៉ុន្តែពួកគេមានចេតនា) ដើម្បីទូទាត់ទ្រព្យសម្បត្តិពន្ធនិងបំណុលពន្ធតាមមូលដ្ឋានសុទ្ធ) ជាមួយ និងអាជ្ញាធរពន្ធដារដូចគ្នា។

៥.១២ ថ្លៃដើមកម្ចី

ថ្លៃដើមនៃការខ្ចីមិនទាក់ទងដោយផ្ទាល់ទៅនឹងការទិញយកសាងសង់ ឬ ផលិតកម្មទ្រព្យសម្បត្តិនោះទេវាត្រូវបានទទួលស្គាល់ជាប្រាក់ចំណេញ ឬខាតដោយប្រើវិធីសាស្ត្រការប្រាក់ប្រកបដោយប្រសិទ្ធភាព។

របាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១៨. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

៥. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

៥.១៣ ភតិសន្យា

ធនាគារវាយតម្លៃថាតើកិច្ចសន្យាមាន ឬមានកិច្ចសន្យាជួលនៅពេលចាប់ផ្តើមកិច្ចសន្យា។ ធនាគារទទួលស្គាល់សិទ្ធក្នុងការប្រើប្រាស់ទ្រព្យ និងបំណុលជួលដែលត្រូវគ្នាទៅនឹងការរៀបចំ ភតិសន្យាទាំងអស់ដែលជាអ្នកជួលលើកលែងតែទ្រព្យដែលមានតម្លៃទាប និងការជួលរយៈពេលខ្លី ដោយមានរយៈពេល១២ខែ ឬតិចជាងនេះ។ ចំពោះភតិសន្យាទាំងនេះ ធនាគារទទួលស្គាល់ការទូទាត់ភតិសន្យា ជាចំណាយប្រតិបត្តិការតាមវិធីសាស្ត្រត្រង់ក្នុងរយៈពេលជួលលុះត្រាតែមានមូលដ្ឋានគ្រឹះ ជាប្រព័ន្ធមួយទៀតតំណាងឱ្យគំរូនៃពេលវេលា ដែលផលប្រយោជន៍សេដ្ឋកិច្ច ពីទ្រព្យសម្បត្តិដែលបានជួលត្រូវបាន ប្រើប្រាស់។

ធនាគារទទួលស្គាល់សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម និងបំណុលជួលនៅកាលបរិច្ឆេទចាប់ផ្តើម ជួលសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម និងបំណុលភតិសន្យាពាក់ព័ន្ធត្រូវបានបង្ហាញជាធាតុបន្ទាត់ដាច់ដោយឡែកនៅក្នុងសេចក្តីថ្លែងការណ៍ស្តីពីជំហរហិរញ្ញវត្ថុ។ សិទ្ធិប្រើប្រាស់ទ្រព្យសកម្មត្រូវបានវាស់ដំបូងដោយថ្លៃដើម។ ថ្លៃដើមរួមបញ្ចូលទាំងចំនួនទឹកប្រាក់ ដំបូងនៃបំណុល ភតិសន្យាដែលត្រូវបានកែតម្រូវ សម្រាប់ការទូទាត់ភតិសន្យាណាមួយ ដែលបានធ្វើឡើងនៅ ឬមុនកាលបរិច្ឆេទចាប់ផ្តើមបូករួមនឹងថ្លៃដើមដោយផ្ទាល់ ដំបូងដែលបានកើតឡើងដកការលើកទឹកចិត្តដែលទទួលបាន។

សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ត្រូវបានវាស់ជាបន្តបន្ទាប់ដោយការចំណាយរំលស់តិច និង ការខាតបង់លើឱនភាពនៃតម្លៃ និង ការកែតម្រូវចំពោះការវាស់វែងលើបំណុលភតិសន្យា ។ ការរំលស់ចាប់ផ្តើមពីកាលបរិច្ឆេទចាប់ផ្តើមនៃការជួល ។ ប្រសិនបើកិច្ចសន្យាជួលផ្ទេរភាពជាម្ចាស់នៃទ្រព្យមូលដ្ឋានទៅ ឱ្យធនាគារ ឬ ថ្លៃដើមនៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្មត្រូវឆ្លុះបញ្ចាំងថាធនាគាររំពឹងថានឹង ប្រើជម្រើសទិញទ្រព្យសម្បត្តិ ដែលអាចប្រើប្រាស់បាន ត្រូវបានរំលស់លើអាយុកាលមានប្រយោជន៍របស់ទ្រព្យសម្បត្តិមូលដ្ឋាន។ បើមិនដូច្នោះទេធនាគារនឹងរំលស់ទ្រព្យសកម្មដែលត្រូវប្រើទៅដើមចុងបញ្ចប់នៃជីវិតដែលមានប្រយោជន៍នៃទ្រព្យសកម្មប្រើប្រាស់ត្រឹមត្រូវ ឬចុងបញ្ចប់នៃរយៈពេលជួល។ សិទ្ធិប្រើប្រាស់ទ្រព្យសកម្មត្រូវធ្វើរំលស់ ដោយប្រើវិធីសាស្ត្រថេរ។ អត្រាក្នុងការរំលស់ចាប់ពី 5.10% ក្នុងមួយឆ្នាំ ។

របាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១៨. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

៥. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

៥.១៣ ភតិសន្យា (ត)

បំណុលភតិសន្យាត្រូវបានវាស់ដំបូងតាមតម្លៃបច្ចុប្បន្ននៃការជួល ដែលមិនត្រូវបានបង់នៅ កាលបរិច្ឆេទចាប់ផ្តើមដោយត្រូវ discounted ដោយប្រើអត្រាការប្រាក់ជាក់ស្តែងនៅក្នុងភតិ សន្យា។ ប្រសិនបើអត្រានេះ មិនអាចត្រូវបានកំណត់យ៉ាងងាយស្រួលធនាគារនឹងប្រើប្រាស់ អត្រាប្រាក់កម្ចីបន្ថែមរបស់ខ្លួន។

បំណុលភតិសន្យាត្រូវបានវាស់ជាបន្តបន្ទាប់ដោយចំណាយរំលស់ ដោយប្រើវិធីសាស្ត្រការប្រាក់ ប្រកបដោយប្រសិទ្ធភាព។ វាត្រូវបានគេជួសជុលឡើងវិញនៅពេលមាន ការផ្លាស់ប្តូរការទូទាត់ ភតិសន្យានាពេលអនាគត(ក្រៅពីការផ្លាស់ប្តូរការជួលដែលមិនត្រូវបានគេ ចាត់ទុកថាជាការ ជួលដាច់ដោយឡែក) ជាមួយនឹងការកែតម្រូវដែលត្រូវបានធ្វើឡើង ចំពោះចំនួនទឹកប្រាក់ នៃការប្រើសិទ្ធិប្រើប្រាស់ឬត្រូវបានទទួលស្គាល់ចំណេញ ឬខាតប្រសិនបើចំនួនតម្រូវត្រូវបាន កាត់បន្ថយមកត្រឹមសូន្យ។

៥.១៤ ឥណទានផ្សេងៗទៀតដែលមានកិច្ចសន្យា

នៅក្នុងដំណើរការអាជីវកម្មធម្មតា ធនាគារបានចុះកិច្ចសន្យាទាក់ទងនឹងឥណទានដទៃទៀត រួម មានកិច្ចសន្យាប្រាក់កម្ចីលិខិតឥណទាននិងលិខិតធានា។ គោលនយោបាយគណនេយ្យ និង បទប្បញ្ញត្តិត្រូវបានអនុវត្តតាមប្រកាសលេខ៧៧-០១៧-៣៤៤របស់ធនាគារជាតិនៃកម្ពុជា និង សារាចរលេខ ៧៧-០១៨-០០១ សារាចរអរិក៍នៅក្នុងកំណត់សំគាល់ ៥.៨ (ក) ខាងលើ។

៥.១៥ ការវាស់វែងលើតម្លៃបច្ចុប្បន្ន

តម្លៃសមស្រប គឺជាតម្លៃដែលនឹងត្រូវទទួលបានដើម្បីលក់ទ្រព្យសកម្ម ឬបង់ដើម្បីផ្ទេរការទទួលខុស ត្រូវក្នុងប្រតិបត្តិការតាមលំដាប់លំដោយរវាងអ្នកចូលរួមទីផ្សារ នៅកាលបរិច្ឆេទនៃការវាស់វែង ដោយមិនគិតពីតម្លៃនោះអាចសង្កេតបានដោយផ្ទាល់ ឬប៉ាន់ស្មានដោយប្រើបច្ចេកទេសវាយ តម្លៃទេ។ ការវាស់វែងនេះ សន្មត់ថាប្រតិបត្តិការនេះកើតឡើងទាំងនៅក្នុងទីផ្សារគោលឬក្នុង ករណីដែលគ្មានទីផ្សារសំខាន់នៅក្នុងទីផ្សារដែលមានគុណសម្បត្តិច្រើនបំផុត។

ចំពោះទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុការវាស់វែងតម្លៃសមស្រប ត្រូវគិតគូរពីសមត្ថភាពរបស់អ្នក ចូលរួមក្នុងទីផ្សារក្នុងការបង្កើតផលប្រយោជន៍សេដ្ឋកិច្ចដោយប្រើទ្រព្យនោះ ក្នុងការប្រើប្រាស់ ខ្ពស់បំផុត និងល្អបំផុតឬដោយលក់វាទៅអ្នកចូលរួមទីផ្សារផ្សេងទៀតដែលប្រើប្រាស់ទ្រព្យនោះ ក្នុងការប្រើប្រាស់ខ្ពស់បំផុតនិងល្អបំផុត។

របាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១៨. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

៥. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

៥.១៥ ការវាស់វែងលើតំលៃបច្ចុប្បន្ន(ត)

សម្រាប់គោលបំណងធ្វើរបាយការណ៍ហិរញ្ញវត្ថុការវាស់តម្លៃ បច្ចុប្បន្នត្រូវបានវិភាគទៅកម្រិតទី ១ ដល់កម្រិតទី៣ ដូចខាងក្រោម៖

កម្រិតទី១: ធាតុចូលក្នុងបានគេដកស្រង់តម្លៃ (មិនកែសម្រួល) នៅក្នុងទីផ្សារសកម្មសម្រាប់ ទ្រព្យឬការទទួលខុសត្រូវដែលធនាគារអាចទទួលបាននៅកាលបរិច្ឆេទវាស់វែង។

កម្រិតទី២: ធាតុចូល គឺជាធាតុចូលក្រៅពីតម្លៃដែលបានដកស្រង់ ដែលរាប់បញ្ចូលក្នុង កម្រិតទី១ដែលអាចត្រូវបានគេអង្កេតឃើញសម្រាប់ទ្រព្យ ឬការទទួលខុសត្រូវ ដោយផ្ទាល់ឬ ដោយប្រយោល។

កម្រិតទី៣: ធាតុចូលគឺជាធាតុចូលដែលមិនអាចគ្រប់គ្រងបានសម្រាប់ទ្រព្យ ឬបំណុល។ ការ ធ្វើតម្លៃបច្ចុប្បន្ន រវាងកម្រិតត្រូវបានកំណត់ពីកាលបរិច្ឆេទ នៃ ព្រឹត្តិការណ៍ ឬ ការផ្លាស់ប្តូរកាលៈទេសៈដែលបណ្តាលឱ្យមានការផ្ទេរប្រាក់។

៥.១៦ ប្រាក់ចំណូលពីកិច្ចសន្យាជាមួយអតិថិជន

ប្រាក់ចំណូលពីកិច្ចសន្យាជាមួយអតិថិជនត្រូវបានវាស់វែង ផ្អែកលើការពិចារណាដែលបាន បញ្ជាក់នៅក្នុងកិច្ចសន្យាជាមួយអតិថិជន ជាមួយនឹងការលក់សេវាទៅអតិថិជន និង ពន្ធលើសេវា- កម្ម ការបង្វិលត្រឡប់មកវិញ ការបង្វិលប្រាក់ និង ការបញ្ចុះតម្លៃ។ ធនាគារទទួលស្គាល់ប្រាក់ ចំណូលនៅពេល ដែលបានបំពេញសេវាកម្មរួចរាល់ទៅអតិថិជន ។ ដោយយោងទៅតាម ខ្លឹម- សារនៃកិច្ចសន្យាប្រាក់ចំណូល ត្រូវបានទទួលស្គាល់នៅពេលដែលកាតព្វកិច្ចនៃការអនុវត្តត្រូវ បានបំពេញដែលអាចជាចំណុចណាមួយនៃពេលវេលា ឬតាមពេលវេលាជាក់លាក់។

(ក) ចំណូលការប្រាក់

ចំណូលការប្រាក់ត្រូវបានទទួលស្គាល់តាមមូលដ្ឋានបង្ករ ដោយផ្អែកលើវិធីសាស្ត្រការប្រាក់ ប្រកបដោយប្រសិទ្ធភាព។ ចំណូលការប្រាក់លើប្រាក់កម្ចី និងបុរេប្រទានប្រាក់បញ្ញើ និងប្រាក់ តម្កល់នៅធនាគារត្រូវបានទទួលស្គាល់ជាមូលដ្ឋានបង្ករប្រចាំថ្ងៃ។ ការប្រាក់លើប្រាក់ កម្ចីមិន ដំណើរការត្រូវបានកត់ត្រាទុកជាការប្រាក់ជាជាង ការទទួលស្គាល់ជាប្រាក់ចំណូលរហូតដល់ ទទួលបានប្រាក់សុទ្ធ ។

សម្រាប់ព័ត៌មានស្តីពីនៅពេលដែលគណនីប្រាក់កម្ចីរបស់អតិថិជន ត្រូវបានចាត់ថ្នាក់ថាមិន ដំណើរការសូមមើលកំណត់ចំណាំ ៥.៨ (ក) ។

របាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១៨. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

៥. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

៥.១៦ ប្រាក់ចំណូលពីកិច្ចសន្យាជាមួយអតិថិជន(ត)

(ក) ចំណូលការប្រាក់(ត)

គោលនយោបាយស្តីពី ការព្យួរការប្រាក់គឺអនុលោមតាមគោលការណ៍ណែនាំ របស់ធនាគារជាតិ នៃកម្ពុជាស្តីពីការព្យួរការប្រាក់លើប្រាក់កម្ចីមិនដំណើរការ និងសំវិធានធនសម្រាប់ការបាត់បង់ប្រាក់កម្ចី។

(ខ) ចំណូលកម្រៃនិងជើងសារ

ថ្លៃសេវារៀបចំកម្ចីត្រូវបានទទួលស្គាល់ នៅក្នុងរបាយការណ៍លទ្ធផល នៅពេលដែលលក្ខខណ្ឌ ទាំងអស់ត្រូវបានបំពេញ ។ ថ្លៃសេវាកម្ម ថ្លៃដំណើរការ និងប្រាក់ចំណូលប្រតិបត្តិការផ្សេងទៀតត្រូវបានទទួលស្គាល់នៅពេលសិទ្ធិទទួលបានការទូទាត់ ត្រូវបានបង្កើតឡើង។

៥.១៧ ចំណាយលើការប្រាក់

ចំណាយការប្រាក់លើប្រាក់បញ្ញើរបស់អតិថិជន គណនីទូទាត់ នៃធនាគារផ្សេងទៀត និងប្រាក់កម្ចីត្រូវបានទទួលស្គាល់ជារៀងរាល់ថ្ងៃដោយវិធីសាស្ត្របង្ករ ។

របាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១៨. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

៦. សាច់ប្រាក់ និង សមតុល្យធនាគារ

	2023		2022	
	ដុល្លារអាមេរិក	ខ្មែរពាន់រៀល	ដុល្លារអាមេរិក	ខ្មែរពាន់រៀល
ក្នុងព្រះរាជាណាចក្រកម្ពុជា៖				
គណនីចរន្ត	27,100,000	110,703,500	47,100,000	14,079,617
គណនីសន្សំ	8,180,736	33,418,307	2,282,951	9,398,909
គណនីមានកាលកំណត់	2,743,140	11,205,727	3,419,873	193,910,700
សាច់ប្រាក់នៅក្នុងដៃ	1,233,150	5,037,418	1,723,774	7,096,778
សាច់ប្រាក់នៅក្នុងATM*	39,956	163,220	-	-
	39,296,982	160,528,172	54,526,598	224,486,004
ដក៖ ការខាតបង់ឥណទាន ដែលរំពឹងទុក(ECL)	(38,024)	(155,329)	(52,802)	(217,386)
	<u>39,258,958</u>	<u>160,372,843</u>	<u>54,473,796</u>	<u>224,268,618</u>
ក្រៅព្រះរាជាណាចក្រកម្ពុជា៖				
គណនីបញ្ញើចរន្ត	1,333,153	5,445,930	873,611	3,596,656
	1,333,153	5,445,930	873,611	3,596,656
ដក៖ ការខាតបង់ឥណទាន ដែលរំពឹងទុក(ECL)	(874)	(3,598)	(874)	(3,598)
	<u>1,331,820</u>	<u>5,440,485</u>	<u>872,737</u>	<u>3,593,058</u>
	<u>40,590,778</u>	<u>165,813,328</u>	<u>55,346,533</u>	<u>227,861,676</u>

* សាច់ប្រាក់នៅក្នុង ATM មានទឹកប្រាក់ចំនួន 39,956 ដុល្លារអាមេរិក ក្នុងឆ្នាំ 2023 សម្រាប់ បុគ្គលិក ធ្វើតេស្តសាកល្បង តែប៉ុណ្ណោះ ដែលមិនទាន់ដាក់ឱ្យប្រើប្រាស់ដល់អតិថិជនទេ។

របាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១៨. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

៦. សាច់ប្រាក់ និង សមតុល្យធនាគារ (ត)

បម្រែបម្រួលការបាត់បង់ឥណទានដែលរំពឹងទុក (ECL) មានដូចខាងក្រោម៖

	2023		2022	
	ដុល្លារអាមេរិក	ខ្មែរពាន់រៀល	ដុល្លារអាមេរិក	ខ្មែរពាន់រៀល
ក្នុងព្រះរាជាណាចក្រកម្ពុជា៖				
ថ្ងៃទី ១ ខែ មករា	52,802	217,386	29,988	122,171
ការវាស់វែងឡើងវិញសុទ្ធនៃសំវិធានធន	(14,778)	(60,368)	22,814	93,925
លំអៀងពីអត្រាប្តូរប្រាក់	-	(1,689)	-	1,290
នៅថ្ងៃទី៣១ ខែធ្នូ	<u>38,024</u>	<u>155,329</u>	<u>52,802</u>	<u>217,386</u>
ក្រៅព្រះរាជាណាចក្រកម្ពុជា៖				
ថ្ងៃទី ១ ខែមករា	874	3,598	30,749	125,272
ការវាស់វែងឡើងវិញសុទ្ធនៃសំវិធានធន	459	1,875	(29,875)	(122,995)
លំអៀងពីអត្រាប្តូរប្រាក់	-	(28)	-	1,321
ថ្ងៃទី ៣១ ខែធ្នូ	<u>1,333</u>	<u>5,445</u>	<u>874</u>	<u>3,598</u>

ប្រាក់បញ្ញើចរន្ត ប្រាក់បញ្ញើសន្សំ និងប្រាក់បញ្ញើមានកាលកំណត់នៅស្ថាប័នហិរញ្ញវត្ថុ។ សំវិធានធនដែលខាតបង់ទាក់ទងនឹង 12 ខែ ECL (ដំណាក់កាលទី 1) ហើយមិនមានការផ្ទេរពីដំណាក់កាលទី១ ទី២ និង ទី៣ ទេ។

របាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១៨. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

៦. សាច់ប្រាក់ និង សមតុល្យធនាគារ (ត)

ចំនួនខាងលើត្រូវបានវិភាគដូចតារាងក្រោម៖

	2022		2021	
	ដុល្លារអាមេរិក	ខ្មែរពាន់រៀល	ដុល្លារអាមេរិក	ខ្មែរពាន់រៀល
ក) តាមកាលកំណត់៖ -				
ក្នុងរយៈពេល១ ខែ	13,530,135	55,270,602	8,300,209	34,171,960
១ ទៅ ៣ ខែ	-	-	38,000,000	156,446,000
៣ ទៅ ១២ ខែ	<u>27,100,000</u>	<u>110,703,500</u>	<u>9,100,000</u>	<u>37,464,700</u>
	<u>40,630,135</u>	<u>165,974,102</u>	<u>55,400,209</u>	<u>228,082,660</u>
ខ) តាមរូបិយប័ណ្ណ៖ -				
ប្រាក់រៀលខ្មែរ	181,038	739,540	156,261	643,327
ដុល្លារអាមេរិក	<u>40,449,097</u>	<u>165,234,562</u>	<u>55,243,948</u>	<u>227,439,333</u>
	<u>40,630,135</u>	<u>165,974,102</u>	<u>55,400,209</u>	<u>228,082,660</u>
គ) តាមអត្រាការប្រាក់ (ក្នុងមួយឆ្នាំ)៖ -				
ប្រាក់បញ្ញើចរន្ត	-	-	-	-
គណនីសន្សំ	<u>0.2% - 0.25%</u>	<u>0.2% - 0.25%</u>	<u>0.2% - 0.25%</u>	<u>0.2% - 0.25%</u>
ប្រាក់បញ្ញើមានកាលកំណត់	<u>3% - 3.80%</u>	<u>3% - 3.80%</u>	<u>3% - 3.80%</u>	<u>3% - 3.80%</u>

របាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១៨. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

៧. ប្រាក់កម្ចី និង បុរេប្រទាន

	2023		2022	
	ដុល្លារអាមេរិក	ខ្មែរពាន់រៀល	ដុល្លារអាមេរិក	ខ្មែរពាន់រៀល
គណនីចរន្តនៅក្នុង៖				
ប្រាក់រៀលខ្មែរ	148,435	606,357	103,931	427,884
ដុល្លារអាមេរិក	43,774	178,817	125,631	517,223
	<u>192,209</u>	<u>785,174</u>	<u>229,562</u>	<u>945,107</u>

៨. ប្រាក់កម្ចី និង បុរេប្រទាន

	2023		2022	
	ដុល្លារអាមេរិក	ខ្មែរពាន់រៀល	ដុល្លារអាមេរិក	ខ្មែរពាន់រៀល
កម្ចីមានរយៈពេលកំណត់	28,853,162	117,865,167	27,482,280	113,144,547
ប្រាក់កម្ចីរបស់អតិថិជន	<u>73,859,830</u>	<u>301,717,406</u>	<u>70,800,546</u>	<u>291,485,848</u>
ប្រាក់កម្ចីដុលនិងបុរេប្រទាន ថ្លៃដើមរំលស់	102,712,992	419,582,573	98,282,826	404,630,395
ដក៖ សំវិធានធនការខាតបង់ឥណទាន ដែលរំពឹងទុក(ECL)	(1,442,334)	(5,891,934)	(1,254,588)	(5,165,139)
ប្រាក់កម្ចីដុល និងបុរេប្រទានតាមថ្លៃដើមរំលស់	101,270,658	413,690,639	97,028,238	399,465,256
អត្រាការប្រាក់ដែលត្រូវទទួល	2,358,272	9,633,541	1,403,600	5,778,621
ចំណូលការប្រាក់ដែល មិនទាន់បានសម្រេច	<u>(281,435)</u>	<u>(1,149,663)</u>	<u>(392,536)</u>	<u>(1,616,071)</u>
	<u>103,347,495</u>	<u>422,174,517</u>	<u>98,039,302</u>	<u>403,627,806</u>

របាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១៨. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

៨. ប្រាក់កម្ចី និង បុរេប្រទាន (ត)

បម្រែបម្រួលការបាត់បង់ឥណទានដែលរំពឹងទុកមានដូចខាងក្រោម៖

	ការខាតបង់ឥណទាន រំពឹងទុករយៈពេល ១២ ខែ (ដំណាក់កាលទី ១)	ការខាតបង់ឥណទាន រំពឹងទុកមួយអាយុកាល គ្មានឱនភាព (ដំណាក់កាលទី ២)	ការខាតបង់ឥណទាន រំពឹងទុកអាយុកាលមាន ឱនភាពឥណទាន (ដំណាក់កាលទី ៣)	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
នៅថ្ងៃទី ១ ខែ ធ្នូ ឆ្នាំ ២០២២	79,606	70,224	1,350,201	1,500,031
ការផ្លាស់ប្តូរការខាត បង់ឥណទានដែល រំពឹងទុកដោយសារការ ធ្វើជាដំណាក់កាល៖ - ធ្វើទៅដំណាក់ កាលទី ២	(242)	242	-	-
ធ្វើទៅដំណាក់ កាលទី ៣	(726)	(9,197)	9,923	-
ការវាស់វែងឡើងវិញ សុទ្ធនៃសំវិធានធន	(42,600)	(59,707)	(293,219)	(395,526)
ទ្រព្យសម្បត្តិហិរញ្ញវត្ថុ ថ្មីមានប្រភពដើមបូទិញ	97,838	12,203	40,042	150,083
នៅថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២២	<u>133,876</u>	<u>13,765</u>	<u>1,106,947</u>	<u>1,254,588</u>

របាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១៨. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

៨. ប្រាក់កម្ចី និង បុរេប្រទាន (ត)

	ការខាតបង់ឥណទាន រំពឹងទុករយៈពេល ១២ ខែ (ដំណាក់កាលទី ១)	ការខាតបង់ឥណទាន រំពឹងទុកមួយអយុកាល គ្មានឱនភាពឥណទាន (ដំណាក់កាលទី ២)	ការខាតបង់ឥណទាន រំពឹងទុកអយុកាលមាន ឱនភាពឥណទាន (ដំណាក់កាលទី ៣)	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ការផ្លាស់ប្តូរការខាតបង់ ឥណទានដែល រំពឹងទុកដោយសារការ ផ្ទេរជាដំណាក់កាល+ ផ្ទេរទៅដំណាក់កាលទី២	(55,657)	55,657	-	-
ផ្ទេរទៅដំណាក់ កាលទី ៣	(180,891)	5,029	9,923	-
ការវាស់វែងឡើងវិញសុទ្ធ នៃសំវិធានធន	236,548	(60,686)	(175,862)	-
ទ្រព្យសម្បត្តិហិរញ្ញវត្ថុ ថ្មីមានប្រភពដើមបូទិញ	<u>3,400</u>	<u>41,892</u>	<u>142,453</u>	<u>187,746</u>
នៅថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២២	<u>137,276</u>	<u>55,657</u>	<u>1,249,400</u>	<u>1,442,334</u>

ឥណទាននិងបុរេប្រទានត្រូវបានវិភាគដូចខាងក្រោម៖

	2023		2022	
	ដុល្លារអាមេរិក	ខ្មែរពាន់រៀល	ដុល្លារអាមេរិក	ខ្មែរពាន់រៀល
ក) តាមកាលកំណត់៖				
ក្នុងរយៈពេល 1 ខែ	2,707,599	11,060,542	1,305,750	5,375,773
១ ទៅ ៣ ខែ	7,950,703	32,478,622	7,864,917	32,379,863
៣ ទៅ ១២ ខែ	7,754,590	31,677,500	20,668,880	85,093,779
លើសពី១២ ខែ	84,300,100	344,365,909	68,443,279	281,780,980
	<u>102,712,992</u>	<u>419,582,573</u>	<u>98,828,826</u>	<u>404,630,395</u>

របាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១៨. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

៨. ប្រាក់កម្ចី និង បុរេប្រទាន (ត)

	2023		2022	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ខ្មែរពាន់រៀល	ខ្មែរពាន់រៀល
ខ) តាមឧស្សាហកម្ម៖				
សំណង់	71,981,358	296,347,251	71,981,358	296,347,251
ឥណទានគេហដ្ឋាន	-	-	26,301,468	108,283,144
	<u>102,712,992</u>	<u>419,582,573</u>	<u>98,282,826</u>	<u>404,630,395</u>
គ) តាមរូបិយប័ណ្ណ៖				
ដុល្លារអាមេរិក	91,623,380	374,281,508	86,898,369	357,760,585
ប្រាក់រៀលខ្មែរ	11,089,380	374,281,508	11,384,457	46,869,810
	<u>102,712,992</u>	<u>419,582,573</u>	<u>98,282,826</u>	<u>404,630,395</u>
ឃ) តាមស្ថានភាពស្នាក់នៅ៖				
និវាសនជន	<u>102,712,992</u>	<u>419,582,573</u>	<u>98,282,826</u>	<u>404,630,395</u>
	<u>102,712,992</u>	<u>419,582,573</u>	<u>98,282,826</u>	<u>404,630,395</u>
ង) តាមទំនាក់ទំនង៖				
អតិថិជនខាងក្រៅ	96,240,722	393,143,349	92,649,422	381,437,670
ញាតិសម្ព័ន្ធ	6,271,670	25,619,773	5,401,404	22,237,580
ប្រាក់កម្ចីសំរាប់ បុគ្គលិក	200,600	819,451	232,000	955,145
	<u>98,282,826</u>	<u>404,630,395</u>	<u>98,282,826</u>	<u>404,630,395</u>
ច) តាមហានិភ័យ៖				
មិនមានហានិភ័យធំ	<u>82,712,992</u>	<u>337,882,573</u>	<u>78,282,826</u>	<u>322,290,395</u>
ហានិភ័យធំ	<u>102,712,992</u>	<u>419,582,573</u>	<u>98,282,826</u>	<u>404,630,395</u>
ឆ) តាមប្រភេទអតិថិជន៖				
សាជីវកម្ម	28,364,162	115,867,602	27,482,280	113,144,547
បុគ្គលនិងពាណិជ្ជករ	74,348,830	303,714,971	70,800,546	291,485,848
	<u>102,712,992</u>	<u>419,582,573</u>	<u>98,282,826</u>	<u>404,630,395</u>

របាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១៨. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

៨. ប្រាក់កម្ចី និង បុរេប្រទាន (ត)

	2023		2022	
	ដុល្លារអាមេរិក	ខ្មែរពាន់រៀល	ដុល្លារអាមេរិក	ខ្មែរពាន់រៀល
ជ) តាមវត្ថុបញ្ចាំ៖				
គ្មានទ្រព្យបញ្ចាំ	4,264,326	17,419,772	4,358,611	17,944,401
អចលនទ្រព្យ	98,448,666	402,162,801	93,924,215	386,994
	<u>102,712,992</u>	<u>419,582,573</u>	<u>98,282,826</u>	<u>404,630,395</u>
ឈ) តាមអត្រាការប្រាក់ (ក្នុងមួយឆ្នាំ)៖				
កម្ចីមានកាលកំណត់	8%-10%	8%-10%	8%-10%	8%-10%
ប្រាក់កម្ចីរបស់អតិថិជន៖				
ប្រាក់កម្ចីដល់ភាគីទីបី	8%-10%	8%-10%	8%-10%	8%-10%
ប្រាក់កម្ចីរបស់បុគ្គលិក	7%	7%	7%	7%
ប្រាក់កម្ចីដល់ភាគីពាក់ព័ន្ធ	3.6% - 7%	3.6% - 7%	3.6% - 7%	3.6% - 7%

៩. ទ្រព្យសកម្មផ្សេងៗ

	2023		2022	
	ដុល្លារអាមេរិក	ខ្មែរពាន់រៀល	ដុល្លារអាមេរិក	ខ្មែរពាន់រៀល
ការប្រាក់អាចទទួលបានពីប្រាក់បញ្ញើនិងប្រាក់តម្កល់នៅស្ថាប័នហិរញ្ញវត្ថុ	1,206,382	4,928,070	1,425,618	5,869,269
ការទូទាត់ជាមុន	105,997	432,998	69,830	287,490
ការវិនិយោគផ្សេងទៀត	25,000	102,125	25,000	102,926
	<u>1,337,379</u>	<u>5,463,193</u>	<u>1,520,448</u>	<u>6,259,685</u>

*ធនាគារបានវិនិយោគនៅក្នុងការិយាល័យឥណទានកម្ពុជា(CBC)ក្នុងចំនួនទឹកប្រាក់25,000ដុល្លារអាមេរិក ជាមួយនឹងភាគហ៊ុន 1% ។

របាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១៨. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

១០. ប្រាក់បញ្ញើតាមច្បាប់ជាមួយធនាគារជាតិ

	2023		2022	
	ដុល្លារអាមេរិក	ខ្មែរពាន់រៀល	ខ្មែរពាន់រៀល	ខ្មែរពាន់រៀល
ប្រាក់តម្កល់លើការធានា				
លើការធានាដើមទុន	10,500,000	42,892,500	10,500,000	43,228,500
ប្រាក់តម្កល់បម្រុង	906,193	3,701,798	338,845	1,395,025
	<u>11,406,193</u>	<u>46,594,298</u>	<u>10,838,845</u>	<u>44,623,525</u>

ប្រាក់តម្កល់លើការធានាដើមទុន

យោងតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជាលេខB៧-០១-១៣៦ ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០១ ធនាគារនានាតម្រូវឱ្យរក្សាការធានានូវដើមទុន១០%នៃដើមទុនចុះបញ្ជីជាមួយ ធនាគារជាតិ នៃកម្ពុជា ប្រាក់បញ្ញើនេះមិនមានសម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ធនាគារទេ ប៉ុន្តែអាចសងប្រាក់ វិញនៅពេលដែលធនាគារឈប់ប្រតិបត្តិការអាជីវកម្មនៅកម្ពុជាដោយស្ម័គ្រចិត្ត។

ប្រាក់តម្កល់បម្រុង

យោងតាមប្រកាសលេខB7-023-005ប្រ.ក ចុះថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ ស្តីពីការ ថែទាំតម្រូវការបម្រុងប្រឆាំងនឹងប្រាក់បញ្ញើ និងប្រាក់កម្ចីរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ចុះថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ គ្រឹះស្ថានត្រូវរក្សាតម្រូវការបម្រុងប្រឆាំងនឹងប្រាក់បញ្ញើ និង កម្ចីស្របតាមអត្រាកាលបរិច្ឆេទដូចខាងក្រោម៖

ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ តម្រូវការបម្រុង ជារូបិយប័ណ្ណបរទេសត្រូវមានអត្រា១% ។ លើសពីនេះទៅទៀត ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ តទៅ តម្រូវការ បម្រុងជារូបិយប័ណ្ណបរទេសត្រូវមានអត្រា១២.៥% ។

ទោះបីក្រោមសេចក្តីប្រកាសលេខB7-023-2621 ឆថ ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្តីពីការថែរក្សាតម្រូវការបម្រុងប្រឆាំងនឹងប្រាក់បញ្ញើ និងប្រាក់កម្ចីរបស់ធនាគារពាណិជ្ជ ត្រូវបានផ្លាស់ប្តូរក្នុងអត្រា ៧% រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។

របាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១៨. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

១១. សិទ្ធក្នុងការប្រើប្រាស់ទ្រព្យ

	2023		2022	
	ដុល្លារអាមេរិក	ខ្មែរពាន់រៀល	ដុល្លារអាមេរិក	ខ្មែរពាន់រៀល
ថ្លៃដើមនៅថ្ងៃទី១.ខែមករា	441,091	1,815,972	424,152	1,727,995
ការបន្ថែម	422,898	1,727,538	326,846	1,345,625
ការមិនទទួលស្គាល់	-	-	(309,907)	(1,275,887)
លំអៀងពីអត្រាប្តូរប្រាក់	-	18,239	-	18,239
នៅថ្ងៃទី៣១.ខែធ្នូ	<u>863,989</u>	<u>3,561,749</u>	<u>441,091</u>	<u>1,815,972</u>
រំលស់បង្ករ				
នៅថ្ងៃទី១.ខែមករា	134,534	553,877	288,758	1,176,400
រំលស់	212,916	869,762	155,683	640,947
ការមិនទទួលស្គាល់	-	-	(309,907)	(1,275,887)
លំអៀងពីអត្រាប្តូរប្រាក់	-	28,048	-	12,417
នៅថ្ងៃទី៣១.ខែធ្នូ	<u>347,450</u>	<u>1,451,687</u>	<u>134,534</u>	<u>553,877</u>
តម្លៃយោង				
នៅថ្ងៃទី៣១.ខែធ្នូ	<u>516,539</u>	<u>2,110,062</u>	<u>306,557</u>	<u>1,262,095</u>

របាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១៨. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

១២. ទ្រព្យ និងគ្រឿងបរិក្ខារ

	គ្រឿងសង្ហារឹមនិងឧបករណ៍	ជួសជុលតែលំអ	កុំព្យូទ័រ	យានយន្ត	សម្ភារៈការិយាល័យ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ថ្លៃដើម						
នៅថ្ងៃទី០១-០១-២០២៣	24,900	206,882	487,777	103,490	74,908	897,957
ការទិញបន្ថែម	3,809	347,830	39,689	-	39,689	897,957
ការចាត់ថ្នាក់ឡើងវិញ	1,375	-	-	-	(1,375)	-
កាត់ចេញ	(16,809)	-	(75,310)	-	(11,577)	(103,696)
នៅថ្ងៃទី៣១-១២-២០២៣	13,275	554,712	452,156	103,490	65,845	1,189,478
រំលស់បង្គរ						
នៅថ្ងៃទី០១-០១-២០២៣	22,040	159,162	110,860	74,576	54,492	421,130
រំលស់	1,316	40,498	100,150	7,129	4,995	154,088
កាត់ចេញ	(16,809)	-	(75,310)	81,705	47,910	471,522
នៅថ្ងៃទី៣១-១២-២០២៣	6,547	199,660	135,700	81,705	47,910	471,522
តម្លៃយោងក្នុងបញ្ជីគណនេយ្យ						
នៅថ្ងៃទី៣១-១២-២០២៣	6,728	355,052	316,456	21,785	17,935	717,956
ពាន់រៀល	27,484	1,450,387	1,292,723	88,992	73,264	2,932,850

របាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១៨. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

១២. ទ្រព្យ និង គ្រឿងបរិក្ខារ (ត)

	គ្រឿងសង្ហារឹមនិងឧបករណ៍	ជួសជុលតែលំអ	កុំព្យូទ័រ	យានយន្ត	សម្ភារៈការិយាល័យ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ថ្លៃដើម						
នៅថ្ងៃទី០១-០១-២០២២	24,900	206,882	106,595	103,490	69,996	511,863
ការទិញបន្ថែម	-	-	381,743	-	4,912	386,655
ការចាត់ថ្នាក់ឡើងវិញ	1,375	-	-	-	(1,375)	-
កាត់ចេញ	-	-	(561)	-	-	(561)
នៅថ្ងៃទី៣១-១២-២០២២	24,900	206,882	487,777	103,490	74,908	897,957
រំលស់បង្គរ						
នៅថ្ងៃទី០១-០១-២០២២	21,055	143,518	99,303	64,996	49,268	378,140
រំលស់	985	15,644	12,118	9,580	5,224	43,551
កាត់ចេញ	-	-	(561)	-	-	(561)
នៅថ្ងៃទី៣១-១២-២០២២	22,040	159,162	110,860	74,576	54,492	421,130
តម្លៃយោងក្នុងបញ្ជីគណនេយ្យ						
នៅថ្ងៃទី៣១-១២-២០២២	<u>2,860</u>	<u>47,720</u>	<u>376,917</u>	<u>28,914</u>	<u>20,416</u>	<u>476,827</u>
ពាន់រៀល	<u>11,775</u>	<u>196,463</u>	<u>1,551,767</u>	<u>119,039</u>	<u>84,053</u>	<u>1,963,097</u>

របាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១៨. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

១៣. ទ្រព្យអន្តរ

	កម្មវិធី		សរុប ខ្មែរពាន់រៀល
	កម្មវិធីកុំព្យូទ័រ ដុល្លារអាមេរិក	ពាក់កណ្តាលសម្រេច ដុល្លារអាមេរិក	
ថ្លៃដើម៖			
នៅថ្ងៃទី០១-០១-២០២៣	265,026	356,400	621,426
ការទិញបន្ថែម	310,332	-	310,332
ការចាត់ថ្នាក់ឡើងវិញ	356,400	(356,400)	-
កាត់ចេញ	(34)	-	(34)
នៅថ្ងៃទី៣១-១២-២០២៣	931,724	-	931,724
រំលស់បង្គរ			
នៅថ្ងៃទី០១-០១-២០២៣	179,273	-	179,273
រំលស់ទ្រព្យសកម្មអរូបី	179,945	-	179,945
កាត់ចេញ	(34)	-	(34)
នៅថ្ងៃទី៣១-១២-២០២៣	359,184	-	359,184
តម្លៃយោងក្នុងបញ្ជីគណនេយ្យ នៅថ្ងៃទី៣១-១២-២០២៣	<u>572,540</u>	=	<u>572-540</u>
ពាន់រៀល	2,338,826	=	2,338,826
ថ្លៃដើម៖			
នៅថ្ងៃទី០១-០១-២០២២	173,226	-	173,226
ការទិញបន្ថែម	91,800	356,400	448,200
នៅថ្ងៃទី៣១-១២-២០២២	265,026	356,400	621,426
រំលស់បង្គរ			
នៅថ្ងៃទី០១-០១-២០២២	170,049	-	170,049
រំលស់ទ្រព្យសកម្មអរូបី	9,224	-	9,224
នៅថ្ងៃទី៣១-១២-២០២២	179,273	-	179,273
តម្លៃយោងក្នុងបញ្ជីគណនេយ្យ នៅថ្ងៃទី៣១-១២-២០២២	<u>85,753</u>	<u>356,400</u>	<u>442,153</u>
ពាន់រៀល	<u>350,301</u>	<u>1,467,299</u>	<u>1,820,344</u>

របាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១៨. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

១៤. កម្មវិធីអតិថិជន

	2023		2022	
	ដុល្លារអាមេរិក	ខ្មែរពាន់រៀល	ដុល្លារអាមេរិក	ខ្មែរពាន់រៀល
គណនីចរន្ត	11,378,711	46,482,035	1,322,884	5,446,313
គណនីសន្សំ	5,955,244	24,327,172	2,100,877	8,649,311
គណនីមានកាលកំណត់	58,135	237,481	29,397,900	121,031,154
	<u>17,392,090</u>	<u>71,046,688</u>	<u>32,821,661</u>	<u>135,126,778</u>

គណនីខាងលើត្រូវបានវិភាគដូចតទៅ៖

	2023		2022	
	ដុល្លារអាមេរិក	ខ្មែរពាន់រៀល	ដុល្លារអាមេរិក	ខ្មែរពាន់រៀល
ក) តាមកាលកំណត់៖ -				
ក្នុងរយៈពេល ១ ខែ	2,100,000	8,578,500	22,068,800	90,857,250
១ ទៅ ៣ ខែ	4,102,225	16,757,589	3,000,300	12,352,235
ចាប់ពី ៣ ខែឡើងទៅ	11,189,865	45,710,599	7,752,561	31,917,293
	<u>17,392,090</u>	<u>71,046,688</u>	<u>32,821,661</u>	<u>135,126,778</u>
ខ) តាមប្រភេទអតិថិជន៖				
សហគ្រាសអាជីវកម្ម	5,582,213	22,803,340	2,829,858	11,650,525
បុគ្គល	696,201	2,843,981	878,127	3,615,249
គ្រឹះស្ថានហិរញ្ញវត្ថុ	11,113,676	45,399,367	29,113,676	119,861,004
	<u>17,392,090</u>	<u>71,046,688</u>	<u>32,821,661</u>	<u>135,126,778</u>
គ) តាមទំនាក់ទំនង៖				
អតិថិជនខាងក្រៅ	15,904,761	64,970,949	31,849,458	131,124,218
សម្ព័ន្ធហ្មាតិ	1,487,329	6,075,739	972,203	4,002,560
	<u>17,392,090</u>	<u>71,046,688</u>	<u>32,821,661</u>	<u>135,126,778</u>
ឃ) តាមស្ថានភាពស្នាក់នៅ៖				
និវាសនជន	17,391,200	71,043,052	32,820,771	135,123,114
អនិវាសនជន	890	3,636	890	3,664
	<u>17,392,090</u>	<u>71,046,688</u>	<u>32,821,661</u>	<u>135,126,778</u>

របាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១៨. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

១៤. កម្ចីពីអតិថិជន (ត)

	2023		2022	
	ដុល្លារអាមេរិក	ខ្មែរពាន់រៀល	ដុល្លារអាមេរិក	ខ្មែរពាន់រៀល
ង) តាមរូបិយប័ណ្ណ៖				
ប្រាក់រៀលខ្មែរ	7,634	31,185	17,259	71,055
ដុល្លារអាមេរិក	17,384,456	71,015,503	32,804,402	135,055,723
	<u>17,392,090</u>	<u>71,046,688</u>	<u>32,821,661</u>	<u>135,126,778</u>
ច) តាមអត្រាការប្រាក់ (ក្នុងមួយឆ្នាំ)៖				
គណនីសន្សំ	0.5%-1%	0.5%-1%	0.5%	0.5%
បញ្ជីមានកាលកំណត់	3%-5%	3% - 5%	3%-5%	3%-5%

១៥. បំណុលផ្សេងៗ

	2023		2022	
	ដុល្លារអាមេរិក	ខ្មែរពាន់រៀល	ដុល្លារអាមេរិក	ខ្មែរពាន់រៀល
ចំណាយបង្គរ	98,977	404,321	74,704	307,556
បំណុលបង្គរលើការប្រាក់	23,427	95,699	120,707	496,951
បំណុលលើពន្ធកាត់ទុក	5,391	22,022	4,565	18,794
បំណុលត្រូវបង់ផ្សេងៗ	911	3,722	2,296	9,453
	<u>128,706</u>	<u>525,764</u>	<u>202,272</u>	<u>832,754</u>

១៦. ភាគហ៊ុន

	2023		2022	
	ដុល្លារអាមេរិក	ខ្មែរពាន់រៀល	ដុល្លារអាមេរិក	ខ្មែរពាន់រៀល
តំលៃភាគហ៊ុន១ដុល្លារ អាមេរិកក្នុង១ភាគហ៊ុន ៖				
១០៥.០០០.០០០ ហ៊ុន	<u>105,000,000</u>	<u>420,000,000</u>	<u>105,000,000</u>	<u>420,000,000</u>

របាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១៨. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

១៦. ភាគហ៊ុន (ត)

យោងតាមប្រកាសលេខB៧-០១៦-១១៧ របស់ធនាគារជាតិ នៃកម្ពុជាចេញផ្សាយ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦ ស្តីពី “ដើមទុនដែលបានចុះបញ្ជីអប្បបរមារបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុ” ធនាគារពាណិជ្ជកម្មដែលបានបង្កើតក្រោមរូបភាពជាធនាគារបុត្រសម្ព័ន្ធបរទេសទោះបីធនាគារមេរបស់ ពួកគេត្រូវបានវាយតម្លៃជា “ថ្នាក់វិនិយោគ” ឬក៏អត់ក៏ដោយ ហើយធនាគារមេរបស់ខ្លួនកាន់កាប់ ភាគហ៊ុនបាន ១០០% ឬក៏អត់ក៏ដោយ ធនាគារនោះត្រូវមានដើមទុនចុះបញ្ជីអប្បបរមាចំនួន ៣០០ពាន់ លានរៀល (ស្មើនឹង ៧៥ លានដុល្លារអាមេរិក) ។ធនាគារត្រូវបង្កើនដើមទុនចុះបញ្ជីអប្បបរមាអោយបាន យ៉ាងតិចពាក់កណ្តាលនៃដើមទុនដែលត្រូវបំពេញបន្ថែមយ៉ាងយូរត្រឹមដំណាច់ខែមីនា ឆ្នាំ២០១៧ និង បង្កប់ដើមទុនអោយបានគ្រប់ចំនួនយ៉ាងយូរបំផុតត្រឹមថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ ។

នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ ក្រុមប្រឹក្សាភិបាល បានយល់ព្រមបង្កើនដើមទុន ពី ៣៧,៥០០,០០០.០០ដុល្លារអាមេរិក ទៅ៧៥,០០០,០០០.០០ដុល្លារអាមេរិក ដែលពាក់កណ្តាលនៃ ចំនួនទឹកប្រាក់បន្ថែម ចំនួន១៨,៧៥០,០០០.០០ដុល្លារអាមេរិក ត្រូវបានបង់នៅចុងខែមីនា ឆ្នាំ២០១៧ ហើយនៅសល់ចំនួន១៨,៧៥០,០០០.០០ដុល្លារអាមេរិក ត្រូវបានបង់នៅថ្ងៃ២២ ខែមីនា ឆ្នាំ២០១៨ ។ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧ ធនាគារបានស្នើសុំទៅធនាគារជាតិ នៃកម្ពុជា បង្កើនដើមទុនបន្ថែម ចំនួន១៨,៧៥០,០០០.០០ដុល្លារអាមេរិក តាមរយៈការបញ្ចូលសាច់ប្រាក់ នឹងត្រូវបានអនុម័តដោយ ធនាគារជាតិ នៃកម្ពុជានៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ ។

នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨ ធនាគារបានដាក់លិខិតស្នើសុំ ការបញ្ចូលទឹកប្រាក់ចំនួន ១៨,៧៥០,០០០.០០ដុល្លារអាមេរិក បន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹង ដើមទុនចុះបញ្ជីអប្បបរមា ថ្មី ចំនួន៧៥,០០០,០០០.០០ដុល្លារអាមេរិក ត្រឹមថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ ។ សំណើនេះត្រូវបាន អនុម័តដោយ NBC នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ ខណៈពេលដែល មូលធនត្រូវបានបញ្ចូលជា សាច់ប្រាក់ទៅធនាគារ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ ។

នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ ធនាគារបានស្នើសុំទៅធនាគារជាតិនៃ កម្ពុជាដើម្បីបង្កើនដើមទុន បន្ថែមចំនួន៣០,០០០,០០០.០០ដុល្លារអាមេរិក។សំណើនេះត្រូវបានអនុម័តដោយធនាគារជាតិ នៃ កម្ពុជា នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ ខណៈពេលដែលមូលធនត្រូវបានបញ្ចូលជាសាច់ប្រាក់ទៅ ធនាគារជាតិ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០។

របាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១៨. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

១៧. ទុនបម្រុងបទបញ្ញត្តិ

	2023		2022	
	ដុល្លារអាមេរិក	ខ្មែរពាន់រៀល	ដុល្លារអាមេរិក	ខ្មែរពាន់រៀល
នៅថ្ងៃទី ១ ខែមករា	3,445,732	14,055,700	1,179,816	4,794,901
ផ្ទេរពីប្រាក់ចំណេញដែលបានរក្សាទុក	7,038,151	28,926,801	2,265,916	9,260,799
នៅថ្ងៃទី ៣១ ធ្នូ	<u>10,483,883</u>	<u>42,982,501</u>	<u>3,445,732</u>	<u>14,055,700</u>

ទុនបម្រុងបទបញ្ញត្តិ របស់ធនាគារ ត្រូវបានរក្សាទុក ដោយចាត់ទុកដូចជាការស្រូបយកបន្ថែមនូវហានិភ័យ ឥណទានដើម្បីធានាបាននូវភាពរឹងមាំទៅលើ វិធីសាស្ត្រវាយតម្លៃភាពខ្លីនៃ ប្រាក់កម្ចីស្របពេលដែលធនាគារអនុវត្តស្តង់ដារគណនេយ្យCIFRS 9 ។ ទុនបម្រុងនេះមិនត្រូវបានរាប់បញ្ចូលក្នុងការគណនាទ្រព្យសម្បត្តិសុទ្ធរបស់ធនាគារទេ។

១៨. ប្រាក់ចំណេញរក្សាទុក

ប្រាក់ចំណេញដែលបានរក្សាទុកអាចបែងចែកបានទាំងស្រុងតាមភាគលាភ។ ដោយចាប់ផ្តើមអនុវត្តន៍ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១២ ការបែងចែកភាគលាភដល់ម្ចាស់ភាគហ៊ុនបរទេសគឺត្រូវបង់ពន្ធកាត់ទុកក្នុងអត្រា១៤% ។

១៩. ចំណូលពីការប្រាក់

ចំណូលការប្រាក់ត្រូវបានធ្វើពីប្រភពដូចខាងក្រោម៖

	2023		2022	
	ដុល្លារអាមេរិក	ខ្មែរពាន់រៀល	ដុល្លារអាមេរិក	ខ្មែរពាន់រៀល
ប្រាក់កម្ចីនិងបុរេប្រទាន	8,290,695	34,074,756	6,702,686	27,393,878
ការដាក់ប្រាក់និងប្រាក់តម្កល់នៅធនាគារនិងស្ថាប័នហិរញ្ញវត្ថុផ្សេងទៀត	1,458,932	5,996,211	1,494,001	6,105,982
	<u>9,749,627</u>	<u>40,070,967</u>	<u>8,196,687</u>	<u>33,499,860</u>

របាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១៨. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

២០. ចំណាយលើការប្រាក់

	2023		2022	
	ដុល្លារអាមេរិក	ខ្មែរពាន់រៀល	ដុល្លារអាមេរិក	ខ្មែរពាន់រៀល
ប្រាក់បញ្ញើសន្សំ	524,930	2,157,462	407,652	1,666,073
ប្រាក់បញ្ញើមានកាលកំណត់	29,978	123,210	10,780	44,058
បំណុលភតិសន្យា	26,166	107,542	16,098	65,793
	<u>581,074</u>	<u>2,388,214</u>	<u>434,530</u>	<u>1,775,924</u>

២១. ប្រាក់ចំណូលគ្មានការប្រាក់

	2023		2022	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ខ្មែរពាន់រៀល	ខ្មែរពាន់រៀល
ថ្លៃសេវាកម្មនិង ថ្លៃសេវាពិន័យ	382,962	1,573,974	936,102	3,825,849
ចំណេញពីភាពខុសគ្នានៃ អត្រាប្តូរប្រាក់	77,910	320,210	-	-
ប្រាក់ចំណូលភាគលាភពី ការវិនិយោគផ្សេងៗ	67,493	277,396	19,604	80,122
ផ្សេងៗ	<u>26,246</u>	<u>107,871</u>	<u>3,856</u>	<u>15,759</u>
	<u>554,611</u>	<u>2,279,451</u>	<u>959,562</u>	<u>3,921,730</u>

២២. ចំណាយសំរាប់បុគ្គលិក

	2023		2022	
	ដុល្លារអាមេរិក	ខ្មែរពាន់រៀល	ដុល្លារអាមេរិក	ខ្មែរពាន់រៀល
ប្រាក់ខែ ប្រាក់ឧបត្ថម្ភ និង ប្រាក់រង្វាន់	437,820	1,799,440	350,632	1,433,033
ប្រាក់លើកទឹកចិត្ត និង ការចំណាយ	120,885	496,838	155,482	635,455
ប្រាក់ថែមម៉ោង	51,830	213,021	36,862	150,655
	<u>610,535</u>	<u>2,509,299</u>	<u>542,976</u>	<u>2,219,143</u>

នៅចុងបញ្ចប់នៃឆ្នាំហិរញ្ញវត្ថុបុគ្គលិកសរុបរបស់ធនាគារមានចំនួន៤៥នាក់(២០២២មានចំនួន៣៥នាក់)

របាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១៨. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

២៣. រំលស់

	2023		2022	
	ដុល្លារអាមេរិក	ខ្មែរពាន់រៀល	ដុល្លារអាមេរិក	ខ្មែរពាន់រៀល
រំលស់លើទ្រព្យអរូបី	220,443	906,021	9,224	37,699
រំលស់លើសិទ្ធិប្រើប្រាស់ ទ្រព្យសកម្ម	212,916	875,085	155,683	636,276
រំលស់លើ ទ្រព្យនិង គ្រឿងបរិក្ខារ	113,591	466,859	43,551	177,993
	<u>546,950</u>	<u>2,247,965</u>	<u>208,458</u>	<u>851,968</u>

២៤. ចំណាយរដ្ឋបាល និងចំណាយផ្សេងៗ

	2023		2022	
	ដុល្លារអាមេរិក	ខ្មែរពាន់រៀល	ដុល្លារអាមេរិក	ខ្មែរពាន់រៀល
ថ្លៃសេវាពន្ធដារ និងអាជ្ញាប័ណ្ណ	171,786	706,040	135,638	554,353
ចំណាយថ្លៃសេវាផ្នែកច្បាប់ និងវិជ្ជាជីវៈ	68,965	283,446	35,571	145,379
អំណោយលើការទំនាក់ទំនង	65,942	271,022	57,204	233,793
ចំណាយលើការដឹកជញ្ជូន	45,152	185,575	46,637	190,605
ចំណាយលើសេវាសន្តិសុខ	42,879	176,233	34,471	140,883
ចំណាយប្រើប្រាស់ទឹក-ភ្លើង	39,481	162,267	35,431	144,806
ចំណាយការិយាល័យ	38,955	160,105	33,991	138,921
ចំណាយសមាជិកភាព និង ការចុះឈ្មោះ	24,288	99,824	17,628	72,046
ចំណាយជួល	22,610	92,927	13,660	55,828
ចំណាយលើការធ្វើដំណើរ	19,353	79,541	22,394	91,524
ចំណាយលើការជួសជុល និងថែទាំ	10,087	41,458	9,029	36,902
ចំណាយលើការទិញ	5,639	23,176	11,776	48,129
ចំណាយលើការធានារ៉ាប់រង	2,694	11,072	2,611	10,671

របាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១៨. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

២៤. ចំណាយរដ្ឋបាល និងចំណាយផ្សេងៗ (ត)

	2023		2022	
	ដុល្លារអាមេរិក	ខ្មែរពាន់រៀល	ដុល្លារអាមេរិក	ខ្មែរពាន់រៀល
ចំណាយផ្សេងៗ	9,001	36,994	14,803	60,500
ចំណាយខាតលើភាពខុសគ្នា នៃអត្រាប្តូរប្រាក់	-	-	116,258	475,146
ចំណាយលើការបរិច្ចាគ និង អំណោយ	-	-	100,000	408,700
	<u>566,832</u>	<u>2,329,680</u>	<u>687,102</u>	<u>2,808,186</u>

២៥. ចំណាយឥណទានរំពឹងទុក ("ECL")

	2023		2022	
	ដុល្លារអាមេរិក	ខ្មែរពាន់រៀល	ដុល្លារអាមេរិក	ខ្មែរពាន់រៀល
ចំណាយឥណទាន រំពឹងទុកលើ(ECL)៖				
-ប្រាក់កម្ចី និង បុរេប្រទាន	186,786	767,690	(245,442)	(1,003,121)
-ការដាក់ប្រាក់ និងប្រាក់តម្កល់នៅធនាគារ និងស្ថាប័នហិរញ្ញ វត្ថុផ្សេងៗទៀត	(14,319)	(58,851)	(7,061)	(28,859)
	<u>172,467</u>	<u>708,839</u>	<u>(252,503)</u>	<u>(1,031,980)</u>

របាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១៨. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

២៦. ពន្ធលើប្រាក់ចំណេញ

(ក) ពន្ធពន្យាជាទ្រព្យសកម្ម/(បំណុល)

ពន្ធពន្យាលើទ្រព្យសកម្មនិងបំណុលបានមកពី៖

	ការទទួលស្គាល់នៅ ក្នុងរបាយការណ៍ ប្រាក់ចំណេញប្រចាំខែ		
	នៅថ្ងៃទី០១ខែមករា	នៅថ្ងៃទី៣១ខែធ្នូ	នៅថ្ងៃទី៣១ខែធ្នូ
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
2022			
ទ្រព្យនិងគ្រឿងបរិក្ខារ	(1,461)	(43,113)	(44,574)
ការព្យាករណ៍ លើការខាតបង់ឥណទាន	(83,203)	(404,854)	(488,057)
សរុប	<u>(84,664)</u>	<u>(447,967)</u>	<u>(532,631)</u>
ពាន់រៀល	<u>(348,562)</u>	<u>(1,844,280)</u>	<u>(2,192,842)</u>
2023			
ទ្រព្យនិងគ្រឿងបរិក្ខារ	(44,574)	(46,527)	(91,101)
ការព្យាករណ៍ លើការខាតបង់ឥណទាន	(488,057)	(658,161)	(1,146,218)
និយ័តកម្ម	-	42,130	42,130
សរុប	<u>(532,631)</u>	<u>(662,558)</u>	<u>(1,195,189)</u>
ពាន់រៀល	<u>(2,175,798)</u>	<u>(2,706,549)</u>	<u>(4,882,347)</u>

នេះបង្ហាញពីបំណុលពន្ធពន្យារ ដែលបានកើតឡើងសម្រាប់សំវិធានធន ក្រោមស្តង់ដារសង្ស័យ និងលើការខាតបង់ប្រាក់ សម្រាប់ប្រាក់កម្ចី និង បុរេប្រទានដែលត្រូវកាត់ចេញ សម្រាប់ការគណនាចំណាយពន្ធលើប្រាក់ចំណូលរបស់ធនាគារ ក្រោមប្រកាសលេខ១៥៣៥ MEF ចេញដោយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្ងៃទី 23 ខែធ្នូ ឆ្នាំ 2016 ។

របាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១៨. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

២៦. ពន្ធលើប្រាក់ចំណេញ (ត)

(ខ) បំណុលពន្ធលើប្រាក់ចំណូល

	2022		2021	
	ដុល្លារអាមេរិក	ខ្មែរពាន់រៀល	ដុល្លារអាមេរិក	ខ្មែរពាន់រៀល
នៅថ្ងៃទី ១ ខែមករា	983,237	4,047,987	1,064,105	4,335,164
ចំណាយពន្ធលើប្រាក់ចំណេញបច្ចុប្បន្ន	547,738	2,251,203	1,103,623	4,510,507
ពន្ធលើប្រាក់ចំណូលក្នុងឆ្នាំ	(1,210,296)	(4,974,317)	(1,184,491)	(4,841,015)
ការផ្ទៀងផ្ទាត់ពន្ធផ្សេងៗ	150,971	620,491	-	-
លំអៀងពីអត្រាប្តូរប្រាក់	-	(18,674)	-	43,331
នៅថ្ងៃទី ៣១ ធ្នូ	<u>471,650</u>	<u>1,926,690</u>	<u>983,237</u>	<u>4,047,987</u>

(គ) ចំណាយពន្ធលើប្រាក់ចំណេញ

	2023		2022	
	ដុល្លារអាមេរិក	ខ្មែរពាន់រៀល	ដុល្លារអាមេរិក	ខ្មែរពាន់រៀល
ពន្ធចរន្ត៖ សម្រាប់ឆ្នាំហិរញ្ញវត្ថុ	547,738	2,251,203	1,068,458	4,366,788
ការកត់ត្រាខ្វះពីឆ្នាំមុន	-	-	35,165	143,719
	<u>547,738</u>	<u>2,251,203</u>	<u>1,103,623</u>	<u>4,510,507</u>
បំណុលពន្ធពន្យាសម្រាប់ឆ្នាំហិរញ្ញវត្ថុចរន្ត	<u>662,558</u>	<u>2,723,113</u>	<u>447,967</u>	<u>1,830,841</u>
	<u>1,210,296</u>	<u>4,974,317</u>	<u>1,551,590</u>	<u>6,341,348</u>

របាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១៨. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

២៦. ពន្ធលើប្រាក់ចំណេញ (ត)

អនុលោមតាមច្បាប់ស្តីពីសារពើពន្ធកម្ពុជាធនាគារ មានកាតព្វកិច្ចបង់ពន្ធប្រាក់ចំណូលសាជីវកម្មទាំងពន្ធលើប្រាក់ចំណេញក្នុងអត្រា២០ភាគរយ(%) នៃប្រាក់ចំណេញជាប់ពន្ធ ឬ ពន្ធអប្បបរមា ១ភាគរយ (%) នៃប្រាក់ចំណូលដុលទៅតាមតួរលេខមួយណាដែលខ្ពស់ជាងគេ។

ការកែសម្រួលចំណាយពន្ធលើប្រាក់ចំណេញអនុវត្តចំពោះប្រាក់ចំណេញមុនពេលបង់ពន្ធលើអត្រាពន្ធសាជីវកម្មទៅនឹងការចំណាយពន្ធលើប្រាក់ចំណេញ តាមពន្ធមានប្រសិទ្ធិភាពរបស់ធនាគារ មានដូចខាងក្រោម៖

	2023	
	ដុល្លារអាមេរិក	ខ្មែរពាន់រៀល
ចំណេញមុនបង់ពន្ធ	7,826,380	32,166,421
បូក: ចំណាយដែលមិនអាចកាត់បាន	964,882	3,965,667
ដក ចំណាយដែលអាចកាត់បាន	(6,024,720)	(24,761,598)
ប្រាក់ចំណូលជាប់ពន្ធ20%	553,309	2,274,098
បំណុលពន្ធពន្យារ	662,558	2,706,549
ការផ្ទៀងផ្ទាត់ពន្ធផ្សេងៗ	(5,571)	(22,895)
លំអៀងពីអត្រាប្តូរប្រាក់	-	16,565
ប្រាក់ចំណូលជាប់ពន្ធដែលត្រូវទទួលស្គាល់(ក)	1,210,296	4,974,317
ពន្ធអប្បបរមា1%នៃប្រាក់ចំណូល(ខ)	78,264	321,664
ការចំណាយពន្ធលើប្រាក់ចំណូលបច្ចុប្បន្នប៉ាន់ស្មាន(ខ្ពស់ជាងកឬខ)	1,210,296	4,974,317

២៧. យថាភាពនៃពន្ធ

ប្រព័ន្ធពន្ធដារនៅកម្ពុជាមានសភាពថ្មី ហើយត្រូវបានកំណត់ដោយពន្ធជាច្រើននិងច្បាប់ ដែលមានការផ្លាស់ប្តូរជាញឹកញាប់ដែលជារឿយៗមិនច្បាស់និងស្ថិតក្រោមការបកស្រាយ។ ការបកស្រាយខុសគ្នាច្រើនមានក្នុងចំណោមអាជ្ញាធរពន្ធដារនិងយុត្តាធិការជាច្រើន។ ពន្ធត្រូវស្ថិតក្រោមការ ត្រួតពិនិត្យ និងស៊ើបអង្កេតដោយអាជ្ញាធរមួយចំនួនដែលត្រូវបានអនុញ្ញាតដោយច្បាប់ក្នុងការពិន័យ និងការគិតការប្រាក់។

របាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១៨. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

២៧. យថាភាពនៃពន្ធ (ត)

អង្គហេតុទាំងនេះអាចបង្កើតហានិភ័យពន្ធនៅក្នុងប្រទេសកម្ពុជា បើប្រៀបធៀបទៅនឹងប្រទេសដទៃទៀត។ គណៈគ្រប់គ្រងជឿជាក់ថាបំណុលពន្ធត្រូវបានផ្តល់ជូនគ្រប់គ្រាន់ ដោយផ្អែកលើការបកស្រាយច្បាប់ពន្ធរបស់ខ្លួន។ ទោះយ៉ាងណាក៏ដោយអាជ្ញាធរពាក់ព័ន្ធអាចមានការបកស្រាយខុសគ្នា និងផលប៉ះពាល់អាចមានសារៈសំខាន់ចាប់តាំងពីការបកស្រាយរបស់ធនាគារ។

២៨. ព័ត៌មានរបាយការណ៍លំហូរសាច់ប្រាក់

(ក) សាច់ប្រាក់ដែលបានចំណាយសម្រាប់ការទិញឧបករណ៍មានដូចខាងក្រោម៖

	2023		2022	
	ដុល្លារអាមេរិក	ខ្មែរពាន់រៀល	ដុល្លារអាមេរិក	ខ្មែរពាន់រៀល
សាច់ប្រាក់ត្រូវបានផ្តល់ឱ្យសម្រាប់ការទិញគ្រឿងបរិក្ខារ	395,217	1,624,342	386,655	1,580,259
សាច់ប្រាក់ត្រូវបានផ្តល់ឱ្យសម្រាប់ការទិញទ្រព្យសកម្មអរូបី	<u>310,332</u>	<u>1,275,465</u>	<u>448,200</u>	<u>1,831,793</u>

របាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១៨. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

២៨. ព័ត៌មានរបាយការណ៍លំហូរសាច់ប្រាក់ (ត)

(ខ) ការកែសម្រួលបំណុលដែលកើតឡើងពីសកម្មភាពហិរញ្ញប្បទានមានដូចខាងក្រោម៖

	2023		2022	
	ដុល្លារអាមេរិក	ខ្មែរពាន់រៀល	ដុល្លារអាមេរិក	ខ្មែរពាន់រៀល
នៅថ្ងៃទី ១ ខែមករា	316,382	1,302,545	139,932	570,083
ការផ្លាស់ប្តូរលំហូរសាច់ប្រាក់ហិរញ្ញប្បទាន				
ការសងប្រាក់ដើម	(150,396)	(614,668)	(150,396)	(614,668)
ការសងការប្រាក់	(26,166)	(107,542)	(16,098)	(65,793)
	(232,120)	(954,013)	(166,494)	(680,461)
ការផ្លាស់ប្តូរមិនមែនសាច់ប្រាក់				
ការទទួលបានការជួលថ្មី	422,898	1,738,111	326,846	1,335,820
ចំណាយការប្រាក់ត្រូវបានទទួលស្គាល់នៅក្នុងប្រាក់ចំណេញប្តូរខាត	26,166	107,542	16,098	65,793
	449,064	1,845,653	342,944	1,401,613
លំអៀងពីអត្រាប្តូរប្រាក់	-	(15,548)	-	11,310
នៅថ្ងៃទី ៣១ ធ្នូ	533,326	2,178,637	316,382	1,302,545

(គ) លំហូរសាច់ប្រាក់សរុបសម្រាប់ភតិសន្យាក្នុងនាមជាអ្នកជួលមានដូចខាងក្រោម៖

	2023		2022	
	ដុល្លារអាមេរិក	ខ្មែរពាន់រៀល	ដុល្លារអាមេរិក	ខ្មែរពាន់រៀល
ការប្រាក់បានបង់លើបំណុលភតិសន្យា	(26,166)	(107,542)	(16,098)	(65,793)
ការទូទាត់បំណុលភតិសន្យា	(205,954)	(846,471)	(150,396)	(614,668)
	(232,120)	(954,013)	(166,494)	(680,461)

របាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១៨. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

២៨. ព័ត៌មានរបាយការណ៍លំហូរសាច់ប្រាក់ (ត)

(ឃ) សាច់ប្រាក់និងសមមូលសាច់ប្រាក់មានដូចខាងក្រោម៖

	2023		2022	
	ដុល្លារអាមេរិក	ខ្មែរពាន់រៀល	ដុល្លារអាមេរិក	ខ្មែរពាន់រៀល
សាច់ប្រាក់ និងសមតុល្យ ធនាគារ	40,630,135	165,974,102	55,400,209	228,082,660
ការដាក់ប្រាក់ និងប្រាក់ តម្កល់នៅធនាគារជាតិនៃកម្ពុជា	192,209	785,174	229,562	945,107
	40,822,344	166,759,276	55,629,771	229,027,767
ដក៖ ប្រាក់បញ្ញើដែលមានរយៈ ពេលលើសពី៣ខែ	27,100,000	110,703,500	29,100,000	119,804,700
	13,722,344	56,055,776	26,529,771	109,223,067

២៩. ការបញ្ជាក់ពីភាគីពាក់ព័ន្ធ

(ក) អត្តសញ្ញាណរបស់ភាគីពាក់ព័ន្ធ

ភាគីនានាត្រូវបានចាត់ទុកថាមានទំនាក់ទំនងជាមួយធនាគារ ប្រសិនបើ ធនាគារមាន សមត្ថភាព ដោយផ្ទាល់ ឬដោយប្រយោលដើម្បីគ្រប់គ្រង ឬរួមគ្នាគ្រប់គ្រង ឬ ធ្វើសកម្មភាពយ៉ាងសំខាន់លើ ការ សម្រេចចិត្តផ្នែកហិរញ្ញវត្ថុនិងប្រតិបត្តិការ ឬផ្ទុយទៅវិញ ឬធនាគារ និងភាគីពាក់ព័ន្ធ គឺជា កម្មវត្ថុ ដែលត្រូវបានគ្រប់គ្រងជារួម។ បន្ថែមលើព័ត៌មានដែលបានរៀបរាប់នៅកន្លែងផ្សេង នៅក្នុង របាយការណ៍ហិរញ្ញវត្ថុធនាគារ មានទំនាក់ទំនងទាក់ទងជាមួយអភិបាល ឬថ្នាក់ដឹកនាំសំខាន់ៗ និង អង្គភាពដទៃទៀតដែលស្ថិតនៅក្នុងសម្ព័ន្ធក្រុមហ៊ុនតែមួយផងដែរ។

(ខ) ប្រតិបត្តិការនិងសមតុល្យភាគីពាក់ព័ន្ធសំខាន់ៗ

ក្រៅពីអ្វីដែលបានបង្ហាញ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ធនាគារបានអនុវត្តប្រតិបត្តិការសំខាន់ៗ ដូចខាងក្រោមជាមួយភាគីពាក់ព័ន្ធក្នុងឆ្នាំហិរញ្ញវត្ថុនេះ៖

របាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១៨. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

២៩. ការបញ្ជាក់ពីភាគីពាក់ព័ន្ធ (ត)

(ខ) ប្រតិបត្តិការនិងសមតុល្យភាគីពាក់ព័ន្ធសំខាន់ៗ(ត)

	2023		2022	
	ដុល្លារអាមេរិក	ខ្មែរពាន់រៀល	ដុល្លារអាមេរិក	ខ្មែរពាន់រៀល
ក្រុមហ៊ុនពាក់ព័ន្ធ៖				
ការប្រាក់លើប្រាក់បញ្ញើដែលទទួលបាន/ទទួលពីក្រុមហ៊ុនពាក់ព័ន្ធ	338,461	1,391,073	14,652	59,883
ការប្រាក់លើប្រាក់បញ្ញើដែលបានបង់/បង់ទៅអោយក្រុមហ៊ុនដែលពាក់ព័ន្ធ	1,092	4,489	-	-
ចំណាយផ្សេងៗ/ចំណែកពីក្រុមហ៊ុនដែលពាក់ព័ន្ធ	120,000	490,440	132,000	537,768
អត្ថប្រយោជន៍បុគ្គលិករយៈពេលខ្លី	<u>222,018</u>	<u>912,493</u>	<u>127,444</u>	<u>520,864</u>

(គ) តុល្យភាពភាគីពាក់ព័ន្ធ

	2023		2022	
	ដុល្លារអាមេរិក	ខ្មែរពាន់រៀល	ដុល្លារអាមេរិក	ខ្មែរពាន់រៀល
ភាគីពាក់ព័ន្ធដែលមានភាគទុនិកររួម៖				
ប្រាក់កម្ចី និងបុរេប្រទាន				
Booyoung Khmer I Co., Ltd	259,842	1,061,456	258,054	1,062,408
Booyoung Khmer II Co., Ltd	2,007,344	8,200,000	1,991,742	8,200,002
Camintel Co., Ltd	2,558,494	10,451,448	2,250,345	9,264,670
Siemreap Booyoung CC Co.,Ltd	1,445,990	5,906,869	901,263	3,710,500
	<u>6,271,670</u>	<u>25,619,773</u>	<u>5,401,404</u>	<u>22,237,580</u>
ការដាក់ប្រាក់ពីអតិថិជន				
Booyoung Khmer II Co., Ltd	1,367,976	5,588,182	264,547	1,089,140
Booyoung Khmer I Co., Ltd	8,275	33,803	322,263	1,326,757
Cambodia Branch of Booyoung Housing Co.,Ltd	44,305	180,986	351,108	1,445,512
Siemreap Booyoung CC Co.,Ltd	66,539	271,812	33,410	137,549
Staff	234	956	875	3,602
	<u>1,487,329</u>	<u>6,075,739</u>	<u>972,203</u>	<u>4,002,560</u>

របាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១៨. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

២៩. ការបញ្ជាក់ពីភាគីពាក់ព័ន្ធ (ត)

(គ) តុល្យភាពភាគីពាក់ព័ន្ធ(ត)

-ប្រាក់កម្ចីដែលមានទ្រព្យបញ្ចាំ និង មិនមានទ្រព្យបញ្ចាំដែលបានផ្តល់អោយភាគីពាក់ព័ន្ធ មានអត្រាការប្រាក់ពី៣.៦០% ទៅ៦% (២០២២: ៣.៦០% - ៦%) ក្នុងមួយឆ្នាំ ។

-ប្រាក់បញ្ញើពីភាគីពាក់ព័ន្ធនៅក្នុងគណនីសន្សំ មានអត្រាការប្រាក់០.៥០% (២០២២:០.៥០%) ក្នុងមួយឆ្នាំ។

៣០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

ហានិភ័យចម្បងៗ ដែលកើតឡើងពីឧបករណ៍ហិរញ្ញវត្ថុរបស់ធនាគារក្នុងដំណើរការអាជីវកម្មធម្មតាគឺហានិភ័យប្រតិបត្តិការ ហានិភ័យឥណទាន ហានិភ័យទីផ្សារ និងហានិភ័យសាច់ប្រាក់ដែលងាយរងគ្រោះ។ ធនាគារមិនមានកិច្ចសន្យាប្តូរប្រាក់បរទេស និង អត្រាប្តូរប្រាក់ ដើម្បីគ្រប់គ្រងហានិភ័យរបស់ខ្លួនឡើយ ហានិភ័យទាំងនេះត្រូវបានកំណត់ដោយគោលនយោបាយ និង ការអនុវត្តការគ្រប់គ្រងហិរញ្ញវត្ថុរបស់ធនាគារដែលបានពិពណ៌នាខាងក្រោម។

៣០.១ គោលនយោបាយគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

គោលនយោបាយរបស់ធនាគារទាក់ទងនឹងសកម្មភាពសំខាន់ៗនៃធនាគារមានដូចខាងក្រោម៖

(ក) ហានិភ័យប្រតិបត្តិការ

ហានិភ័យប្រតិបត្តិការ គឺជាហានិភ័យនៃការបាត់បង់ដោយផ្ទាល់ ឬដោយប្រយោលដែលកើតឡើងពីដំណើរការផ្ទៃក្នុងមិនគ្រប់គ្រាន់ ឬធ្វេសប្រហែសរបស់បុគ្គលិក បច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធ និងពីកត្តាខាងក្រៅផងដែរ ក្រៅពីហានិភ័យទាំងនេះ ហានិភ័យឥណទានទីផ្សារនិងសាច់ប្រាក់ងាយស្រួលក៏ជាកត្តាដែលកើតឡើងពីតម្រូវការច្បាប់ និងបទប្បញ្ញត្តិនិងស្តង់ដារដែលទទួលយកជាទូទៅនៃការអនុវត្តរបស់ធនាគារ ។

ការខាតបង់លើហានិភ័យប្រតិបត្តិការ ត្រូវបានគ្រប់គ្រងតាមរយៈដំណើរការគ្រប់គ្រងហានិភ័យប្រតិបត្តិការដែលបានបង្កើតឡើងដើម្បីត្រួតពិនិត្យ និង ការធ្វើរបាយការណ៍អាជីវកម្មឱ្យបានត្រឹមត្រូវដោយអង្គភាពគ្រប់គ្រង និងជំនួយការដែលឯករាជ្យពីអង្គភាពអាជីវកម្ម និង ការត្រួតពិនិត្យដែលផ្តល់ដោយថ្នាក់ដឹកនាំជាន់ខ្ពស់របស់ធនាគារ។

ការគ្រប់គ្រងហានិភ័យប្រតិបត្តិការរបស់ធនាគារតម្រូវឱ្យមានការបង្កើតរចនាសម្ព័ន្ធតួនាទី និងគោលនយោបាយរបស់ធនាគារ។ គោលនយោបាយ និង វិធានការណ៍ត្រួតពិនិត្យផ្ទៃក្នុងជាច្រើនត្រូវបានអនុវត្តរួមមានការបង្កើតអាជ្ញាធរចុះហត្ថលេខាកំណត់និយមន័យ នៃប្រព័ន្ធត្រួតពិនិត្យ នីតិវិធីត្រួតពិនិត្យ និងរៀបចំឯកសារនិងអនុលោមតាមបទប្បញ្ញត្តិ និងតម្រូវការផ្នែកច្បាប់ផ្សេង ទៀត។

របាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១៨. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

៣០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣០.១ គោលនយោបាយគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ខ) ហានិភ័យឥណទាន

ហានិភ័យឥណទានគឺជាការបាត់បង់សក្តានុពលនៃប្រាក់ចំណូល និងការខាតបង់ប្រាក់ដើម ក្នុងទម្រង់នៃសំវិធានធនជាក់លាក់ ដែលជាលទ្ធផលនៃការមិនសងរបស់អ្នកខ្ចី ឬ ដៃគូរតាមរយៈសកម្មភាពផ្តល់ប្រាក់កម្ចី និង វិនិយោគ។

កត្តាចម្បងចំពោះហានិភ័យឥណទានកើតឡើងតាមរយៈប្រាក់កម្ចីរបស់ខ្លួន ដែលផ្តល់អោយអតិថិជនចំនួនហានិភ័យឥណទាននៅក្នុងបញ្ហានេះ ត្រូវបានបង្ហាញដោយតំលៃយោងនៃទ្រព្យសកម្មនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។ សកម្មភាពផ្តល់ប្រាក់កម្ចីត្រូវបានដឹកនាំដោយគោលការណ៍ឥណទានរបស់ធនាគារ ដើម្បីធានាថាគោលបំណងរួមនៅក្នុងការផ្តល់ប្រាក់កម្ចីត្រូវបានសម្រេច ។ ឧទាហរណ៍អតិថិជនមានលទ្ធភាព និងទ្រព្យសង ដូច្នេះហានិភ័យឥណទានត្រូវបានថយចុះ។ គោលការណ៍ឥណទានកត់ត្រាគោលការណ៍ប្រាក់កម្ចីរូបបញ្ជី និងដំណើរការអនុម័តឥណទាន និងនីតិវិធីដែលត្រូវបានអនុវត្តដើម្បីធានាបាននូវការអនុលោមតាមគោលការណ៍ណែនាំរបស់ធនាគារជាតិ នៃកម្ពុជា។ ធនាគាររក្សាទ្រព្យបញ្ជី សម្រាប់ប្រាក់កម្ចីដែលផ្តល់អោយអតិថិជនក្នុងទម្រង់ជាផលប្រយោជន៍បញ្ជីលើទ្រព្យសម្បត្តិ និងការធានា។ ការប៉ាន់ប្រមាណតម្លៃសមរម្យ គឺផ្អែកលើការវាយតម្លៃនៃទ្រព្យបញ្ជីដែលត្រូវបានវាយតម្លៃនៅពេលខ្ចីហើយជាទូទៅមិនត្រូវបានធ្វើបច្ចុប្បន្នភាពឡើយ លើកលែងតែពេលដែលប្រាក់កម្ចីត្រូវបានវាយតម្លៃថាជាកម្ចីជាប់សង្ស័យ។

(១) ការវាស់វែងហានិភ័យឥណទាន

ការព្យាករណ៍នៃការខកខានសង ឬគ្មានលទ្ធភាពសងបំណុលរបស់អ្នកខ្ចីក្រោមវិធីសាស្ត្របីដំណាក់កាលរបស់CIFRS៩ គឺត្រូវកត់សម្គាល់លើរយៈពេលសងជាមួយនឹងកាលវិភាគសង សម្រាប់ឧបករណ៍ហិរញ្ញវត្ថុដែលមានការកើនឡើងគួរឱ្យកត់សម្គាល់ នៃហានិភ័យឥណទាន ចាប់តាំងពីដើមដំបូង ឬអន់ថយឥណទានដូចកាលបរិច្ឆេទចុះបញ្ជី។ ឧបករណ៍ហិរញ្ញវត្ថុដែលគួរឱ្យកត់សម្គាល់នៅក្នុងហានិភ័យឥណទាន ត្រូវបានទទួលស្គាល់ជាមួយនឹងការបាត់បង់លទ្ធភាពសងក្នុងរយៈពេល១២ខែ។ នៅក្រោមវិធីសាស្ត្របីដំណាក់កាលឧបករណ៍ហិរញ្ញវត្ថុត្រូវបានបម្រុងទុកជាបីដំណាក់កាលដោយផ្អែកលើចលនាទាក់ទងនៅក្នុងហានិភ័យឥណទាន។

របាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១៨. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

៣១.១ គោលនយោបាយគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ខ) ហានិភ័យឥណទាន(ត)

-**ដំណាក់កាលទី១** រាប់បញ្ចូលទាំងឧបករណ៍ហិរញ្ញវត្ថុដែលមិនមានការកើនឡើងគួរឱ្យកត់សម្គាល់លើហានិភ័យឥណទានចាប់តាំងពីការទទួលស្គាល់ដំបូងការ ឬការថយចុះ ឥណទាននៅកាលបរិច្ឆេទរបាយការណ៍។ ចំពោះទ្រព្យទាំងនេះនឹងត្រូវបានទទួលស្គាល់ជាហានិភ័យឥណទានក្នុងករណីមានការខកខានសង ឬគ្មានលទ្ធភាពសងឥណទានក្នុងរយៈពេល១២ខែ។

-**ដំណាក់កាលទី២** ការទទួលស្គាល់ចាប់តាំងពីមានការសញ្ញាណកើនឡើងគួរឱ្យកត់សម្គាល់ លើហានិភ័យឥណទានរួមបញ្ចូលទាំងភស្តុតាងដែលបញ្ជាក់ពីការចុះខ្សោយនៃលទ្ធភាពសង ។ចំពោះទ្រព្យទាំងនេះ ចំណាយឥណទានរំពឹងទុកពេញមួយជីវិតត្រូវបានទទួលស្គាល់។

-**ដំណាក់កាលទី៣** រាប់បញ្ចូលទាំងឧបករណ៍ហិរញ្ញវត្ថុ ដែលមានភស្តុតាងបញ្ជាក់ពីការចុះខ្សោយនៅកាលបរិច្ឆេទនៃការរាយការណ៍។ ចំពោះទ្រព្យទាំងនេះឥណទាន រំពឹងទុក ពេញមួយជីវិត ត្រូវបានទទួលស្គាល់។

-ទ្រព្យដែលមានការថយចុះឥណទានត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។ ចំណាយឥណទានរំពឹងទុកតែងតែត្រូវបានវាស់វែងកតាមមូលដ្ឋាន អាយុកាលពេញមួយជីវិតរបស់វា (ដំណាក់កាលទី ៣) ។

ការវិនិច្ឆ័យនិងការសន្មតសំខាន់ៗ ដែលធនាគារបានអនុម័តក្នុងការដោះស្រាយតម្រូវការស្តង់ដារលើការវាស់វែងសំវិធានធនគឺ៖

(១) ការកើនឡើងនូវហានិភ័យឥណទាន (“ SICR”)

ការវាយតម្លៃលើ SICR គឺជាការវិភាគពហុមុខងារ និងរួមផ្អែកលើព័ត៌មានលាយបញ្ចូលគ្នារវាងបរិមាណនិង / ឬគុណភាព។ ដើម្បីកំណត់ថាតើហានិភ័យនៃប្រាក់កម្ចីដែលខូចមានការកើនឡើងគួរឱ្យកត់សម្គាល់ដោយគិតចាប់តាំងពីការទទួលស្គាល់ដំបូងដែរ ឬក៏អត់គេត្រូវប្រៀបធៀបរវាងហានិភ័យបច្ចុប្បន្ន នៃប្រាក់កម្ចីដែលខូចនៅកាលបរិច្ឆេទនៃ របាយការណ៍ ជាមួយនឹងហានិភ័យនៃការកម្ចីដែលខូចនៅពេលដែលទទួលស្គាល់ដំបូង។

(២) និយមន័យនៃការថយចុះឥណទាន

ប្រាក់កម្ចីនិងបុរេប្រទាន

ធនាគារចាត់ថ្នាក់ឥណទាន និង បុរេប្រទានដែលអន់ថយនៅពេល ដែលត្រូវតាមលក្ខណៈវិនិច្ឆ័យមួយ ឬច្រើនដូចតទៅនេះ៖

របាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១៨. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

៣១.១ គោលនយោបាយគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ខ) ហានិភ័យឥណទាន(ត)

- ប្រាក់ដើម ឬការប្រាក់ ឬក៏ទាំងប្រាក់ដើម និងការប្រាក់ បានផុតកំណត់ក្នុងរយៈពេលច្រើនជាង ៣ខែសម្រាប់ប្រាក់កម្ចីរយៈពេលខ្លី និងរយៈពេល១ឆ្នាំសម្រាប់ប្រាក់កម្ចីរយៈពេលវែង។
- ប្រាក់កម្ចីត្រូវបានបង្ខំឱ្យចុះដោយសារហេតុផលផ្សេងៗដូចជាការក្រុយ ។
- ប្រាក់កម្ចីត្រូវបានចាត់ថ្នាក់ជាការខាតបង់តាមតម្រូវការរបស់ធនាគារជាតិនៃកម្ពុជា។

(៣) និយមន័យនៃការខកខានទូទាត់សង

ប្រាក់កម្ចីនិងបុរេប្រទាន

ធនាគារកំណត់ថា ឧបករណ៍ហិរញ្ញវត្ថុខកខានទូទាត់សងនៅពេលដែលវាមានលក្ខណៈវិនិច្ឆ័យ មួយ ឬច្រើនដូចខាងក្រោម-

- ឱនភាពឥណទាន និងលុបចោល

(៤) ការវាស់ស្ទង់ ECL - ធាតុចូលការសន្មត និងបច្ចេកទេសប៉ាន់ស្មាន

ECL ត្រូវបានវាស់វែងដោយផ្អែកលើមូលដ្ឋានរយៈពេល១២ខែ ឬ ក៏អាយុកាលពេញមួយជីវិត អាស្រ័យលើថាតើការកើនឡើងនូវហានិភ័យឥណទានបានកើតឡើងតាំងពីការ ទទួលស្គាល់ ដំបូង ឬថាតើទ្រព្យនោះត្រូវបានចាត់ទុកថាជាឥណទាន ចុះខ្សោយ។ អាយុកាល១២ខែ ឬអាយុកាល ពេញមួយជីវិត ឆ្លុះបញ្ចាំងពីសេណារីយ៉ូឆ្ពោះទៅមុខជាច្រើន និងត្រូវបានផ្តល់ដោយផ្អែកលើ ប្រូបាប៊ីលីតេ ដែលអាចកើតឡើងសំរាប់សេណារីយ៉ូនីមួយៗ ។ ECLអាចត្រូវបានវាយតម្លៃ និង វាស់វែងដោយផ្អែកលើមូលដ្ឋានសមូហភាព ឬបុគ្គល ។

ចំពោះការវាយតម្លៃសមូហភាព ECL ត្រូវបានកំណត់ដោយការប៉ាន់ប្រមាណលទ្ធភាពនៃប្រូបាប៊ីលីតេនៃការខកខានទូទាត់សង (Probabilities Default ("PD") ការខាតបង់ពីការខកខានទូទាត់សង (Loss Given Default ("LGD") និងផលប៉ះពាល់ពីការខកខានទូទាត់សង (Exposure At Default ("EAD") សម្រាប់ខែអនាគតនីមួយៗ និងសម្រាប់បុគ្គលម្នាក់ៗ ឬជារួម។ សមាសធាតុទាំងបីត្រូវបានគុណបញ្ចូលគ្នាដើម្បីគណនា ECL សម្រាប់ខែអនាគតនីមួយៗ ហើយបន្ទាប់មក discounted ទៅកាលបរិច្ឆេទរបាយការណ៍ រួចហើយបូកសរុបចូលគ្នា។ អត្រាបញ្ចុះតម្លៃដែលត្រូវបានប្រើក្នុងការគណនា ECL គឺជាអត្រាការប្រាក់មានប្រសិទ្ធភាពដើម ឬប្រហាក់ប្រហែល ។ សម្រាប់ការវាយតម្លៃបុគ្គលប្រាក់ឧបត្ថម្ភ ECL ត្រូវបានកំណត់ដោយការប្រៀបធៀបភាពលេចធ្លោជាមួយនឹងតម្លៃចរន្តលំហូរសាច់ប្រាក់ដែលរំពឹងថានឹងទទួលបានពីអ្នកខ្ចី ។

របាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១៨. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

៣១. គោលនយោបាយគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ខ) ហានិភ័យឥណទាន(ត)

(៤) ការវាស់ស្ទង់ ECL - ធាតុចូលការសន្មត និងបច្ចេកទេសប៉ាន់ស្មាន(ត)

ប្រូបាប៊ីលីតេនៃការខកខានទូទាត់សង

PD បង្ហាញពីលទ្ធភាពរបស់អ្នកខ្ចីនឹងមិនអាចបំពេញកាតព្វកិច្ចហិរញ្ញវត្ថុរបស់ខ្លួនក្នុងរយៈពេល ១២ខែបន្ទាប់ (១២ខែPD) ឬរយៈពេលមួយជីវិតដែលនៅសល់ (កាតព្វកិច្ចពេញមួយ PD) ។

PD ត្រូវបានយកមកពឹងផ្អែកលើវិធីសាស្ត្រគំរូដែលការវិភាគស្ថិតិ និងការវិនិច្ឆ័យអ្នកជំនាញត្រូវបានអនុវត្តដើម្បីកំណត់ព្រំដែននិភ័យដែលទាក់ទង នឹងភាពមិនប្រក្រតីនៃប្រវត្តិនៃការខកខានទូទាត់សងដែលបានអង្កេត។ ដើម្បីព្យាករណ៍ PD រយៈពេល១២ខែ។ PD ត្រូវបានបង្កើតឡើងដោយ ប្រើអថេរសេដ្ឋកិច្ចម៉ាក្រូដែលបានព្យាករណ៍ (MEV) ជាមួយនឹងការប្រើប្រូបាប៊ីលីតេនៃ ការរស់រានរហូតដល់អាយុកាលកំណត់នៃប្រាក់កម្ចី។

ផលប៉ះពាល់ពីការខកខានទូទាត់សង

EAD គឺជាចំនួនទឹកប្រាក់សរុប ដែលធនាគារត្រូវបានប៉ះពាល់នៅពេលដែលអ្នកខ្ចីខកខានទូទាត់សង។ EADs ដែលមាន រយៈពេល១២ខែ និង ពេញមួយជីវិតត្រូវបានកំណត់ ដោយផ្អែកលើទម្រង់បង់ប្រាក់ដែលរំពឹងទុក។ ចំពោះការរំលស់ និង ប្រាក់កម្ចីសងវិញនេះផ្អែកលើការ សងតាមកិច្ចសន្យាដែលជំពាក់ក្នុងរយៈពេលខ្លី១២ខែឬ កាលកំណត់ដែលនៅសល់។

ការខាតបង់ពីការខកខានទូទាត់សង

LGD តំណាងឱ្យការរំពឹងទុករបស់ធនាគារអំពីវិសាលភាពនៃការខាតបង់លើការប៉ះពាល់ពីការខកខានទូទាត់សង។ LGD ប្រែប្រួលទៅតាមប្រភេទនៃដៃគូកម្ចី និងអតីតភាពនៃការទាមទារសំណង និងលទ្ធភាពនៃការដាក់បញ្ចាំ ឬការគាំទ្រឥណទានផ្សេងទៀត។ LGD ត្រូវបានបង្ហាញជាការខាតបង់ភាគរយក្នុងមួយឯកតានៃការប៉ះពាល់នៅពេលមានបញ្ហា។

LGDs ដែលមានរយៈពេល១២ខែ និងពេញមួយជីវិតត្រូវបានកំណត់ដោយផ្អែកលើកត្តាដែលជះឥទ្ធិពលដល់ការស្តារឡើងវិញ ដែលបានឡើងក្រោយការខកខានទូទាត់សង។ ទាំងនេះខុសគ្នាតាមប្រភេទផលិតផល។

- ចំពោះផលិតផលដែលបានធានា នេះផ្អែកទៅលើប្រភេទវត្ថុបញ្ចាំ និងតម្លៃវត្ថុបញ្ចាំដែលបានគ្រោងទុក ការបញ្ចុះតម្លៃជាប្រវត្តិសាស្ត្រចំពោះតម្លៃទីផ្សារ / តំលៃតាមសៀវភៅដោយសារការលក់បង្ខំ ដើម្បីយកមកវិញនូវការស្តារតម្លៃស្តារឡើងវិញ។

របាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១៨. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

៣១.១ គោលនយោបាយគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ខ) ហានិភ័យឥណទាន(ត)

(១) ការវាស់វែងហានិភ័យឥណទាន(ត)

(៤) ការវាស់ស្ទង់ECL - ធាតុចូលការសន្មត និងបច្ចេកទេសប៉ាន់ស្មាន(ត)

- ចំពោះផលិតផលដែលគ្មានទ្រព្យធានា LGD ជាធម្មតាត្រូវបានកំណត់ នៅកម្រិតផលិត ដោយសារការសងត្រឡប់មកកំរិតតាមរយៈអ្នកខ្ចីផ្សេងៗគ្នា ។ LGD ត្រូវបានជះឥទ្ធិពល ដោយយុទ្ធសាស្ត្រប្រមូលប្រាក់ដោយរួមទាំងការលក់កិច្ចសន្យាឥណទាន។

ការសន្មតដែលទាក់ទងនឹងការគណនាECL ត្រូវបានត្រួតពិនិត្យ និង ពិនិត្យឡើងវិញជាទៀងទាត់។ មិនមានការផ្លាស់ប្តូរបច្ចេកទេសប៉ាន់ស្មាន ឬការសន្មតសំខាន់ៗដែលបានធ្វើឡើងក្នុងកំឡុងពេលរបាយការណ៍នោះទេ។

(៥) ព័ត៌មានដែលឆ្ពោះទៅរកការរួមបញ្ចូលក្នុងគំរូ ECL

ការប៉ាន់ស្មានរបស់ECL បានឆ្ពោះទៅរកការរួមបញ្ចូលព័ត៌មានតែមួយ។ ធនាគារបានធ្វើការវិភាគស្ថិតិផ្នែកលើបទពិសោធន៍ជាប្រវត្តិសាស្ត្រ និងបានកំណត់នូវអថេរសេដ្ឋកិច្ច សំខាន់ៗដែលប៉ះពាល់ដល់ហានិភ័យឥណទាន និងការខាតបង់ឥណទានដែលរំពឹងទុក សម្រាប់ផលប៉ុន្តែនីមួយៗ។ ទំនាក់ទំនងនៃអថេរសេដ្ឋកិច្ចទាំងនេះនៅលើ PD, EAD និង LGD ត្រូវបានកំណត់ដោយអនុវត្តការវិភាគស្ថិតិតាមបែបវិហ្គាវេសិន ដើម្បីស្វែងយល់ពីការផ្លាស់ប្តូរផលប៉ះពាល់នៃអថេរទាំងនេះមានជាប្រវត្តិសាស្ត្រលើអត្រាលំនាំដើមនិងលើសមាសធាតុនៃ PD និង LGD ។ អថេរសេដ្ឋកិច្ចទាំងនេះ និងផលប៉ះពាល់របស់វាទៅលើ PD, EAD និង LGD ខុសគ្នាតាមឧបករណ៍ហិរញ្ញវត្ថុ។ តាមការវិនិច្ឆ័យអ្នកជំនាញក៏ត្រូវបានអនុវត្តនៅ ក្នុងដំណើរការនេះដែរ។ ដូចគ្នានឹងការព្យាករណ៍សេដ្ឋកិច្ចនេះដែរការព្យាករណ៍ និងលទ្ធភាពនៃការកើតឡើងគឺ ស្ថិតនៅក្រោមកម្រិតនៃភាពមិនច្បាស់លាស់ នៃលទ្ធផលហើយដូច្នេះលទ្ធផល ជាក់ស្តែងអាចខុសគ្នានឹងអ្វីដែលបានគ្រោងទុក ។ ធនាគារពិ-ចារណាការព្យាករណ៍ ទាំងនេះដើម្បីបង្ហាញពី ការប៉ាន់ស្មានដ៏ល្អបំផុតរបស់ខ្លួនអំពីលទ្ធផលដែលអាចកើតមាន។ ទម្ងន់សេណារីយ៉ូចំនួន សេណារីយ៉ូនិងលក្ខណៈសម្បត្តិរបស់ពួកគេត្រូវវាយតម្លៃជាទៀងទាត់។

(៦) ការប្រមូលផ្តុំនៃការប៉ះពាល់សម្រាប់ ECL វាស់វែងជាមូលដ្ឋាន

ចំពោះបទប្បញ្ញត្តិ នៃឱនភាពឥណទានរំពឹងទុកដែលយកគំរូតាមសមូហភាពការដាក់ជាក្រុមត្រូវបានអនុវត្តដោយផ្អែកលើលក្ខណៈហានិភ័យរួម ដូចជាការបង្ហាញហានិភ័យនៅក្នុងក្រុមតែមួយ ។

របាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១៨. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

៣១. គោលនយោបាយគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ខ) ហានិភ័យឥណទាន(ត)

(៦) ការប្រមូលផ្តុំនៃការប៉ះពាល់សម្រាប់ ECL វាស់វែងជាមូលដ្ឋាន(ត)

ក្នុងការចាត់ជាក្រុមនេះត្រូវតែមានព័ត៌មានគ្រប់គ្រាន់សម្រាប់ក្រុមដែលអាចជឿជាក់បានតាម ស្ថិតិ។ នៅពេលដែលមិនមានព័ត៌មានគ្រប់គ្រាន់ខាងធនាគារត្រូវពិចារណាលើការ បន្ថែមទិន្នន័យទាំងក្នុង និងខាងក្រៅបន្ថែមដើម្បីប្រើប្រាស់សម្រាប់ម៉ូដែល ECL ។ ភាពសមស្របនៃក្រុមត្រូវបានត្រួតពិនិត្យ និងពិនិត្យឡើងវិញតាមកាលកំណត់។

(I) ការគ្រប់គ្រងកម្រិតហានិភ័យ និងគោលនយោបាយកាត់បន្ថយហានិភ័យ

ធនាគារធ្វើប្រតិបត្តិការនិងផ្តល់ប្រាក់កម្ចី និងបុរេប្រទានដល់បុគ្គលឬសហគ្រាសនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ ធនាគារកំណត់ និងផ្តោតលើការគ្រប់គ្រងហានិភ័យឥណទាននៅពេលដែលអ្នកខ្ចីត្រូវបានកំណត់អត្តសញ្ញាណ ។ ធនាគារប្រើគោលការណ៍ និងការអនុវត្តជាច្រើនដើម្បីកាត់បន្ថយហានិភ័យឥណទាន។ ទម្លាប់នៃការធ្វើទាំងនេះគឺការទទួលបាននូវសុវត្ថិភាព ក្នុងទម្រង់ជាវត្ថុបញ្ចាំសម្រាប់ប្រាក់កម្ចីដល់អតិថិជនដែលជាទម្លាប់ធម្មតា។ ធនាគារអនុវត្តគោលការណ៍ណែនាំស្តីពីការទទួលយកបាននូវចំណាត់ថ្នាក់ជាក់លាក់នៃវត្ថុបញ្ចាំ ឬការកាត់បន្ថយហានិភ័យឥណទាន។

ប្រភេទវត្ថុបញ្ចាំសំខាន់ៗដែលធនាគារសុវត្ថិភាពសម្រាប់ប្រាក់កម្ចីជូនអតិថិជនគឺ៖

- ប្រាក់កម្ចីហិប៉ូតែកលើទ្រព្យសម្បត្តិលំនៅដ្ឋាន(ដីធ្លីអគារនិងទ្រព្យសម្បត្តិផ្សេងទៀត)
- គិតកម្រៃលើទ្រព្យសម្បត្តិអាជីវកម្មដូចជាដីធ្លី និងអគារ
- សាច់ប្រាក់ជាទម្រង់ប្រាក់បញ្ញើមានកំណត់

(II) គោលនយោបាយឱនភាព និងសំវិធានធន

ធនាគារតម្រូវឱ្យអនុវត្តតាមចំណាត់ថ្នាក់ឥណទាន និងការផ្តល់ឥណទានជាកាតព្វកិច្ចស្របតាមប្រកាសលេខ27-017-344 និង B7-018-001 ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ2017 និងថ្ងៃទី16 ខែកុម្ភៈ ឆ្នាំ2018 តាមចំណាត់ថ្នាក់និងការផ្តល់ឥណទាន។ គោលការណ៍នៃឱនភាពត្រូវបានកំណត់នៅក្នុងកំណត់សម្គាល់ 5.8 (ក) ។

ប្រាក់កម្ចី និង បុរេប្រទាន

ធនាគារប្រើប្រាស់វិធីសាស្ត្រទូទៅ ដែលមាន3ដំណាក់កាលក្នុងការវាស់វែង ការខាតបង់ឥណទានរំពឹងទុកសម្រាប់ប្រាក់កម្ចី និងបុរេប្រទាន។

ការគណនាអត្រានៃការខាតរំពឹងទុក គឺផ្អែកទៅលើបច្ចេកទេសប៉ាន់ស្មានដូចដែលបានរៀបរាប់ក្នុងកំណត់សម្គាល់ 30.1 (ខ)(1)។

របាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១៨. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

៣១.១ គោលនយោបាយគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ប្រាក់កម្ចី និង បុរេប្រទាន(ត)

ជាទូទៅធនាគារកំណត់ប្រាក់កម្ចី និងបុរេប្រទានទៅបុគ្គលដែលពាក់ព័ន្ធមានហានិភ័យឥណទានទាប។ ធនាគារសន្មត់ ថាមានការកើនឡើងនូវហានិភ័យឥណទានខ្លាំង នៅពេលដែលស្ថានភាពហិរញ្ញវត្ថុរបស់បុគ្គលដែលពាក់ព័ន្ធមានការធ្លាក់ចុះខ្លាំង។ ដោយសារតែធនាគារអាចកំណត់នូវពេលវេលានៃសំណងពីបុគ្គលដែលពាក់ព័ន្ធបាន ធនាគារកំណត់ថាប្រាក់កម្ចី និងបុរេប្រទានខកខានទូទាត់សងនៅពេលដែលបុគ្គលម្ចីមិនអាចសងបាននៅពេលដែលត្រូវសង។ ធនាគារកំណត់កម្ចីពីបុគ្គលពាក់ព័ន្ធជាជាឱនភាពឥណទាននៅពេលដែលបុគ្គលម្ចី ទំនងជាមិនអាចទូទាត់សងបំណុលទាំងមូល ឬបុគ្គលម្ចីបន្តខាត ឬបុគ្គលម្ចីមានឱនភាពលើមូលធនសរុប។

ធនាគារកំណត់ប្រូបាប៊ីលីតេនៃភាពមិនទៀងទាត់សម្រាប់ប្រាក់កម្ចី និងបុរេប្រទានទាំងនេះ ដោយប្រើប្រាស់ព័ត៌មានផ្ទៃក្នុងនិងខាងក្រៅដែលកើតមានឡើង។

របាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១៨. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

៣១. គោលនយោបាយគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ខ) ហានិភ័យឥណទាន(ត)

ព័ត៌មានអំពីការប្រឈមនឹងហានិភ័យឥណទាន និងសំវិធានធនខាតបង់ដែលត្រូវបានគណនាក្រោម CIFRS 9 សម្រាប់ប្រាក់កម្ចី និងបុរេប្រទាន ត្រូវបានសង្ខេបដូចខាងក្រោម៖

	ចំនួនសរុប	ការខាតបង់ឥណទាន រំពឹងទុករយៈពេល ១២ខែ (ដំណាក់កាលទី១)	ការខាតបង់ឥណទានរំពឹង ទុកក្នុងមួយអាយុកាល - គ្មានឥណទានឱនភាព (ដំណាក់កាលទី២)	ការខាតបង់ឥណទានដែល រំពឹងទុកក្នុងមួយអាយុ កាល - មានឱនភាពឥណទាន (ដំណាក់កាលទី៣)	ចំនួនទឹកប្រាក់យោង
2023	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
1-30 ថ្ងៃហួសកាលកំណត់	2,707,599	(137,276)	-	-	2,570,323
30-90 ថ្ងៃហួសកាលកំណត់	7,950,703	-	(55,657)	-	7,895,046
ច្រើនជាង 90 ថ្ងៃ	92,054,690	-	-	(1,249,401)	90,805,289
	<u>102,712,992</u>	<u>(137,276)</u>	<u>(55,657)</u>	<u>(1,249,401)</u>	<u>101,270,658</u>
ពាន់រៀល	<u>419,582,572</u>	<u>(560,772)</u>	<u>(227,359)</u>	<u>(5,103,803)</u>	<u>413,690,639</u>

របាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១៨. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

៣១.១ គោលនយោបាយគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ខ) ហានិភ័យឥណទាន(ត)

	ចំនួនសរុប	ការខាតបង់ឥណទាន រំពឹងទុករយៈពេល ១២ខែ (ដំណាក់កាលទី១)	ការខាតបង់ឥណទានរំពឹង ទុកក្នុងមួយអាយុកាល - គ្មានឥណទានឱនភាព (ដំណាក់កាលទី២)	ការខាតបង់ឥណទាន ដែលរំពឹងទុកក្នុងមួយ អាយុកាល - មានឱនភាពឥណទាន (ដំណាក់កាលទី៣)	ចំនួនទឹកប្រាក់យោង
2022	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
1-30 ថ្ងៃហួសកាលកំណត់	89,997,992	(133,876)	-	-	89,864,116
30-90 ថ្ងៃហួសកាលកំណត់	1,455,613	-	(13,765)	-	1,441,848
ច្រើនជាង ៩០ ថ្ងៃ	6,829,221	-	-	(1,106,947)	5,722,274
	<u>98,282,826</u>	<u>(133,876)</u>	<u>(13,765)</u>	<u>(1,106,947)</u>	<u>97,028,238</u>
ពាន់រៀល	404,630,395	(551,167)	(56,671)	(4,557,301)	399,465,256

របាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១៨. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

៣១.១ គោលនយោបាយគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ខ) ហានិភ័យឥណទាន(ត)

ចលនានេះគឺជាសំវិធានធនការបាត់បង់ទាក់ទងនឹងប្រាក់កម្ចី និង បុរេប្រទានត្រូវបានបង្ហាញនៅក្នុងកំណត់សំគាល់៨។

គណនីត្រូវទារផ្សេងៗ

គណនីត្រូវទារផ្សេងៗក៏ជាកម្មវត្ថុតម្រូវអោយមានការធ្វើការឱនភាពតាម CIFRS9ការខាតបង់លើឱនភាពនៃគណនីត្រូវទទួលផ្សេងៗមិនសារវន្តដូច្នោះវាមិនត្រូវបានធ្វើការបង្ហាញជូនទេ។

សមតុល្យសាច់ប្រាក់ និងធនាគារ

ចលនានេះគឺជាសំវិធានធនការបាត់បង់ទាក់ទងនឹងសាច់ប្រាក់ និង សមតុល្យធនាគារត្រូវបានបង្ហាញនៅក្នុងកំណត់សំគាល់ទី ៦ ។

(III)ហានិភ័យឥណទានជាអតិបរមារមុនពេលដាក់វត្ថុបញ្ចាំ ឬការពង្រឹងឥណទានផ្សេងៗ

ហានិភ័យឥណទានដែលកើតឡើងពីសកម្មភាពនិងតារាងតុល្យការមានដូចខាងក្រោម៖
ការប្រឈមមុខនឹងហានិភ័យឥណទានទាក់ទងនឹងទ្រព្យសកម្មក្នុងតារាងតុល្យការ៖

	2023		2022	
	ដុល្លារអាមេរិក	ខ្មែរពាន់រៀល	ដុល្លារអាមេរិក	ខ្មែរពាន់រៀល
សាច់ប្រាក់នៅក្នុងធនាគារ	39,357,029	160,773,464	53,676,435	220,985,882
ប្រាក់បញ្ញើនិងប្រាក់តម្កល់នៅធនាគារជាតិនៃកម្ពុជា	192,209	785,174	229,562	945,107
ប្រាក់កម្ចី និងបុរេប្រទាន	102,712,992	419,582,573	98,282,826	404,630,395
ទ្រព្យសកម្មផ្សេងទៀត*	3,589,654	14,663,736	2,854,218	11,750,816
	<u>145,851,884</u>	<u>595,804,947</u>	<u>155,043,041</u>	<u>638,312,200</u>
ហានិភ័យឥណទានទាក់ទងនឹងធាតុតារាងតុល្យការ				
ផ្នែកដែលមិនប្រើនៃឥណទាន	-	-	-	-
សរុបហានិភ័យឥណទានអតិបរិមា	<u>145,851,884</u>	<u>595,804,944</u>	<u>155,043,041</u>	<u>638,312,200</u>

*មិនរាប់បញ្ចូលគណនីបង់ ប្រាក់ជាមុន

របាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១៨. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

៣១.១ គោលនយោបាយគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(IV) ការប្រឈមហានិភ័យឥណទាន

នៅចុងការិយបរិច្ឆេទនៃរបាយការណ៍ហានិភ័យឥណទានជាអតិបរមា ត្រូវបានបង្ហាញដោយតម្លៃយោងនៃ ទ្រព្យសកម្មហិរញ្ញវត្ថុនីមួយៗដែលត្រូវបានទទួលនៅក្នុងរបាយការណ៍ ស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ បន្ទាប់ពីដកសំវិធានធនណាមួយសម្រាប់ការខាតបង់លើឱនភាពនៃតម្លៃ (បើអាចអនុវត្តបាន) ។

ប្រាក់កម្ចីដែលមានលក្ខខណ្ឌដែលបានចរចាឡើងវិញ/ ប្រាក់កម្ចីកែលម្អឡើងវិញ

ប្រាក់កម្ចី ដែលមានលក្ខខណ្ឌដែលត្រូវបានចរចាឡើងវិញ គឺជាប្រាក់កម្ចីដែលត្រូវបានកំណត់ពេល វេលាឬកែលម្អឡើងវិញដោយអនុលោមតាមកិច្ចព្រមព្រៀង ដែលបានកំណត់កាលវិភាគសងថ្មីតាម កាលកំណត់ដែលកើតឡើងដោយភាពទន់ខ្សោយនៅក្នុងស្ថានភាពហិរញ្ញវត្ថុរបស់អ្នកខ្ចីនិង / ឬអសមត្ថ ភាពក្នុងការសងប្រាក់កម្ចីដូចដែលបានព្រមព្រៀងគ្នា។ ប្រាក់កម្ចីដែលត្រូវកែលម្អឡើងវិញបានពីផ្នែក លើមូលដ្ឋាននៃចក្ខុវិស័យអាជីវកម្ម និងសមត្ថភាពក្នុងការសងប្រាក់របស់អ្នកខ្ចី យោងតាមការព្យាករណ៍ លំហូរសាច់ប្រាក់ដែលគាំទ្រដោយទស្សនវិស័យអាជីវកម្មដែលបានធ្វើបច្ចុប្បន្នភាព និងលក្ខខណ្ឌទី ផ្សារទូទៅដែលផ្អែកលើការប៉ាន់ស្មានជាក់ស្តែងដោយប្រុងប្រយ័ត្ន។

នៅពេលដែលប្រាក់កម្ចី ត្រូវបានរៀបចំឡើងវិញនៅតែស្ថិតក្នុងប្រភេទដែលឯករាជ្យនៃការអនុវត្តគួរ ជាទីពេញចិត្តបន្ទាប់ពីកែលម្អឡើងវិញ។ ការចាត់ចំណាត់ថ្នាក់ មិនត្រូវបានកែលម្អទេដរាបណាមិនមាន បំណុលហួសកាលកំណត់សងជាប្រាក់ដើម និងការប្រាក់ក្នុងរយៈពេល ៣ឆ្នាំនិងក្នុងរយៈពេលមិនតិច ជាង ៣ខែ ។

គោលការណ៍លុបចោល

ដោយអនុលោមតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជាធនាគារនឹងលុបចោលនូវប្រាក់កម្ចី /ប្រាក់កម្ចីជាមុនឬចំណែកណាមួយនៃប្រាក់កម្ចីពីតារាងតុល្យការរបស់ខ្លួន នៅពេលធនាគារបាត់បង់ សិទ្ធិគ្រប់គ្រងកិច្ចសន្យាលើប្រាក់កម្ចី ឬ នៅពេលដែលប្រាក់កម្ចីទាំងអស់ឬផ្នែកខ្លះត្រូវបានចាត់ទុកថា មិនអាចទារបាន ឬមិនមានការរំពឹងទុកពិតប្រាកដនៃការសងត្រលប់វិញ។

បញ្ហា

ធនាគាររក្សាទ្រព្យបញ្ហាចំពោះប្រាក់កម្ចី និងបុរេប្រទានក្នុងទម្រង់នៃផលប្រយោជន៍បញ្ហាលើទ្រព្យ សម្បត្តិនិង / ឬការធានា។ ការប៉ាន់ប្រមាណនៃតម្លៃសមរម្យ គឺផ្អែកលើតម្លៃនៃវត្ថុបញ្ហាដែលបានវាយ តម្លៃប្រចាំឆ្នាំ។ ពុំមានទ្រព្យសកម្មមិនមែន ហិរញ្ញវត្ថុដែលធនាគារទទួលបានក្នុងឆ្នាំនោះទេ វត្ថុបញ្ហា ដែលបានរក្សាដើម្បីធានារាល់ហានិភ័យលើប្រាក់កម្ចីនិងបុរេប្រទាន ។ ទ្រព្យសម្បត្តិដែលត្រូវរឹបអូសត្រូវ

របាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១៨. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

៣១.១ គោលនយោបាយគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(IV) ការប្រឈមហានិភ័យឥណទាន(ត)

បញ្ហា(ត)

រឺបអូសត្រូវលក់បង្ខំក្នុងរយៈពេលមួយឆ្នាំ តាមតម្រូវការរបស់គោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា និងត្រូវបានចាត់ថ្នាក់ក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុជាទ្រព្យដែលបានរឺបអូស។

ការប្រមូលផ្តុំហានិភ័យឥណទាន

ការវិភាគនៃការប្រមូលផ្តុំហានិភ័យឥណទានពីប្រាក់កម្ចី និង បុរេប្រទាននៅចុងបញ្ចប់នៃរយៈពេលរបាយការណ៍ត្រូវបានបង្ហាញនៅក្នុងកំណត់សំគាល់៨ ទៅលើរបាយការណ៍ ហិរញ្ញវត្ថុ។

(គ) ហានិភ័យទីផ្សារ

ហានិភ័យទីផ្សារ គឺជាហានិភ័យ នៃការបាត់បង់ដែលកើតឡើង ពីការផ្លាស់ប្តូរមិនល្អនៅក្នុងកម្រិតនៃតម្លៃឬអត្រាទីផ្សារដែលសមាសធាតុសំខាន់ៗគឺហានិភ័យប្តូររូបិយប័ណ្ណបរទេស និង ហានិភ័យអត្រាការប្រាក់ ។ ហានិភ័យទីផ្សារដែលកើតឡើងពីសកម្មភាពជួញដូរត្រូវបានគ្រប់គ្រងដោយការសម្គាល់ទីផ្សារជំហរពាណិជ្ជកម្មប្រឆាំងនឹងការកំណត់ហានិភ័យទីផ្សារ ដែលបានកំណត់ទុកជាមុន។

(១) ហានិភ័យរូបិយប័ណ្ណបរទេស

ហានិភ័យនៃការប្តូររូបិយប័ណ្ណបរទេស សំដៅទៅលើការផ្លាស់ប្តូរអត្រាប្តូរប្រាក់គ្រប់ពេលនៅពេលមានប្រតិបត្តិការប្តូររូបិយប័ណ្ណបរទេស។ ធនាគាររក្សាគោលការណ៍មិនប្តូររូបិយនៅពេលអត្រា ប្រែប្រួលខ្លាំង។ រាល់ការប្តូររូបិយប័ណ្ណបរទេសត្រូវបានត្រួតពិនិត្យឡើងវិញដើម្បីកាត់បន្ថយកម្រិត នៃការខាតបង់ ។

(២) ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់សំដៅទៅលើភាពប្រែប្រួលនៃប្រាក់ចំណូលការប្រាក់សុទ្ធ ដែលបណ្តាលមកពីការផ្លាស់ប្តូរកម្រិតអត្រាការប្រាក់និងការផ្លាស់ប្តូរសមាសភាពទ្រព្យសកម្ម និងបំណុល ។ ហានិភ័យអត្រាការប្រាក់ ត្រូវបានគ្រប់គ្រងតាមរយៈការត្រួតពិនិត្យ យ៉ាងដិតដល់នូវប្រាក់ចំណេញលើការវិនិយោគ ការកំណត់តម្លៃទីផ្សារការចំណាយនៃមូលនិធិ និងតាមរយៈការវិភាគគម្លាតភាព អត្រាការប្រាក់ ។ ការកាត់បន្ថយសក្តានុពលនៃប្រាក់ចំណូលការប្រាក់សុទ្ធពីចលនាអត្រាការប្រាក់ ត្រូវបានត្រួតពិនិត្យ និង កំណត់ដើម្បីទប់ទល់នឹងហានិភ័យ ។

ហានិភ័យនៃអត្រាការប្រាក់របស់ធនាគារដោយផ្អែកលើតម្រូវ ការនៃឧបករណ៍ហិរញ្ញវត្ថុនៅចុងការិយបរិច្ឆេទរបាយការណ៍ ត្រូវបានបង្ហាញនៅក្នុងកំណត់ត្រាផ្សេងៗគ្នាទៅនឹងរបាយការណ៍ហិរញ្ញវត្ថុ។ ការវិភាគបម្រែបម្រួលតម្លៃសមស្រប សម្រាប់ឧបករណ៍ហិរញ្ញវត្ថុដែលមានអត្រាថេរ។

របាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១៨. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

៣១.១ គោលនយោបាយគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(គ) ហានិភ័យទីផ្សារ(ត)

ធនាគារមិនរាប់បញ្ចូលបំណុលដែលមានអត្រាថេរតាមតម្លៃជាក់ស្តែង តាមរយៈប្រាក់ចំណេញ ឬ ខាតបង់ទេហើយធនាគារក៏មិនមាន DERIVATIVE នៅដំណាច់ឆ្នាំដែរ។ ដូច្នោះការផ្លាស់ប្តូរអត្រាការប្រាក់នៅកាលបរិច្ឆេទ របាយការណ៍នឹងមិនប៉ះពាល់ដល់ប្រាក់ចំណេញ ឬខាតទេ។

ការវិភាគបម្រែបម្រួលឧបករណ៍ហិរញ្ញវត្ថុដែលមានអត្រាប្រែប្រួល។

ធនាគារមិនមាន អត្រាឡើងចុះខ្លាំងគួរឱ្យកត់សម្គាល់ទេ។ រាល់ការផ្លាស់ប្តូរដែលអាចធ្វើទៅបានក្នុងអត្រាការប្រាក់ ដែលឡើងចុះខ្លាំងនៅចុងបញ្ចប់នៃរយៈពេលរបាយការណ៍មិនមានផលប៉ះពាល់ដល់ប្រាក់ចំណេញក្រោយបង់ពន្ធទេ និង ប្រាក់ចំណូលផ្សេងៗទៀតរបស់ធនាគារ មិនមានការវិភាគពីភាពប្រែប្រួលណាមួយត្រូវបានបង្ហាញឡើយ។

(III) ហានិភ័យនៃដើមទុន

ធនាគារមិនមានការវិនិយោគលើផ្សារមូលបត្រឡើយ ហេតុដូច្នោះហើយមិនត្រូវប្រឈមនឹងហានិភ័យតម្លៃភាគហ៊ុនទេ។

(ឃ) ហានិភ័យសាច់ប្រាក់ងាយស្រួល

ហានិភ័យនៃសាច់ប្រាក់ងាយស្រួលទាក់ទងនឹងសមត្ថភាពក្នុងការរក្សាទ្រព្យសម្បត្តិងាយស្រួលឱ្យបានគ្រប់គ្រាន់ដើម្បីធានាកាតព្វកិច្ចហិរញ្ញវត្ថុរបស់ពួកគេនៅពេលមានកង្វះ ។

បន្ថែមលើការអនុលោមភាពពេញលេញ នៃតម្រូវការសាច់ប្រាក់ងាយស្រួលការអ្នកគ្រប់គ្រង ធនាគារតាមដានយ៉ាងជិតស្និទ្ធនូវរាល់លំហូរចូល និងលំហូរចេញ និងគំណត់នៃរបាយការណ៍ជាប្រចាំ ។ ការផ្លាស់ប្តូរប្រាក់កម្ចី របស់អតិថិជនត្រូវបានត្រួតពិនិត្យលើតម្រូវការសាច់ប្រាក់ងាយស្រួលដើម្បីធានាបាននូវសាច់ប្រាក់ងាយស្រួលគ្រប់គ្រាន់ដើម្បីបំពេញ កាតព្វកិច្ចហិរញ្ញវត្ថុរបស់ខ្លួន និងនៅពេលដែលពួកគេត្រូវបង់។

របាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១៨. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

៣១.១ គោលនយោបាយគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ច) ហានិភ័យសាច់ប្រាក់ងាយស្រួល(ត)

ការវិភាគ

តារាងខាងក្រោមបង្ហាញពីទម្រង់កាលកំណត់នៃបំណុលហិរញ្ញវត្ថុនៅក្នុងការិយបរិច្ឆេទដោយផ្អែកលើលំហូរសាច់ប្រាក់មិនទាន់គិតតាមវិធីសាស្ត្រអប្បហារ(រាប់បញ្ចូលទាំងការទូទាត់ការប្រាក់គណនាដោយប្រើអត្រាតាមកិច្ចសន្យា ឬអត្រាតាមកិច្ចសន្យា ឬអត្រាអណ្តែតដោយផ្អែកលើអត្រានៅក្នុងការិយបរិច្ឆេទ)។

	អត្រាមធ្យម ការប្រាក់ %	ចំនួនយោង ដុល្លារអាមេរិក	លំហូរសាច់ប្រាក់ ដុល្លារអាមេរិក	មិនគិតអប្បហារ រយៈពេល១ ឆ្នាំ ដុល្លារអាមេរិក	ក្នុងរយៈពេល ១ - ៥ ឆ្នាំ ដុល្លារអាមេរិក	លើសពី ៥ ឆ្នាំ ដុល្លារអាមេរិក
២០២៣						
បំណុលហិរញ្ញវត្ថុដែលមិនមែនជានិស្សន្ទវត្ថុ ប្រាក់បញ្ញើរបស់អតិថិជន	1.5%-4%	17,392,090	17,392,090	17,392,090	-	-
បំណុលភតិសន្យា	5.1%	533,326	309,907	168,120	141,787	-
បំណុលផ្សេងទៀត	គ្មាន	128,706	128,706	128,706	-	-
		18,054,122	17,830,703	17,688,916	141,787	-
ពាន់រៀល		73,751,088	72,838,422	72,259,222	579,200	171,300

របាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១៨. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

៣១.១ គោលនយោបាយគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ច) ហានិភ័យសាច់ប្រាក់ងាយស្រួល(ត)

	អត្រាមធ្យម ការប្រាក់ %	ចំនួនយោង ដុល្លារអាមេរិក	លំហូរសាច់ប្រាក់ ដុល្លារអាមេរិក	មិនគិតអប្បបរមា រយៈពេល១ ឆ្នាំ ដុល្លារអាមេរិក	ក្នុងរយៈពេល ១ - ៥ ឆ្នាំ ដុល្លារអាមេរិក	លើសពី ៥ ឆ្នាំ ដុល្លារអាមេរិក
២០២២						
បំណុលហិរញ្ញវត្ថុដែលមិនមែនជានិស្សន្ទវត្ថុ ប្រាក់បញ្ញើរបស់អតិថិជន	1.5%-4%	32,821,661	32,821,661	32,821,661	-	-
បំណុលភតិសន្យា	5.1%	316,382	339,420	168,120	171,300	-
បំណុលផ្សេងទៀត	គ្មាន	202,272	202,272	202,272	-	-
		33,340,315	33,363,353	33,192,053	171,300	-
ពាន់រៀល		137,262,077	137,356,924	136,651,682	705,242	-

របាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១៨. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

៣០.១ ការគ្រប់គ្រងហានិភ័យមូលធន

(ក) ដើមទុនដែលមានបទប្បញ្ញត្តិ

គោលបំណងរបស់ធនាគារការគ្រប់គ្រងលើដើមទុនមានភាពច្បាស់លាស់ជាង “មូលធនកម្ម” នៅសម្រាប់របាយការណ៍ហិរញ្ញវត្ថុ។

- ដើម្បីអនុវត្តតាមតម្រូវការដើមទុនដែលកំណត់ដោយ NBC ។
- ដើម្បីធានាដល់លទ្ធភាពអាជីវកម្មរបស់ធនាគារក្នុងផ្តល់ប្រាក់ចំណេញដល់ម្ចាស់ភាគហ៊ុន និងអត្ថប្រយោជន៍សម្រាប់ភាគីពាក់ព័ន្ធផ្សេងទៀត។
- ដើម្បីថែរក្សាមូលដ្ឋានដើមទុនដ៏រឹងមាំដើម្បីឈានដល់ការអភិវឌ្ឍអាជីវកម្ម។

ធនាគារជាតិនៃកម្ពុជាតម្រូវឱ្យធនាគារទាំងអស់(១) បំពេញនូវតម្រូវការដើមទុនអប្បបរមា និង(២) អនុលោមតាមតម្រូវការសោធនភាពសាច់ប្រាក់ និងតម្រូវការផ្សេងទៀត។

(ខ) ការបែងចែកដើមទុន

ការបែងចែកដើមទុនរវាងប្រតិបត្តិការ និងសកម្មភាពជាក់លាក់គឺមានទំហំធំធេងដែលជំរុញ ដោយការបង្កើនប្រសិទ្ធភាពនៃប្រាក់ចំណេញដែលសម្រេចបានលើដើមទុនដែលបានបម្រុងទុក។ ចំនួនដើមទុនដែលបានបម្រុងទុកសម្រាប់ប្រតិបត្តិការ ឬសកម្មភាពនីមួយៗផ្អែកទៅលើដើមទុនដែលមានបទប្បញ្ញត្តិ ។

មិនមានការផ្លាស់ប្តូរវិធីសាស្ត្ររបស់ធនាគារក្នុងការគ្រប់គ្រងដើមទុនក្នុងឆ្នាំហិរញ្ញវត្ថុទេ។

៣០.២ ការគ្រប់គ្រងហានិភ័យមូលធន

ទ្រព្យសកម្មហិរញ្ញវត្ថុថ្លៃដើមរលស់	2023		2022	
	ដុល្លារអាមេរិក	ខ្មែរពាន់រៀល	ដុល្លារអាមេរិក	ខ្មែរពាន់រៀល
ប្រាក់បញ្ញើរបស់អតិថិជន	17,392,090	71,046,688	32,821,661	135,126,778
បំណុលផ្សេងទៀត	128,706	525,764	195,411	804,507
បំណុលភតិសន្យា	533,326	2,178,637	316,382	1,302,545
	18,054,122	73,751,089	33,333,454	137,233,830

*មិនរាប់បញ្ចូលគណនីបង់ប្រាក់ជាមុន

របាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១៨. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

៣០.៣ ចំណេញ ឬការខាតបង់ដែលកើតឡើងពីព័ត៌មានហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុផ្ទៃដើម រំលស់	2023		2022	
	ដុល្លារអាមេរិក	ខ្មែរពាន់រៀល	ដុល្លារអាមេរិក	ខ្មែរពាន់រៀល
ប្រាក់ចំណេញសុទ្ធ ដែលទទួលស្គាល់នៅក្នុងរបាយ ការណ៍ប្រាក់ចំណេញប្រចាំឆ្នាំ	9,577,160	39,362,128	8,449,190	34,531,840
បំណុលហិរញ្ញវត្ថុផ្ទៃរំលស់				
ការខាតបង់សុទ្ធត្រូវបានទទួល ស្គាល់នៅក្នុងប្រាក់ចំណេញប្រចាំឆ្នាំ	(554,908)	(2,280,672)	(417,912)	(1,708,006)
	<u>(554,908)</u>	<u>(2,280,672)</u>	<u>(417,912)</u>	<u>(1,708,006)</u>

៣០.៤ ព័ត៌មានអំពីតម្លៃសមស្រប

ព័ត៌មានអំពីតម្លៃសមស្របទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុរបស់ធនាគារដែលត្រូវបានកំណត់ ក្នុងរយៈពេល១២ខែប្រហាក់ប្រហែលនឹងតម្លៃយោងរបស់ពួកគេដោយសារអាយុកាលរយៈពេលខ្លីទាក់ទង និងឧបករណ៍ហិរញ្ញវត្ថុ ឬសង្ខេបខ្លួនពួកគេត្រូវការ ។ ដោយសារធនាគារមិនមានឧបករណ៍ហិរញ្ញវត្ថុណាមួយដែលត្រូវបានអនុវត្តតាមតម្លៃបច្ចុប្បន្ន តារាង ខាងក្រោមបង្ហាញតែទម្រង់តម្លៃបច្ចុប្បន្ននៃឧបករណ៍ហិរញ្ញវត្ថុដែលមិនត្រូវបានអនុវត្តតាម តម្លៃ សមធម៌ នៅចុងការិយបរិច្ឆេទនៃរបាយការណ៍នេះ។

របាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១៨. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

៣០.៤ ព័ត៌មានអំពីតម្លៃសមស្រប (ត)

តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុមិនត្រូវបាន អនុវត្តតាមតម្លៃសមស្រប					
	កម្រិត ១	កម្រិត ២	កម្រិត ៣	តម្លៃសមស្រប សរុប	ចំនួនទឹកប្រាក់ យោង
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
២០២៣					
ទ្រព្យសកម្មហិរញ្ញវត្ថុ					
ការវិនិយោគហិរញ្ញវត្ថុ ដោយចំណាយរំលស់	-	25,000	-	25,000	25,000
សមតុល្យសាច់ប្រាក់និង សមតុល្យធនាគារ	-	40,590,778	-	40,590,778	40,590,778
ប្រាក់តម្កល់នៅធនាគារជា តិនៃកម្ពុជា	-	192,209	-	192,209	192,209
ប្រាក់កម្ចីនិងបុរេប្រទាន	-	-	101,270,658	101,270,658	101,270,658
	-	<u>40,807,987</u>	<u>101,270,658</u>	<u>142,078,645</u>	<u>142,078,645</u>
ពាន់រៀល	-	<u>166,700,627</u>	<u>413,690,638</u>	<u>580,391,265</u>	<u>580,391,265</u>
បំណុលហិរញ្ញវត្ថុ					
ប្រាក់បញ្ញើរបស់អតិថិជន	-	<u>17,392,090</u>	-	<u>17,392,090</u>	<u>17,392,090</u>
ពាន់រៀល	=	<u>71,046,688</u>	=	<u>71,046,688</u>	<u>71,046,688</u>
២០២២					
ទ្រព្យសកម្មហិរញ្ញវត្ថុ					
ការវិនិយោគហិរញ្ញវត្ថុ ដោយចំណាយរំលស់	-	25,000	-	25,000	25,000
សាច់ប្រាក់និងសមតុល្យ ធនាគារ	-	55,346,533	-	55,346,533	55,346,533
ប្រាក់តម្កល់នៅធនាគារជា តិនៃកម្ពុជា	-	229,562	-	229,562	229,562
ប្រាក់កម្ចីនិងបុរេប្រទាន	-	-	97,028,238	97,028,238	97,028,238
	-	<u>55,601,095</u>	<u>97,028,238</u>	<u>152,629,333</u>	<u>152,629,333</u>
ពាន់រៀល	=	<u>228,909,708</u>	<u>399,465,256</u>	<u>628,374,964</u>	<u>628,374,964</u>

របាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១៨. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

៣០.៤ ព័ត៌មានអំពីតម្លៃសមស្រប (ត)

តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុមិនត្រូវបាន អនុវត្តតាមតម្លៃសមស្របទេ					
	កម្រិត ១	កម្រិត ២	កម្រិត ៣	តម្លៃសមស្រប	ចំនួនទឹកប្រាក់ យោង
បំណុលហិរញ្ញវត្ថុ	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ប្រាក់បញ្ញើរបស់អតិថិជន	-	32,821,661	-	32,821,661	32,821,661
ពាន់រៀល	--	135,126,778	-	135,126,778	135,126,778

៣១. ព្រឹត្តិការណ៍ក្រោយការិយបរិច្ឆេទបញ្ចប់

គ្មានព្រឹត្តិការណ៍ដែលត្រូវធ្វើនិយ័តកម្ម ឬមិនធ្វើនិយ័តកម្ម បានកើតឡើងក្នុងកំឡុងពេលនៃការិយបរិច្ឆេទបញ្ចប់ឆ្នាំ និងការិយបរិច្ឆេទអនុម័យរបាយការណ៍ហិរញ្ញវត្ថុនេះទេ។

៣២. ព្រឹត្តិការណ៍ក្រោយការិយបរិច្ឆេទបញ្ចប់

របាយការណ៍ហិរញ្ញវត្ថុសម្រាប់ចុងការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤។

